

ធនាគារ ហត្ថា ម.ក

(ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត)

និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

(ចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០៥៣៥៥)

របាយការណ៍ហិរញ្ញវត្ថុរួម

និងជាប់ដោយឡែកសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹម

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

និងរបាយការណ៍របស់

សវនករឯករាជ្យស្តីពីការត្រួតពិនិត្យរបាយការណ៍

ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

**របាយការណ៍ហិរញ្ញវត្ថុរួម និងជាប់ដោយឡែកសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន	២ - ៣
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមសង្ខេបបណ្តោះអាសន្ន	៤
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមសង្ខេបបណ្តោះអាសន្ន	៥ - ៦
របាយការណ៍បម្រែបម្រួលមូលធនរួមសង្ខេបបណ្តោះអាសន្ន	៧
របាយការណ៍លំហូរសាច់ប្រាក់រួមសង្ខេបបណ្តោះអាសន្ន	៨ - ៩
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដាច់ដោយឡែកសង្ខេបបណ្តោះអាសន្ន	១០
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដាច់ដោយឡែក សង្ខេបបណ្តោះអាសន្ន	១១ - ១២
របាយការណ៍បម្រែបម្រួលមូលធនដាច់ដោយឡែកសង្ខេបបណ្តោះអាសន្ន	១៣
របាយការណ៍លំហូរសាច់ប្រាក់ដាច់ដោយឡែកសង្ខេបបណ្តោះអាសន្ន	១៤ - ១៥
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	១៦ - ៦២

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុរួមសង្ខេបចន្លោះពេលរបស់ ធនាគារ ហត្ថា ម.ក. (ពីមុនត្រូវបានស្គាល់ថាហត្ថាកសិករ លីមីតធីត) (ហៅកាត់ថា “ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ជាមួយហៅកាត់ថា “សម្ព័ន្ធធនាគារ”) និងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែកសង្ខេបចន្លោះពេលរបស់ធនាគារ ដែលបានបង្ហាញនៅលើទំព័រទី៤ ដល់ទី៦២ បានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្ត អនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល៖ *kw ឃី*


លោក ហួត អៀងធីត
ប្រធានអគ្គនាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០





KPMG Cambodia Ltd
4th Floor, Delano Center
No. 144, Street 169, Sangkat Veal Vong
Khan 7 Makara, Phnom Penh
Kingdom of Cambodia
+855 23 216 899 | kpmg.com.kh

**របាយការណ៍របស់សវនករឯករាជ្យ
ស្តីពីការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
ជូនចំពោះភាគទុនិកនៃ
ធនាគារ ហាត្លា ម.ក (ពីមុនត្រូវបានស្គាល់ថា ហាត្លាកសិករ លីមីតធីត)**

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់សង្ខេបចន្លោះពេល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ដែលបានភ្ជាប់មកជាមួយរបស់ធនាគារ ហាត្លា ម.ក (ពីមុនត្រូវបានស្គាល់ថា ហាត្លាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ជាមួយហៅកាត់ថា "សម្ព័ន្ធធនាគារ") និងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុដាច់ដោយឡែកសង្ខេបចន្លោះពេលរបស់ ធនាគារ ហាត្លា ម.ក (ហៅកាត់ថា "ធនាគារ") ដែល រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ និងដាច់ដោយឡែកសង្ខេបចន្លោះពេល នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
- របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងដាច់ដោយឡែកសង្ខេប ចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
- របាយការណ៍បម្រែបម្រួលមូលធនរួម និងដាច់ដោយឡែកសង្ខេបចន្លោះពេល សម្រាប់ ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
- របាយការណ៍លំហូរសាច់ប្រាក់រួម និងដាច់ដោយឡែកសង្ខេបចន្លោះពេល សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និង
- កំណត់សម្គាល់ផ្សេងៗទៀត ដែលបានបង្ហាញនៅទំព័រទី៤ ដល់ទី៦២

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដោយស្របទៅ តាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី "របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល"។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើសេចក្តីសន្និដ្ឋានលើរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកទៅលើ ការត្រួតពិនិត្យរបស់យើងខ្ញុំ។

ទំហំនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជា លេខ ២៤០០ ស្តីពី "ការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រវត្តិសាស្ត្រ"។ ការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ រួមមានការចោទជាសំណួរទៅអ្នកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ការអនុវត្តលក្ខណៈវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗទៀត។ ការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល មានទំហំតូចជាងការធ្វើសវនកម្ម ដែលអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ជាលទ្ធផល ការត្រួតពិនិត្យនេះមិនអាចធ្វើឲ្យយើងខ្ញុំផ្តល់នូវអំណះអំណាងថា យើងខ្ញុំបានស្វែងយល់អំពីបញ្ហាសារវន្តទាំងអស់ដែលអាចនឹងត្រូវបានរកឃើញក្នុងពេលធ្វើសវនកម្មបានឡើយ។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិសវនកម្មទេ។

សេចក្តីសន្និដ្ឋាន

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមានបញ្ហាណាមួយ ទាញចំណាប់អារម្មណ៍យើងខ្ញុំ ដែលបណ្តាលឲ្យយើងខ្ញុំជឿថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលបានភ្ជាប់មកជាមួយមិនត្រូវបានរៀបចំនូវគ្រប់ទិដ្ឋភាពជាសារវន្តស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី "របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល" នោះឡើយ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របស់សម្ព័ន្ធធនាគារ និងធនាគារ គឺត្រូវបានធ្វើសវនកម្មដោយសវនករឯករាជ្យផ្សេង ដោយបានបញ្ចេញមតិនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ថារបាយការណ៍នោះមានភាពត្រឹមត្រូវ។

របាយការណ៍ចំណេញប្រឌិត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានត្រួតពិនិត្យដោយសវនករឯករាជ្យផ្សេង ដែលបានផ្តល់ការសន្និដ្ឋាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ថារបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះពុំមានបញ្ហានោះទេ។

តំណាងក្រុមហ៊ុន **ខេត្តីអ៊ីមជ្វី ខេមបូឌា ចំកាត់**


ខេត្តី អ៊ីមជ្វី
Partner



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០

ធនាគារ ហ្គីភា ម.ក (ព័រមុនត្រូវបានស្គាល់ថា ហ្គីភាភសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមសង្ខេបបណ្តោះអាសន្ន
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		៣២ ៤៩៩ ៦៨៦	១៣៣ ២៤៨ ៧១៣	៣៤ ១៩០ ៤៤៥	១៣៩ ៣២៦ ០៦៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤	១០១ ១៥៥ ៤៣១	៤១៤ ៧៣៧ ២៦៧	៩៥ ៩៣៤ ៥៨៥	៣៩០ ៩៣៣ ៤៣៤
សមតុល្យនៅធនាគារនានា	៥	១០១ ៣៨៨ ២២៦	៤១៥ ៦៩១ ៧២៧	៩ ៦៥៧ ៨០៣	៣៩ ៣៥៥ ៥៤៧
ឥណទានផ្តល់ដល់អតិថិជន	៦	១ ១០៧ ៩៨២ ៣៧៧	៤ ៥៤២ ៧២៧ ៧៤៦	១ ០៣៦ ២៧២ ៩៣០	៤ ២២២ ៨១២ ១៩០
វិនិយោគលើមូលបត្រ	៣១	២០ ០០០	៨២ ០០០	២០ ០០០	៨១ ៥០០
ទ្រព្យ និងបរិក្ខារ	៧	៣៣ ៣០៩ ៤៥១	១៣៦ ៥៦៨ ៧៤៨	៤ ២០១ ១២៩	១៧ ១១៩ ៦០១
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៨	១១ ៦៤២ ៨៣៣	៤៧ ៧៣៥ ៦១៥	១២ ២៨១ ២៥៧	៥០ ០៤៦ ១២២
ទ្រព្យសកម្មអរូបី	៩	៤ ៥១៥ ៣៩៥	១៨ ៥១៣ ១២០	២ ៣០០ ៤៧១	៩ ៣៧៤ ៤១៩
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	១០(ក)	៧ ៦៦២ ៧៩១	៣១ ៤១៧ ៤៤៣	៣ ៩០២ ៦៨៣	១៥ ៩០៣ ៤៣៣
ទ្រព្យសកម្មផ្សេងៗ	១១	១២ ៥៧៨ ៣៤៦	៥១ ៥៧១ ២១៩	២៨ ០៦៦ ៥១៦	១១៤ ៣៧១ ០៥៤
សរុបទ្រព្យសកម្ម		១ ៤១២ ៧៥៤ ៥៣៦	៥ ៧៩២ ២៩៣ ៥៩៨	១ ២២៦ ៨២៧ ៨១៩	៤ ៩៩៩ ៣២៣ ៣៦៣
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	១២	៦៨៥ ៦៣៧ ៨៦៨	២ ៨១១ ១១៥ ២៥៩	៦១០ ០៩៨ ៣២៧	២ ៤៨៦ ១៥០ ៦៨៣
មូលបត្របំណុល	១៣	២៩ ៨៧៨ ១០៧	១២២ ៥០០ ២៣៩	២៩ ១៩៦ ០៧២	១១៨ ៩៧៣ ៩៩៣
ប្រាក់កម្ចី	១៤	៤០២ ២៣៩ ៨៣៨	១ ៦៤៩ ១៨៣ ៣៣៦	៣១១ ៤៨៥ ៩៨២	១ ២៦៩ ៣០៥ ៣៧៧
អនុបំណុល	១៥	៧ ៣៧២ ១៩០	៣០ ២២៥ ៩៧៩	១១ ៩៧៤ ៩២១	៤៨ ៧៩៧ ៨០៣
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ ហានិភ័យ	១៦	៩ ២៨៩ ៥៩១	៣៨ ០៨៧ ៣២៣	១ ៨៨៧ ៥៨៤	៧ ៦៩១ ៩០៥
បំណុលពន្ធលើប្រាក់ចំណេញ	១០(ខ)	៦ ២៧៩ ៤១៦	២៥ ៧៤៥ ៦០៦	២ ៦៣២ ៨៩៩	១០ ៧២៩ ០៦៣
បំណុលភតិសន្យា	១៧	១២ ៥៥០ ៨៩៦	៥១ ៤៥៨ ៦៧៤	១៣ ០០៥ ២១០	៥២ ៩៩៦ ២៣១
សំវិធានធន	១៨	៧៥ ០៧៨	៣០៧ ៨២០	២ ៧១៧	១១ ០៧២
បំណុលផ្សេងៗ	១៩	៩ ៩២១ ៦៤០	៤០ ៦៧៨ ៧២២	៤៨ ១៨៤ ០៨៥	១៩៦ ៣៥០ ១៤៦
សរុបបំណុល		១ ១៦៣ ២៤៤ ៦២៤	៤ ៧៦៩ ៣០២ ៩៥៨	១ ០២៨ ៤៦៧ ៧៩៧	៤ ១៩១ ០០៦ ២៧៣
មូលធន					
ដើមទុន	២០	១១៥ ០០០ ០០០	៤៧១ ៥០០ ០០០	៧៥ ០០០ ០០០	៣០៥ ៦២៥ ០០០
បុព្វលាភភាគហ៊ុន		១៩ ០៨២ ៥០២	៧៨ ២៣៨ ២៥៨	១៩ ០៨២ ៥០២	៧៧ ៧៦១ ១៩៦
ទុនបម្រុង	២១	២៧ ៥២៨ ៦៩៨	១១៩ ៦១៧ ៨៨៤	៨ ៨១៨ ៣៩២	៤០ ៤៣៤ ៧៧៨
ប្រាក់ចំណេញរក្សាទុក		៨៧ ៨៩៨ ៧១២	៣៥៣ ៦៣៤ ៤៩៨	៩៥ ៤៥៩ ១២៨	៣៨៤ ៤៩៦ ១១៦
សរុបមូលធន		២៤៩ ៥១៩ ៩១២	១ ០២២ ៩៩០ ៦៤០	១៩៨ ៣៦០ ០២២	៨០៨ ៣១៧ ០៩០
សរុបបំណុល និងមូលធន		១ ៤១២ ៧៥៤ ៥៣៦	៥ ៧៩២ ២៩៣ ៥៩៨	១ ២២៦ ៨២៧ ៨១៩	៤ ៩៩៩ ៣២៣ ៣៦៣

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ។

ធនាគារ ហ្វីតា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្វីតាភសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរបស់ក្រុមហ៊ុនស្របតាមច្បាប់
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
ចំណូលពីការប្រាក់	២២	៤២ ៧៤២ ៣៩១	១៧៤ ៩៧៥ ៦៩១	៣៦ ៥៩៩ ៦៦១	១៤៩ ៤០៦ ៣៥៩
ចំណាយលើការប្រាក់	២២	(១៧ ៨៦៣ ៣១៥)	(៧៣ ១២៣ ២៨៧)	(១៥ ៤៣៦ ៥៣៤)	(៦៣ ០២២ ៧៧៧)
ចំណូលសុទ្ធពីការប្រាក់		២៤ ៨៧៩ ០៧៦	១០១ ៨៥២ ៤០៤	២១ ១៦៣ ១២៧	៨៦ ៣៨៣ ៥៨២
ចំណូលពីកម្រៃជើងសារ	២៣	១ ៥៣៩ ២៦៣	៦ ២៩៦ ៣៩៩	១ ៤៣០ ០៤២	៥ ៨៣២ ៩៦៤
ចំណាយលើកម្រៃជើងសារ	២៣	(១៧៨ ៨៦៣)	(៧៣១ ៧៦២)	(១៧៤ ៦៣២)	(៧១៣ ៩៥៦)
ចំណូលសុទ្ធពីកម្រៃជើងសារ		១ ៣៦០ ៤០០	៥ ៥៦៤ ៦៣៧	១ ២៥៥ ៤១០	៥ ១១៩ ០០៨
ការខាតសុទ្ធ ពីឧបករណ៍ហិរញ្ញវត្ថុរស់វែង តាម FVTPL	២៤	(១១៣ ៨១៤)	(៤៦៨ ៣៩២)	(១៣ ៤៤០)	(៧០ ០៣៦)
ចំណូលផ្សេងៗ		៨៤ ៩៣៤	៣៤៧ ២៣៦	៥០ ៣៦៣	២០៧ ៩០២
ការចំណេញ/(ខាត)សុទ្ធលើឱនភាពតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ	២៥	៣ ៦៣៨ ៤៤៦	១៤ ៧៣៥ ៥០៣	(១៤៧ ៣៣៨)	(៦០៣ ៦៥០)
ចំណាយលើបុគ្គលិក	២៦	(៩ ៩៧៤ ១៥៧)	(៤០ ៨៣២ ១៥៦)	(៨៦៧៤ ៤៣៦)	(៣៥ ៤២៣ ៤២៣)
ចំណាយរំលស់		(១ ៣២០ ៣០២)	(៥ ៤០៥ ០៨៦)	(១ ៣៣០ ៧៨៧)	(៥ ៤៣៧ ២៨១)
ចំណាយផ្សេងៗ	២៧	(២ ៤៣១ ៥៨៦)	(៩ ៩៥៣ ៤៨៧)	(២ ៤០៦ ០៤៤)	(៩ ៨១៦ ០១៧)
ប្រាក់ចំណេញមុនពន្ធនៃ		១៦ ១២២ ៩៩៧	៦៥ ៨៤០ ៦៥៩	៩ ៨៩៦ ៨៥៥	៤០ ៣៦០ ០៨៥
ចំណាយពន្ធលើប្រាក់ចំណេញ	១០(គ)	(៣ ២៣៥ ៦៦៣)	(១៣ ២១៣ ៦៤៦)	(១ ៩៨៦ ៨៩៩)	(៨ ១០៥ ៩២០)
ប្រាក់ចំណេញក្នុងគ្រា		១២ ៨៨៧ ៣៣៤	៥២ ៦២៧ ០១៣	៧ ៩០៩ ៩៥៦	៣២ ២៥៤ ១៦៥
លទ្ធផលលម្អិតផ្សេងៗ					
ទុនបម្រុងនៃការការពារលំហូរសាច់ប្រាក់		៣១៤ ០២២	១ ២៤០ ៧៧៨	-	-
ពន្ធលើប្រាក់ចំណេញទាក់ទងនឹង លទ្ធផលលម្អិតផ្សេងៗ		(៦២ ៨០៤)	(២៤៨ ១៥៤)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៨៨៣ ២៩១	-	២ ៣៩៧ ៩៩៥
		២៥១ ២១៨	១ ៨៧៥ ៩១៥	-	២ ៣៩៧ ៩៩៥
លទ្ធផលលម្អិតក្នុងគ្រាសរុប		១៣ ១៣៨ ៥៥២	៥៤ ៥០២ ៩២៨	៧ ៩០៩ ៩៥៦	៣៤ ៦៥២ ១៦០
ប្រាក់ចំណេញផ្ទាល់របស់ភាគទុនិក		១២ ៨៨៧ ៣៣៤	៥២ ៦២៧ ០១៣	៧ ៩០៩ ៩៥៦	៣២ ២៥៤ ១៦៥
លទ្ធផលលម្អិតសរុបផ្ទាល់របស់ភាគទុនិក		១៣ ១៣៨ ៥៥២	៥៤ ៥០២ ៩២៨	៧ ៩០៩ ៩៥៦	៣៤ ៦៥២ ១៦០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ ។

ធនាគារ ហ្វាគា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្វាគាភសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរបស់ក្រុមហ៊ុនស្របច្បាប់
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណូលពីការប្រាក់	២២	១២៦ ២៨៤ ១២១	៥១៥ ៤៩១ ៧៨២	១០២ ៤៣៨ ១២៥	៤១៤ ៦៦៩ ៥៣០
ចំណាយលើការប្រាក់	២២	(៥២ ០៦៩ ០៣២)	(២១២ ៥៤៥ ៧៨៩)	(៤៣ ៦៣០ ៦២៥)	(១៧៦ ៦១៦ ៧៧០)
ចំណូលសុទ្ធពីការប្រាក់		៧៤ ២១៥ ០៨៩	៣០២ ៩៤៥ ៩៩៣	៥៨ ៨០៧ ៥០០	២៣៨ ០៥២ ៧៦០
ចំណូលពីកម្រៃជើងសារ	២៣	៣ ៧២៧ ០៨៣	១៥ ២១៣ ៩៥៣	៣ ៧៥៣ ៩៣៦	១៥ ១៩៥ ៩៣៣
ចំណាយលើកម្រៃជើងសារ	២៣	(៤៥២ ៦៨០)	(១ ៨៤៧ ៨៤០)	(៥៥៥ ៤៤០)	(២ ២០៧ ៩៤១)
ចំណូលសុទ្ធពីកម្រៃជើងសារ		៣ ២៧៤ ៤០៣	១៣ ៣៦៦ ១១៣	៣ ២០៨ ៤៩៦	១២ ៩៨៧ ៩៩២
ការខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុ វាស់វែង តាម FVTPL	២៤	(៧៤៧ ៦០៧)	(៣ ០៥១ ៧៣២)	(៨៣៦ ១០០)	(៣ ៣៨៤ ៥៣៣)
ចំណូលផ្សេងៗ		១៧៤ ០៩២	៧១០ ៦៤៤	២៦២ ៦២៣	១ ០៦៣ ០៩៨
ការខាតសុទ្ធលើឱនភាពតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ	២៥	(១៥ ៨០០ ៥៧៥)	(៦៤ ៤៩៧ ៩៤៧)	(៥២៧ ៦៤៤)	(២ ១៣៥ ៩០៣)
ចំណាយលើបុគ្គលិក	២៦	(២៩ ៥៨១ ៩៧២)	(១២០ ៧៥៣ ៦១០)	(២៤ ៩៥៣ ៦៩១)	(១០១ ០១២ ៥៤១)
ចំណាយរំលស់		(៣ ៩២២ ៤៤៧)	(១៦ ០១១ ៤២៩)	(៣ ៩៧៥ ៨២១)	(១៦ ០៩៤ ១២៣)
ចំណាយផ្សេងៗ	២៧	(៧ ០៥៧ ២២៦)	(២៨ ៨០៧ ៥៩៥)	(៦ ៤២៤ ៤៩៣)	(២៦ ០០៦ ៣៤៨)
ប្រាក់ចំណេញមុនពន្ធ		២០ ៥៥៣ ៧៤៧	៨៣ ៩០០ ៤៣៧	២៥ ៥៦០ ៨៧០	១០៣ ៤៧០ ៤០២
ចំណាយពន្ធលើប្រាក់ចំណេញ	១០(គ)	(៤ ១៨០ ៤៧១)	(១៧ ០៦៤ ៦៨៣)	(៥ ៣០០ ១៨៩)	(២១ ៤៥៥ ១៦៥)
ប្រាក់ចំណេញក្នុងគ្រា		១៦ ៣៧៣ ២៧៦	៦៦ ៨៣៥ ៧៥៤	២០ ២៦០ ៦៨១	៨២ ០១៥ ២៣៧
លទ្ធផលលម្អិតផ្សេងៗ (ខាត)ចំណេញ					
ទុនបម្រុងនៃការការពារលំហូរសាច់ប្រាក់		(៦ ៥២៩ ២៤៦)	(២៦ ៦៥២ ៣៨២)	-	-
ពន្ធលើប្រាក់ចំណេញទាក់ទងនឹង លទ្ធផលលម្អិតផ្សេងៗ		១ ៣០៥ ៨៥០	៥ ៣៣០ ៤៨០	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៦ ៦៥៦ ២០០	-	៦ ០៣៥ ៦១៧
		(៥ ២២៣ ៣៩៦)	(១៤ ៦៦៥ ៧០២)	-	៦ ០៣៥ ៦១៧
លទ្ធផលលម្អិតក្នុងគ្រាសរុប		១១ ១៤៩ ៨៩០	៥២ ១៧០ ០៥២	២០ ២៦០ ៦៨១	៨៨ ០៥០ ៨៥៤
ប្រាក់ចំណេញផ្ទាល់របស់ភាគទុនិក		១៦ ៣៧៣ ២៧៦	៦៦ ៨៣៥ ៧៥៤	២០ ២៦០ ៦៨១	៨២ ០១៥ ២៣៧
លទ្ធផលលម្អិតសរុបផ្ទាល់របស់ភាគទុនិក		១១ ១៤៩ ៨៩០	៥២ ១៧០ ០៥២	២០ ២៦០ ៦៨១	៨៨ ០៥០ ៨៥៤

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ ។

ធនាគារ ហ្គីភី ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គីភី ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ)

របាយការណ៍បម្រែបម្រួលមូលធនរួមសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	មូលធនផ្ទាល់របស់ភាគទុនិក				
	ដើមទុន	បុព្វលាភភាគហ៊ុន	ទុនប្រមូល	ប្រាក់ចំណេញរក្សាទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩					
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	៧៥ ០០០ ០០០	១៩ ០៨២ ៥០២	៤ ៣៨៩ ១៨៦	៦៧ ៧៧២ ៦៦៥	១០៦ ២៤៤ ៣៥៣
ប្រាក់ចំណេញក្នុងគ្រា	-	-	-	២០ ២៦០ ៦៨១	២០ ២៦០ ៦៨១
សរុបលទ្ធផលលម្អិតចំណេញក្នុងគ្រា	-	-	-	២០ ២៦០ ៦៨១	២០ ២៦០ ៦៨១
ការផ្ទេរ	-	-	២ ៨៧៥ ០៧៥	(២ ៨៧៥ ០៧៥)	-
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	៧៥ ០០០ ០០០	១៩ ០៨២ ៥០២	៧ ២៦៤ ២៦១	៨៥ ១៥៨ ២៧១	១៨៦ ៥០៥ ០៣៤
សមមូលជាពាន់រៀល (កំណត់សម្គាល់ ២.៣)	៣០៧ ១២៥ ០០០	៧៨ ១៤២ ៨៤៦	៣៥ ៧៨២ ៧៦៦	៣៤២ ៦៨៧ ៥០១	៧៦៣ ៧៣៨ ១១៣
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០					
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៧៥ ០០០ ០០០	១៩ ០៨២ ៥០២	៨ ៨១៨ ៣៩២	៩៥ ៤៥៩ ១២៨	១៩៨ ៣៦០ ០២២
ការបោះផ្សាយដើមទុនបន្ថែម	៤០ ០០០ ០០០	-	-	-	៤០ ០០០ ០០០
ប្រាក់ចំណេញក្នុងគ្រា	-	-	-	១៦ ៣៧៣ ២៨៦	១៦ ៣៧៣ ២៨៦
លទ្ធផលលម្អិតខាតផ្សេងៗ	-	-	(៥ ២២៣ ៣៩៦)	-	(៥ ២២៣ ៣៩៦)
សរុបលទ្ធផលលម្អិត(ខាត)ចំណេញក្នុងគ្រា	-	-	(៥ ២២៣ ៣៩៦)	១៦ ៣៧៣ ២៨៦	១១ ១៤៩ ៨៩០
ការផ្ទេរ	-	-	២៣ ៩៣៣ ៧០២	(២៣ ៩៣៣ ៧០២)	-
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	១១៥ ០០០ ០០០	១៩ ០៨២ ៥០២	២៧ ៥២៤ ៦៩៨	៨៧ ៨៩៨ ៧១២	២៤៩ ៥០៥ ៩១២
សមមូលជាពាន់រៀល (កំណត់សម្គាល់ ២.៣)	៤៧១ ៥០០ ០០០	៧៨ ២៣៨ ២៥៨	១១៩ ៦១៧ ៨៨៤	៣៥៣ ៦៣៤ ៤៩៨	១ ០២២ ៩៩០ ៦៤០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ ។

ធនាគារ ហ្គីភា ម.ក (ព័ត៌មានត្រូវបានស្គាល់ថា ហ្គីភាភសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
របាយការណ៍លំហូរសាច់ប្រាក់រួមសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនពន្ធដកពន្ធ		២០ ៥៥៣ ៧៥៧	៨៣ ៩០០ ៤៣៧	២៥ ៥៦០ ៨៧០	១០៣ ៤៧០ ៤០២
<i>និយ័តភាព៖</i>					
ចំណូលសុទ្ធពីការប្រាក់	២២	(៧៤ ២១៥ ០៨៩)	(៣០២ ៩៤៥ ៩៩៣)	(៥៨ ៨០៧ ៥០០)	(២៣៨ ០៥២ ៧៦០)
ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុ នានាវាស់វែងតាម FVTPL	២៤	៧៤៧ ៦០៧	៣ ០៥១ ៧៣២	៨៣៦ ១០០	៣ ៣៨៤ ៥៣៣
ការខាតសុទ្ធលើឱនភាពតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ	២៥	១៥ ៨០០ ៥៧៥	៦៤ ៤៩៧ ៩៤៧	៥២៧ ៦៤៤	២ ១៣៥ ៩០៣
ចំណាយរំលស់		៣ ៩២២ ៤៤៧	១៦ ០១១ ៤២៩	៣ ៩៧៥ ៨២១	១៦ ០៩៤ ១២៣
សំវិធានធនលើអត្ថប្រយោជន៍និយោជិត		១ ១៤៧ ៦០៧	៤ ៦៨៤ ៥៣២	៩១៧ ៧០៦	៣ ៧១៤ ៨៧៤
ខាតពីការលក់ទ្រព្យនិងបរិក្ខារ		៩៣១	៣ ៨០០	៦១៣	២ ៤៨១
លម្អៀងពីការប្តូររូបិយប័ណ្ណធាតុជា រូបិយវត្ថុ		(២ ៤៩៦ ១៣៥)	(១០ ១៨៩ ២២៣)	(២៥៣ ៤០០)	(១ ០២៥ ៧៦៣)
		(៣៤ ៥៣៨ ៣០០)	(១៤០ ៩៨៥ ៣៣៩)	(២៧ ២៤២ ១៥៦)	(១១០ ២៧៦ ២០៧)
<i>បម្រែបម្រួល៖</i>					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(៣១ ២៥៤ ១៣៨)	(១២៧ ៥៧៩ ៣៩១)	(១២ ៧០៥ ២៦៣)	(៥១ ៤៣០ ៩០៥)
ឥណទានផ្តល់ដល់អតិថិជន		(៨៧ ៧៤២ ៤២៤)	(៣៥៨ ១៦៤ ៥៧៥)	(១៩១ ៨៦០ ៨៦៧)	(៧៧៦ ៦៥២ ៧៩០)
ទ្រព្យសកម្មផ្សេងៗ		៣ ៣៩៧ ៩០៥	១៣ ៨៧០ ២៤៨	(២ ២៦៧ ៩៥៤)	(៩ ១៨០ ៦៧៨)
ប្រាក់បញ្ញើរបស់អតិថិជន		៧៦ ៥៧០ ១១៣	៣១២ ៥៥៩ ២០១	១០៣ ៤៤៦ ៣០៥	៤១៨ ៧៥០ ៦៤៣
បំណុលផ្សេងៗ		(២៥ ៤៧២ ៤៥៧)	(១០៣ ៩៧៨ ៥៦៩)	២ ២៦១ ៣៩៣	៩ ១៥៤ ១១៩
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(៩៩ ០៣៩ ៣០១)	(៤០៤ ២៧៨ ៤២៥)	(១២៨ ៣៦៨ ៥៣២)	(៥១៩ ៦៣៥ ៨១៨)
ការប្រាក់បានទទួល		១២៥ ២៦៨ ០៦២	៥១១ ៣៤៤ ២២៩	១០២ ៥៧៦ ៧៨៩	៤១៥ ២៣០ ៨៤២
ការប្រាក់បានបង់		(៥០ ៣៨៨ ០៤៨)	(២០៥ ៦៨៤ ០១២)	(៤០ ៨៩១ ៤១៧)	(១៦៥ ៥២៨ ៤៥៦)
ពន្ធលើប្រាក់ចំណេញបានបង់	១០(ខ)	(២ ៩៨៨ ២១២)	(១២ ១៩៧ ៨៨១)	(៦ ០២៣ ៩៤៥)	(២៤ ៣៨៤ ៩២៩)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពប្រតិបត្តិការ		(២៧ ១៤៧ ៤៩៩)	(១១០ ៨១៦ ០៨៩)	(៧២ ៧០៧ ១០៥)	(២៩៨ ៣១៨ ៣៦១)

ធនាគារ ហត្ថា ម.ក (ព័ត៌មានត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
របាយការណ៍លំហូរសាច់ប្រាក់រួមសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	៧	(៣០ ៥៩៥ ៥០២)	(១២៤ ៨៩០ ៨៣៩)	(១ ២៥៥ ៤២៨)	(៥ ០៨១ ៩៧៣)
ការទិញទ្រព្យសកម្មអរូបី	៩	(២ ៤២២ ១៧០)	(៩ ៨៨៧ ២៩៨)	(១ ៣៥៣ ៦១៦)	(៥ ៤៧៩ ៤៣៨)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		១ ៦៥២	៦ ៧៤៣	៧២៩	២ ៩៥១
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាព វិនិយោគ		(៣៣ ០១៦ ០២០)	(១៣៧ ៧៧១ ៣៩៤)	(២ ៦០៨ ៣១៥)	(១០ ៥៥៨ ៤៦០)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី		២៦៥ ៨៧០ ៤០៦	១ ០៨៥ ២៨២ ៩៩៧	១១៣ ៣២៩ ១៨០	៤៥៨ ៧៥៦ ៥២១
ការទូទាត់សងប្រាក់កម្ចី		(១៧៤ ០៥៦ ៩២៨)	(៧១០ ៥០០ ៣៨០)	(៤៤ ៤១៣ ៣៨៤)	(១៧៩ ៧៨៥ ៣៧៨)
ការទូទាត់សងអនុបំណុល		(៥ ៥០០ ០០០)	(១៨ ៣៦៩ ០០០)	(៨ ៥០០ ០០០)	(៣៤ ៤០៨ ០០០)
ការទូទាត់សងប្រាក់ដើមភតិសន្យា		(២ ៧៤៥ ១៤៩)	(១១ ៧៤៩ ២៨៦)	(២ ៦២៧ ២០៩)	(១០ ៦៣៤ ៩៤២)
ការបោះផ្សាយដើមទុនបន្ថែម		៤០ ០០០ ០០០	១៦៣ ២៨០ ០០០	-	-
សាច់ប្រាក់សុទ្ធបានពីសកម្មភាព ហិរញ្ញប្បទាន		១២៤ ៥៦៨ ៣២៩	៥០៧ ៩៤៨ ៣៣១	៥៧ ៧៨៨ ៥៨៧	២៣៣ ៩២៨ ២០១
ការកើនឡើង(ថយចុះ) សុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមគ្រា		៦៤ ៤០៤ ៨១០	២៦២ ៣៥៦ ៨៤៨	(១៧ ៥២៦ ៨៣៣)	(៧០ ៩៤៨ ៦២០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមគ្រា		៧៨ ៧០០ ៦៣០	៣២០ ៧០៥ ០៦៧	១០៦ ៩៧៦ ៣២០	៤២៩ ៨៣០ ៨៥៤
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៣ ៦៧០ ៣៨៩	-	៧ ៤១៣ ៤១៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងគ្រា	២៨	១៤៣ ១០៥ ៤៤០	៥៨៦ ៧៣២ ៣០៤	៨៩ ៤៨៩ ៤៨៧	៣៦៦ ២៥៥ ៦៨៩

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ ។

ធនាគារ ហ្វាតា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្វាតាកសិករ លីមីតធីត)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុជាប់ដោយឡែកសង្ខេបបណ្តោះអាសន្ន
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

	កំណត់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		៣២ ៤៩៩ ៦៨៦	១៣៣ ២៤៨ ៧១៣	៣៤ ១៩០ ៤៤៥	១៣៩ ៣២៦ ០៦៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤	១០១ ១៥៥ ៤៣១	៤១៤ ៧៣៧ ២៦៧	៩៥ ៩៣៤ ៥៨៥	៣៩០ ៩៣៣ ៤៣៤
សមតុល្យនៅធនាគារនានា	៥	១០១ ២៦៦ ៤៣០	៤១៥ ១៩២ ៣៦៣	៩ ៦៥៧ ៨០៣	៣៩ ៣៥៥ ៥៤៧
ឥណទានផ្តល់ដល់អតិថិជន	៦	១ ១០៧ ៩៨២ ៣៧៧	៤ ៥៤២ ៧២៧ ៧៤៦	១ ០៣៦ ២៧២ ៩៣០	៤ ២២២ ៨១២ ១៩០
វិនិយោគលើមូលបត្រ	៣១	២០ ០០០	៨២ ០០០	២០ ០០០	៨១ ៥០០
វិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ		៤៩០	២ ០០៩	៤៩០	១ ៩៩៧
ទ្រព្យ និងបរិក្ខារ	៧	៣ ៨៧៩ ២០៤	១៥ ៩០៤ ៧៣៦	៤ ២០១ ១២៩	១៧ ១១៩ ៦០១
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៨	២២ ០៥៦ ៧៩៤	៩០ ៤៣២ ៨៥៥	១២ ២៨១ ២៤៧	៥០ ០៤៦ ១២២
ទ្រព្យសកម្មអរូបី	៩	៤ ៥១៥ ៣៩៥	១៨ ៥១៣ ១២០	២ ៣០០ ៤៧១	៩ ៣៧៤ ៤១៩
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	១០(ក)	៧ ៦៧៥ ៥២១	៣១ ៤៦៩ ៦៣៦	៣ ៩០២ ៦៨៣	១៥ ៩០៣ ៤៣៣
ទ្រព្យសកម្មផ្សេងៗ	១១	៤២ ៥៣៤ ១៥១	១៧៤ ៣៩០ ០២០	២៨ ០៧១ ៦៧៦	១១៤ ៣៩២ ០៨១
សរុបទ្រព្យសកម្ម		១ ៤២៣ ៥៨៥ ៤៧៩	៥ ៨៣៦ ៧០០ ៤៦៥	១ ២២៦ ៨៣៣ ៤៦៩	៤ ៩៩៩ ៣៤៦ ៣៨៧
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	១២	៦៨៥ ៦៣៨ ៨៨៦	២ ៨១១ ១១៩ ៤៣៣	៦១០ ០៩៩ ៣២៧	២ ៤៨៦ ១៥៤ ៧៥៨
មូលបត្របំណុល	១៣	២៩ ៨៧៨ ១០៧	១២២ ៥០០ ២៣៩	២៩ ១៩៦ ០៧២	១១៨ ៩៧៣ ៩៩៣
ប្រាក់កម្ចី	១៤	៤០២ ២៣៩ ៨៣៨	១ ៦៤៩ ១៨៣ ៣៣៦	៣១១ ៤៨៥ ៩៨២	១ ២៦៩ ៣០៥ ៣៧៧
អនុបំណុល	១៥	៧ ៣៧២ ១៩០	៣០ ២២៥ ៩៧៩	១១ ៩៧៤ ៩២១	៤៨ ៧៩៧ ៨០៣
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	១៦	៩ ២៨៩ ៥៩១	៣៨ ០៨៧ ៣២៣	១ ៨៨៧ ៥៨៤	៧ ៦៩១ ៩០៥
បំណុលពន្ធលើប្រាក់ចំណេញ	១០(ខ)	៦ ២៦៣ ១៨៥	២៥ ៦៧៩ ០៥៩	២ ៦៣២ ៨៩៩	១០ ៧២៩ ០៦៣
បំណុលភតិសន្យា	១៧	២៣ ០២៨ ៤៨៨	៩៤ ៤១៦ ៨០១	១៣ ០០៥ ២១០	៥២ ៩៩៦ ២៣១
សំវិធានធន	១៨	៧៥ ០៧៨	៣០៧ ៨២០	២ ៧១៧	១១ ០៧២
បំណុលផ្សេងៗ	១៩	១០ ៤១១ ៤៦១	៤២ ៦៨៦ ៩៨៩	៤៨ ១៧៩ ២៦០	១៩៦ ៣៣០ ៤៨៥
សរុបបំណុល		១ ១៧៤ ១៩៦ ៨២៤	៤ ៨១៤ ២០៦ ៩៧៩	១ ០២៨ ៤៦៣ ៩៧២	៤ ១៩០ ៩៩០ ៦៨៧
មូលធន					
ដើមទុន	២០	១១៥ ០០០ ០០០	៤៧១ ៥០០ ០០០	៧៥ ០០០ ០០០	៣០៥ ៦២៥ ០០០
បុព្វលាភភាគហ៊ុន		១៩ ០៨២ ៥០២	៧៨ ២៣៨ ២៥៨	១៩ ០៨២ ៥០២	៧៧ ៧៦១ ១៩៦
ទុនបម្រុង	២១	២៧ ៥២៨ ៦៩៨	១១៩ ៦១៥ ៩៨៦	៨ ៨១៨ ៣៩២	៤០ ៤៣៤ ៩៩៦
ប្រាក់ចំណេញរក្សាទុក		៨៧ ៧៧៧ ៤៥៥	៣៥៣ ១៣៩ ២៤២	៩៥ ៤៦៦ ៦០៣	៣៨៤ ៥៣៤ ៥០៨
សរុបមូលធន		២៤៩ ៣៨៨ ៦៥៥	១ ០២២ ៤៨៣ ៤៨៦	១៩៨ ៣៦៩ ៤៩៧	៨០៨ ៣៥៥ ៧០០
សរុបបំណុលនិងមូលធន		១ ៤២៣ ៥៨៥ ៤៧៩	៥ ៨៣៦ ៧០០ ៤៦៥	១ ២២៦ ៨៣៣ ៤៦៩	៤ ៩៩៩ ៣៤៦ ៣៨៧

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ ។

ធនាគារ ហ្វីតា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្វីតាភសិករ លីមីតធីត)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗជាប់ដោយផ្សារសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
ចំណូលពីការប្រាក់	២២	៤២ ៧៨២ ៣៩១	១៧៤ ៩៧៥ ៦៩១	៣៦ ៥៩៩ ៦៦១	១៤៩ ៤០៦ ៣៥៩
ចំណាយលើការប្រាក់	២២	(១៧ ៩៩៤ ១០២)	(៧៣ ៦៥៧ ១៥៩)	(១៥ ៤៣៦ ៥៣៤)	(៦៣ ០២២ ៧៧៧)
ចំណូលសុទ្ធពីការប្រាក់		២៤ ៧៨៨ ២៨៩	១០១ ៣១៨ ៥៣២	២១ ១៦៣ ១២៧	៨៦ ៣៨៣ ៥៨២
ចំណូលពីកម្រៃជើងសារ	២៣	១ ៥៣៩ ២៦៣	៦ ២៩៦ ៣៩៩	១ ៤៣០ ០៤២	៥ ៨៣២ ៩៦៤
ចំណាយលើកម្រៃជើងសារ	២៣	(១៧៨ ៨៦៣)	(៧៣១ ៧៦២)	(១៧៤ ៦៣២)	(៧១៣ ៩៥៦)
ចំណូលសុទ្ធពីកម្រៃជើងសារ		១ ៣៦០ ៤០០	៥ ៥៦៤ ៦៣៧	១ ២៥៥ ៤១០	៥ ១១៩ ០០៨
ការខាតសុទ្ធពីឧបករណ៍ ហិរញ្ញវត្ថុរ៉ាប់ រែងតាម FVTPL	២៤	(១១៣ ៨១៤)	(៤៦៨ ៣៩២)	(១៣ ៤៤០)	(៧០ ០៣៦)
ចំណូលផ្សេងៗ		៨៤ ៩១៤	៣៤៧ ១៥៤	៥០ ៣៦៣	២០៧ ៩០២
ការចំណេញ/(ខាត)សុទ្ធលើឱនភាព តម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	២៥	៣ ៦៣៨ ៤៤៦	១៤ ៧៣៥ ៥០៣	(១៤៧ ៣៣៨)	(៦០៣ ៦៥០)
ចំណាយលើបុគ្គលិក	២៦	(៩ ៩៧២ ៨២៣)	(៤០ ៨២៦ ៧០០)	(៨ ៦៧៤ ៤៣៦)	(៣៥ ៤២៣ ៤២៣)
ចំណាយរំលស់		(១ ៣៦៣ ៧៨៤)	(៥ ៥៨២ ៥៧៨)	(១ ៣៣០ ៧៨៧)	(៥ ៤៣៧ ២៨១)
ចំណាយផ្សេងៗ	២៧	(២ ៤២៧ ៨៧០)	(៩ ៩៣៨ ២៧៧)	(២ ៤០៦ ០៤៤)	(៩ ៨១៦ ០១៧)
ប្រាក់ចំណេញមុនពន្ធដារ		១៥ ៩៨៣ ៧៥៨	៦៥ ១៥៩ ៨៧៩	៩ ៨៩៦ ៨៥៥	៤០ ៣៦០ ០៨៥
ចំណាយពន្ធលើប្រាក់ចំណេញ	១០(គ)	(៣ ២០៦ ១៤៤)	(១៣ ០៩៣ ១៦៥)	(១ ៩៨៦ ៨៩៩)	(៨ ១០៥ ៩២០)
ប្រាក់ចំណេញក្នុងគ្រា		១២ ៧៧៧ ៦១៤	៥២ ០៦៦ ៧១៤	៧ ៩០៩ ៩៥៦	៣២ ២៥៤ ១៦៥
លទ្ធផលលម្អិតផ្សេងៗ					
ទុនប្រុងនៃការការពារលំហូរសាច់ប្រាក់		៣១៤ ០២២	១ ២៤០ ៧៧៨	-	-
ពន្ធលើប្រាក់ចំណេញទាក់ទងនឹង លទ្ធផលលម្អិតផ្សេងៗ		(៦២ ៨០៤)	(២៤៨ ១៥៤)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៨៨០ ៨៥០	-	២ ៣៩៧ ៩៩៥
		២៥១ ២១៨	១ ៨៧៣ ៤៧៤	-	២ ៣៩៧ ៩៩៥
លទ្ធផលលម្អិតក្នុងគ្រាសរុប		១២ ៩៩៨ ៨២៨	៥៣ ៩៣០ ១៨៨	៧ ៩០៩ ៩៥៦	៣៤ ៦៥២ ១៦០
ប្រាក់ចំណេញផ្ទាល់របស់ភាគទុនិក		១២ ៧៧៧ ៦១៤	៥២ ០៦៦ ៧១៤	៧ ៩០៩ ៩៥៦	៣២ ២៥៤ ១៦៥
លទ្ធផលលម្អិតសរុបផ្ទាល់របស់ភាគទុនិក		១២ ៩៩៨ ៨២៨	៥៣ ៩៣០ ១៨៨	៧ ៩០៩ ៩៥៦	៣៤ ៦៥២ ១៦០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ ។

ធនាគារ ហ្វីតា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្វីតាកម្ពុជា លីមីតធីត)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗជាប់ដោយផ្សារសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
ចំណូលពីការប្រាក់	២២	១២៦ ២៨៤ ១២១	៥១៥ ៤៩១ ៧៨២	១០២ ៤៣៨ ១២៥	៤១៤ ៦៦៩ ៥៣០
ចំណាយលើការប្រាក់	២២	(៥២ ១៩៩ ៨៣២)	(២១៣ ០៧៩ ៧១៤)	(៤៣ ៦៣០ ៦២៥)	(១៧៦ ៦១៦ ៧៧០)
ចំណូលសុទ្ធពីការប្រាក់		៧៤ ០៨៥ ២៨៩	៣០២ ៤១២ ០៦៨	៥៨ ៨០៧ ៥០០	២៣៨ ០៥២ ៧៦០
ចំណូលពីកម្រៃជើងសារ	២៣	៣ ៧២៧ ០៨៣	១៥ ២១៣ ៩៥៣	៣ ៧៥៣ ៩៣៦	១៥ ១៩៥ ៩៣៣
ចំណាយលើកម្រៃជើងសារ	២៣	(៤៥២ ៦៨០)	(១ ៨៤៧ ៨៤០)	(៥៤៥ ៤៤០)	(២ ២០៧ ៩៤១)
ចំណូលសុទ្ធពីកម្រៃជើងសារ		៣ ២៧៤ ៤០៣	១៣ ៣៦៦ ១១៣	៣ ២០៨ ៤៩៦	១២ ៩៨៧ ៩៩២
ការខាតសុទ្ធ ពីឧបករណ៍ហិរញ្ញវត្ថុ រាល់វេនតាមFVTPL	២៤	(៧៤៧ ៦០៧)	(៣ ០៥១ ៧៣២)	(៨៣៦ ១០០)	(៣ ៣៨៤ ៥៣៣)
ចំណូលផ្សេងៗ		១៧៤ ០៧២	៧១០ ៥៦២	២៦២ ៦២៣	១ ០៦៣ ០៨៨
ការខាតសុទ្ធលើឱនភាពតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ	២៥	(១៥ ៨០០ ៥៧៥)	(៦៤ ៤៩៧ ៩៤៧)	(៥២៧ ៦៤៤)	(២ ១៣៥ ៩០៣)
ចំណាយលើបុគ្គលិក	២៦	(២៩ ៥៧៨ ៩០២)	(១២០ ៧៤១ ០៧៨)	(២៤ ៩៥៣ ៦៩១)	(១០១ ០១២ ៥៤១)
ចំណាយរំលស់		(៣ ៩៦៥ ៨០៩)	(១៦ ១៨៨ ៤៣២)	(៣ ៩៧៥ ៨២១)	(១៦ ០៨៤ ១២៣)
ចំណាយផ្សេងៗ	២៧	(៧ ០៤៦ ៣៦១)	(២៨ ៧៦៣ ២៤៦)	(៦ ៤២៤ ៤៩៣)	(២៦ ០០៦ ៣៤៤)
ប្រាក់ចំណេញមុនពន្ធដារ		២០ ៣៩៣ ៥១០	៨៣ ២៤៦ ៣០៨	២៥ ៥៦០ ៨៧០	១០៣ ៤៧០ ៤០២
ចំណាយពន្ធលើប្រាក់ចំណេញ	១០(គ)	(៤ ១៥០ ៩៥៦)	(១៦ ៩៤៤ ២០២)	(៥ ៣០០ ១៨៩)	(២១ ៤៥៥ ១៦៥)
ប្រាក់ចំណេញក្នុងគ្រា		១៦ ២៤២ ៥៥៤	៦៦ ៣០២ ១០៦	២០ ២៦០ ៦៨១	៨២ ០១៥ ២៣៧
លទ្ធផលលម្អិតផ្សេងៗ(ខាត)/ចំណេញ					
ទុនបម្រុងនៃការការពារលំហូរសាច់ប្រាក់		(៦ ៥២៩ ២៤៦)	(២៦ ៦៥២ ៣៨២)	-	-
ពន្ធលើប្រាក់ចំណេញទាក់ទងនឹង លទ្ធផលលម្អិតផ្សេងៗ		១ ៣០៥ ៨៥០	៥ ៣៣០ ៤៨០	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៦ ៦៥៤ ៣០២	-	៦ ០៣៥ ៦១៧
		(៥ ២២៣ ៣៩៦)	(១៤ ៦៦៧ ៦០០)	-	៦ ០៣៥ ៦១៧
លទ្ធផលលម្អិតក្នុងគ្រាសរុប		១១ ០១៩ ១៥៨	៥១ ៦៣៤ ៥០៦	២០ ២៦០ ៦៨១	៨៨ ០៥០ ៨៥៤
ប្រាក់ចំណេញផ្ទាល់របស់ភាគទុនិក		១៦ ២៤២ ៥៥៤	៦៦ ៣០២ ១០៦	២០ ២៦០ ៦៨១	៨២ ០១៥ ២៣៧
លទ្ធផលលម្អិតសរុបផ្ទាល់របស់ភាគទុនិក		១១ ០១៩ ១៥៨	៥១ ៦៣៤ ៥០៦	២០ ២៦០ ៦៨១	៨៨ ០៥០ ៨៥៤

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ ។

ធនាគារ ហ្គីភី ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គីភីកសិករ លីមីតធីត)

**របាយការណ៍បម្រែបម្រួលមូលធនជាប់ដោយឡែកសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

	មូលធនផ្ទាល់របស់ភាគទុនិក				
	ដើមទុន ដុល្លារអាមេរិក	បុព្វលាភភាគហ៊ុន ដុល្លារអាមេរិក	ទុនប្រុង ដុល្លារអាមេរិក	ប្រាក់ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩					
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	៧៥ ០០០ ០០០	១៩ ០៨២ ៥០២	៤ ៣៨៩ ១៨៦	៦៧ ៧៧២ ៦៦៥	១១៦ ២៤៤ ៣៥៣
ប្រាក់ចំណេញក្នុងគ្រា	-	-	-	២០ ២៦០ ៦៨១	២០ ២៦០ ៦៨១
សរុបលទ្ធផលលម្អិតចំណេញក្នុងគ្រា	-	-	-	២០ ២៦០ ៦៨១	២០ ២៦០ ៦៨១
ការផ្ទេរ	-	-	២ ៨៧៥ ០៧៥	(២ ៨៧៥ ០៧៥)	-
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	៧៥ ០០០ ០០០	១៩ ០៨២ ៥០២	៧ ២៦៤ ២៦១	៨៤ ១៥៨ ២៧១	១៨៦ ៥០៥ ០៣៤
សមមូលជាពាន់រៀល (កំណត់សម្គាល់ ២.៣)	៣០៧ ១២៥ ០០០	៧៨ ១៤២ ៨៤៦	៣៥ ៧៨២ ៧៦៦	៣៤២ ៦៨៧ ៥០១	៧៦៣ ៧៣៨ ១១៣
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០					
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៧៥ ០០០ ០០០	១៩ ០៨២ ៥០២	៨ ៨១៨ ៣៩២	៩៥ ៤៦៨ ៦០៣	១៩៨ ៣៦៩ ៤៩៧
ការបោះផ្សាយដើមទុនបន្ថែម	៤០ ០០០ ០០០	-	-	-	៤០ ០០០ ០០០
ប្រាក់ចំណេញក្នុងគ្រា	-	-	-	១៦ ២៤២ ៥៥៤	១៦ ២៤២ ៥៥៤
លទ្ធផលលម្អិតខាតផ្សេងៗ	-	-	(៥ ២២៣ ៣៩៦)	-	(៥ ២២៣ ៣៩៦)
សរុបលទ្ធផលលម្អិត(ខាត)ចំណេញក្នុងគ្រា	-	-	(៥ ២២៣ ៣៩៦)	១៦ ២៤២ ៥៥៤	១១ ០១៩ ១៥៨
ការផ្ទេរ	-	-	២៣ ៩៣៣ ៧០២	(២៣ ៩៣៣ ៧០២)	-
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	១១៥ ០០០ ០០០	១៩ ០៨២ ៥០២	២៧ ៥២៤ ៩៩៦	៨៧ ៧៧៧ ៤៥៥	២៤៩ ៣៨៤ ៦៥៣
សមមូលជាពាន់រៀល (កំណត់សម្គាល់ ២.៣)	៤៧១ ៥០០ ០០០	៧៨ ២៣៨ ២៥៨	១១៩ ៦១៥ ៩៨៦	៣៥៣ ១៣៩ ២៤២	១ ០២២ ៤៩៣ ៤៨៦

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ ។

ធនាគារ ហ្គីភា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គីភា កសិករ លីមីតធីត)

**របាយការណ៍លំហូរសាច់ប្រាក់ជាប់ដោយឡែកសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនពន្ធដកពន្ធ		២០ ៣៩៣ ៥១០	៨៣ ២៤៦ ៣០៨	២៥ ៥៦០ ៨៧០	១០៣ ៤៧០ ៤០២
និយ័តភាព៖					
ចំណូលសុទ្ធពីការប្រាក់	២២	(៧៤ ០៨៤ ២៨៩)	(៣០២ ៤១២ ០៦៨)	(៥៨ ៨០៧ ៥០០)	(២៣៨ ០៥២ ៧៦០)
ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុ នានាវាស់វែងតាម FVTPL	២៤	៧៤៧ ៦០៧	៣ ០៥១ ៧៣២	៨៣៦ ១០០	៣ ៣៨៤ ៥៣៣
ការខាតសុទ្ធលើឱនភាពតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ	២៥	១៥ ៨០០ ៥៧៥	៦៤ ៤៩៧ ៩៤៧	៥២៧ ៦៤៤	២ ១៣៥ ៩០៣
ចំណាយរំលស់		៣ ៩៦៥ ៨០៩	១៦ ១៨៨ ៤៣២	៣ ៩៧៥ ៨២១	១៦ ០៩៤ ១២៣
សំវិធានធនលើអត្ថប្រយោជន៍និយោជិត		១ ១៨៧ ៦០៧	៤ ៦៨៤ ៥៣២	៩១៧ ៧០៦	៣ ៧១៤ ៨៧៤
ខាតពីការលក់ទ្រព្យនិងបរិក្ខារ		៩៣១	៣ ៨០០	៦១៣	២ ៤៨១
លម្អៀងពីការប្តូរប័ណ្ណ ធាតុជាប់ប័ណ្ណ		(២ ៤៩៦ ១៣៥)	(១០ ១៨៩ ២២៣)	(២៥៣ ៤០០)	(១ ០២៥ ៧៦៣)
		(៣៤ ៥២៤ ៣៨៥)	(១៤០ ៩២៨ ៥៤០)	(២៧ ២៤២ ១៥៦)	(១១០ ២៧៦ ២០៧)
បម្រែបម្រួល៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(៣១ ២៥៤ ១៣៨)	(១២៧ ៥៧៩ ៣៩១)	(១២ ៧០៥ ២៦៣)	(៥១ ៤៣០ ៩០៥)
ឥណទានផ្តល់ដល់អតិថិជន		(៨៧ ៧៤២ ៤២៤)	(៣៥៨ ១៦៤ ៥៧៥)	(១៩១ ៨៦០ ៨៦៧)	(៧៧៦ ៦៥២ ៧៩០)
ទ្រព្យសកម្មផ្សេងៗ		(១៣ ៧៤០ ៣០៩)	(៥៦ ០៨៧ ៩៤១)	(២ ២៦៧ ៩៥៤)	(៩ ១៨០ ៦៧៨)
ប្រាក់បញ្ញើរបស់អតិថិជន		៧៦ ៥៧០ ១១៣	៣១២ ៥៥៩ ២០១	១០៣ ៤៤៦ ៣០៥	៤១៨ ៧៥០ ៦៤៣
បំណុលផ្សេងៗ		(៣៧ ៧៦៧ ៧៩៩)	(១៥៤ ១៦៨ ១៥៦)	២ ២៦១ ៣៩៣	៩ ១៥៤ ១១៩
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(១២៨ ៤៥៨ ៩៤២)	(៥២៤ ៣៦៩ ៨០២)	(១២៨ ៣៦៨ ៥៣២)	(៥១៩ ៦៣៥ ៨១៨)
ការប្រាក់បានទទួល		១២៥ ២៦៨ ០៦២	៥១១ ៣៤៤ ២២៩	១០២ ៥៧៦ ៧៨៩	៤១៥ ២៣០ ៨៤២
ការប្រាក់បានបង់		(៥០ ៣៨៨ ០៤៤)	(២០៥ ៦៨៤ ០១២)	(៤០ ៨៩១ ៤១៧)	(១៦៥ ៥២៨ ៤៥៦)
ពន្ធលើប្រាក់ចំណេញបានបង់	១០(ខ)	(២ ៩៨៧ ៦៥៨)	(១២ ១៩៥ ៦២០)	(៦ ០២៣ ៩៤៥)	(២៤ ៣៨៤ ៩២៩)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពប្រតិបត្តិការ		(៥៦ ៥៦៦ ៥៨២)	(២៣០ ៩០៤ ៨០៥)	(៧២ ៧០៧ ១០៥)	(២៩៤ ៣១៨ ៣៦១)

ធនាគារ ហ្គីឡា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គីឡា កសិករ លីមីតធីត)

របាយការណ៍លំហូរសាច់ប្រាក់ជាប់ដោយឡែកសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	៧	(១ ១៦៥ ០៤៤)	(៤ ៧៥៥ ៧១០)	(១ ២៥៥ ៤២៨)	(៥ ០៨១ ៩៧៣)
ការទិញទ្រព្យសកម្មអរូបី	៩	(២ ៤២២ ១៧០)	(៩ ៨៨៧ ២៩៨)	(១ ៣៥៣ ៦១៦)	(៥ ៤៧៩ ៤៣៨)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		១ ៦៥២	៦ ៧៤៣	៧២៩	២ ៩៥១
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ		(៣ ៥៨៥ ៥៦២)	(១៤ ៦៣៦ ២៦៥)	(២ ៦០៨ ៣១៥)	(១០ ៥៥៨ ៤៦០)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី		២៦៥ ៨៧០ ៤០៦	១ ០៨៥ ២៨២ ៩៩៧	១១៣ ៣២៩ ១៨០	៤៥៨ ៧៥៦ ៥២១
ការទូទាត់សងប្រាក់កម្ចី		(១៧៥ ០៥៦ ៩២៨)	(៧១០ ៥០០ ៣៨០)	(៤៥ ៤១៣ ៣៨៤)	(១៧៩ ៧៨៥ ៣៧៨)
ការទូទាត់សងអនុបំណុល		(៤ ៥០០ ០០០)	(១៨ ៣៦៩ ០០០)	(៤ ៥០០ ០០០)	(៣៥ ៤០៨ ០០០)
ការទូទាត់សងប្រាក់ដើមកតិសន្យា		(២ ៨៧៨ ៣១៦)	(១១ ៧៤៩ ២៨៦)	(២ ៦២៧ ២០៩)	(១០ ៦៣៤ ៩៤២)
ការបោះផ្សាយដើមទុនបន្ថែម		៤០ ០០០ ០០០	១៦៣ ២៨០ ០០០	-	-
សាច់ប្រាក់សុទ្ធបានពីសកម្មភាព ហិរញ្ញប្បទាន		១២៥ ៤៣៥ ១៦២	៥០៧ ៩៤៤ ៣៣១	៥៧ ៧៨៨ ៥៨៧	២៣៣ ៩២៨ ២០១
ការកើនឡើង(ថយចុះ)សុទ្ធនូវសាច់ ប្រាក់ និងសាច់ប្រាក់សមមូល		៦៤ ២៨៣ ០១៤	២៦២ ៤០៣ ២៦១	(១៧ ៥២៦ ៨៣៣)	(៧០ ៩៤៨ ៦២០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមគ្រា		៧៨ ៧០០ ៦៣០	៣២០ ៧០៥ ០៦៧	១០៦ ៩៧៦ ៣២០	៤២៩ ៨៣០ ៨៥៤
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៣ ១២៤ ៦១២	-	៧ ៤១៣ ៤១៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងគ្រា	២៨	១៧២ ៩៨៣ ៦៤៤	៥៨៦ ២៣២ ៩៨០	៨៩ ៤៨៩ ៤៨៧	៣៦៦ ២៥៥ ៦៨៩

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ ។

**ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

១ អំពីធនាគារ

ធនាគារ ហត្ថា ម.ក (ហៅកាត់ថា “ធនាគារ”) បានប្រែក្លាយពី ហត្ថាកសិករ លីមីតធីត (ហៅកាត់ថា “អេច ខេ អិល”) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ហើយទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មធនាគារ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ និងត្រូវបានអនុម័តការផ្លាស់ប្តូរនេះនៅក្នុងលក្ខន្តិកៈចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ នៅមុនថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានផ្តល់វិញ្ញាបនបត្រអាជីវកម្មចុះថ្ងៃទី៣ ខែមេសា ឆ្នាំ ២០០១ ដល់ អេច ខេ អិល ក្នុងការប្រតិបត្តិជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដើម្បីផ្តល់ សេវាកម្មឥណទាន និងប្រាក់សន្សំដល់ចំណែកទីផ្សារថ្នាក់ទាប។ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០១ ក្រោមអាជ្ញាប័ណ្ណលេខ២ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ អេច ខេ អិល សម្រាប់ការប្រតិបត្តិជាស្ថាប័នមីក្រូហិរញ្ញវត្ថុ រយៈពេលបីឆ្នាំដែលផុតសុពលភាពនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៤។ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៤ អេច ខេ អិល ទទួលបានអាជ្ញាប័ណ្ណថ្មីមួយទៀតរយៈពេល បីឆ្នាំដែលផុតសុពលភាពនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧។ ធនាគារជាតិនៃកម្ពុជាបានផ្តល់ក្រុមហ៊ុននូវអាជ្ញាប័ណ្ណអចិន្ត្រៃយ៍សម្រាប់ការប្រតិបត្តិជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលមានសុពលភាពចាប់ពីថ្ងៃទី៨ ខែ សីហា ឆ្នាំ ២០០៧ តទៅ។

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ អេច ខេ អិល ដើម្បីប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីសាធារណជន។

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ អេច ខេ អិល ដើម្បីធ្វើប្រតិបត្តិការធនាគារចល័ត រួមមានសេវាកម្មដូចជា (១) ពិនិត្យសមតុល្យគណនី (២) របាយការណ៍សង្ខេប (៣) ស្វែងរកទីតាំងម៉ាស៊ីន ATM (៤) ការផ្ទេរប្រាក់ពីគណនី (៥) ការទិញកាតទូរស័ព្ទ (៦) សំណងឥណទាន (៧) ពិនិត្យអត្រាការប្រាក់ (៨) ពិនិត្យអត្រាប្តូរប្រាក់ (៩) សារលើកពីការសងឥណទាន (១០) ការផ្សព្វផ្សាយតាមរយៈទូរស័ព្ទចល័ត និង (១១) សារជូនដំណឹង។

ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ អេច ខេ អិល ជាភ្នាក់ងារធានារ៉ាប់រង ដោយដើរតួជាអ្នកណែនាំ សេវាធានារ៉ាប់រងដល់អតិថិជនឲ្យក្រុមហ៊ុន ប្រេវ៉េ (កម្ពុជា) ម៉ាយក្រូ ឡាយហ្វ អ៊ិនសូរេន ភីអិលស៊ី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ និងឲ្យក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ អាសូរេន ភីអិលស៊ី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។

សកម្មភាពចម្បងរបស់ធនាគាររួមមានសកម្មភាពធនាគារពាណិជ្ជ។

ធនាគារ មានប្រតិបត្តិការនៅការិយាល័យចំនួន ១៧៧ (រួមបញ្ចូលទាំងការិយាល័យកណ្តាល) ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងគ្រប់ខេត្តក្រុង ដោយមានប្រភពចំណូលចម្បងពីការប្រាក់ទទួលបានក្នុងការផ្តល់ឥណទានដល់អតិថិជន។

ធនាគារ មានទីស្នាក់ការកណ្តាល នៅផ្ទះលេខ ៦០៦ ផ្លូវលេខ ២៧១ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ហត្ថា ស៊ីវីស ឯ.ក (ហៅកាត់ថា “ក្រុមហ៊ុនបុត្រសម្ព័ន្ធ”) ត្រូវបានចុះបញ្ជីពាណិជ្ជកម្ម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ដែលកាន់កាប់ដោយធនាគារ និងក្រុមហ៊ុនសាហាយហ្វលឌីង លីមីតធីត ដែលជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺការទិញ ការលក់ ការជួល និងការធ្វើអាជីវកម្មអចលនវត្ថុផ្ទាល់ខ្លួន ឬជួលពីគេ។

**ធនាគារ ហ្គាតា ម.ក (ពិមុខត្រូវបានស្គាល់ថា ហ្គាតាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ ឆ្នាំ ២០២០ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

២ មូលដ្ឋានគណនេយ្យ

២.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ត្រូវបានរៀបចំ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ អន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន និងគួរតែអានភ្ជាប់នឹងរបាយការណ៍ ហិរញ្ញវត្ថុរួម និងដាច់ដោយឡែកប្រចាំឆ្នាំចុងក្រោយរបស់សម្ព័ន្ធធនាគារ និងធនាគារ នាការលីមីតធីត និងសម្រាប់ ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមុន)។ របាយការណ៍ នេះ មិនរួមបញ្ចូលព័ត៌មានទាំងមូលពេញលេញរបស់របាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជានោះទេ។ ទោះជាយ៉ាងណាក៏ដោយ កំណត់សម្គាល់ពន្យល់បន្ថែមដែលបានជ្រើសរើស ត្រូវបានរួមបញ្ចូលដើម្បីពន្យល់ព្រឹត្តិការណ៍ និងប្រតិបត្តិការ ជាសាធារណៈ ក្នុងការស្វែងយល់ពីបម្រែបម្រួលនៅក្នុង ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលរបស់សម្ព័ន្ធធនាគារ និងធនាគារ ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមុន។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានអនុម័តឲ្យចេញផ្សាយ ដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

២.២ រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រាពាណិជ្ជកម្មរបស់ខ្លួន ផ្អែកលើ រូបិយប័ណ្ណចំនួន៣ គឺប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ។ គណៈគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារ អាមេរិកជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណសម្រាប់ការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសមាសធាតុសេដ្ឋកិច្ច នៃ ព្រឹត្តិការណ៍មូលដ្ឋាន និងកាលៈទេសៈរបស់សម្ព័ន្ធធនាគារ និងធនាគារ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារ អាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ នាការលីមីតធីត របាយការណ៍ ដែលជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរ ប្រាក់នៅកាលបរិច្ឆេទនោះ។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របនៅក្នុងរូបិយប័ណ្ណបរទេស ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃសមស្របត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែល ត្រូវបានវាស់វែងនៅក្នុងលក្ខខណ្ឌថ្លៃដើម ប្រវត្តិសាស្ត្រជារូបិយប័ណ្ណបរទេស មិនត្រូវបានប្តូរម្តងទៀតទេ។

ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ ដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

២.៣ ការបង្ហាញជារូបិយប័ណ្ណប្រាក់រៀល

ការប្តូរពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដោយប្រើប្រាស់អត្រាចុងការិយបរិច្ឆេទ និងអត្រាមធ្យមក្នុងគ្រា ដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជា គឺដើម្បី អនុលោមតាមច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។

**ធនាគារ ហ៊ាតា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ៊ាតាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

២ មូលដ្ឋានគណនេយ្យ (ត)

២.៣ ការបង្ហាញជាតុល្យភាពប័ណ្ណប្រាក់រៀល (ត)

ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបានបង្ហាញ ត្រូវបានប្តូរតាម
អត្រានាការបរិច្ឆេទរាយការណ៍ ដោយឡែកខ្ទង់ចំណូល និងចំណាយ នៅក្នុងរបាយការណ៍ចំណេញ ឬខាត និង
លទ្ធផលលម្អិតផ្សេងៗ និងខ្ទង់នៅក្នុងលំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យម។
លទ្ធផលនៃភាពលម្អៀងដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានកត់ត្រាក្នុងចំណូលលម្អិតផ្សេងៗ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដែលបានបង្ហាញជាប្រាក់រៀល ត្រូវបានធ្វើឡើងដោយផ្អែកលើ
អត្រាប្តូរប្រាក់ក្នុងមួយដុល្លារអាមេរិកដូចខាងក្រោម៖

	អត្រាចុងការិយបរិច្ឆេទ	អត្រាមធ្យម
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	៤ ១០០	៤ ០៨២
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	៤ ០៩៥	៤ ០៨៨
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៤ ០៧៥	៤ ០៥២

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពសំខាន់ៗនៃការប៉ាន់ស្មានភាពមិនប្រាកដប្រជា

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន តម្រូវឱ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការ
សន្មតដែលមាន ផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួនទ្រព្យសកម្ម បំណុល ចំណូល
និងចំណាយ ដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការវិនិច្ឆ័យសំខាន់ៗ ដែលធ្វើឡើងដោយគណៈគ្រប់គ្រងក្នុងការអនុវត្តគោលនយោបាយគណនេយ្យរបស់
សម្ព័ន្ធធនាគារ និងធនាគារ និង ប្រភពសំខាន់ៗ នៃភាពមិនប្រាកដប្រជាសំខាន់ៗនៃការប៉ាន់ស្មានគឺ ដូចគ្នាទៅនឹងការបង្ហាញនៅ
ក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដាច់ដោយឡែកប្រចាំឆ្នាំមុន។

ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

ព័ត៌មានអំពីការវិនិច្ឆ័យក្នុងការអនុវត្តគោលនយោបាយគណនេយ្យ ដែលមានការប៉ះពាល់ជាសារវន្ត លើចំនួន
ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មានដូចខាងក្រោម៖

**ធនាគារ ហ្គាតា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គាតាកសិករ លីមីតធីត) និងក្រុមហ៊ុនមុនក្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ ២០២០ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពសំខាន់ៗនៃការប៉ាន់ស្មានតារាងប្រាក់ប្រចាំ (ត)

ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ (ត)

ការវាយតម្លៃម៉ូដែលអាជីវកម្ម

ការចាត់ថ្នាក់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ អាស្រ័យលើលទ្ធផលនៃការធ្វើតេស្ត SPPI និងម៉ូដែលអាជីវកម្ម។ សម្ព័ន្ធធនាគារ និងធនាគារធ្វើការកំណត់ម៉ូដែលអាជីវកម្មនៅកម្រិតមួយ ដែលអាចឆ្លុះបញ្ចាំងពីវិធីសាស្ត្រក្នុងការគ្រប់គ្រងក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មជាក់លាក់មួយ។ ការវាយតម្លៃនេះរួមមាន ការវិនិច្ឆ័យ ដែលឆ្លុះបញ្ចាំងនូវរាល់ភស្តុតាងពាក់ព័ន្ធទាំងអស់ រួមទាំងវិធីវាយតម្លៃនិងវាស់វែង លទ្ធផលរបស់ទ្រព្យសកម្ម ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលរបស់ទ្រព្យសកម្មនិងវិធីគ្រប់គ្រងហានិភ័យទាំងនេះ និងវិធីសាស្ត្រតបស្ថងអ្នកគ្រប់គ្រងទ្រព្យសកម្មនេះ។ សម្ព័ន្ធធនាគារ និងធនាគារធ្វើការតាមដានរាល់ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃដករំលស់ ដែលត្រូវបានឈប់ទទួលស្គាល់មុន កាលអវសានរបស់វា ដើម្បីស្វែងយល់ពីមូលហេតុក្នុងការបោះបង់ចោល និងថាតើមូលហេតុទាំងនោះ ស្របតាមគោលដៅអាជីវកម្មក្នុងការរក្សាទ្រព្យសកម្មដែរ ឬទេ។ ការតាមដាននេះ គឺជាផ្នែកនៃការវាយតម្លៃជាបន្តបន្ទាប់របស់ សម្ព័ន្ធធនាគារ និងធនាគារ ថាតើម៉ូដែលអាជីវកម្មក្នុងការរក្សាទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ នៅបន្តសមប្រកបដែរ ឬទេ ហើយប្រសិនបើវាមិនសមប្រកបទេ ថាតើមានការផ្លាស់ប្តូរណាមួយនៅក្នុងម៉ូដែលអាជីវកម្មដែរឬអត់ ហើយប្រសិនបើមាន ត្រូវធ្វើការផ្លាស់ប្តូរចំណាត់ថ្នាក់ទ្រព្យសកម្មទាំងនោះចាប់ពីពេលផ្លាស់ប្តូរម៉ូដែលអាជីវកម្ម។

ការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ការខាតបង់ឥណទានដែលរំពឹងទុក (ECL) ត្រូវវាស់វែង ជាសំវិធានធនស្មើនឹង ១២ខែ ចំពោះទ្រព្យសកម្មដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១ និងសំវិធានធនស្មើនឹងអាយុកាលរបស់ទ្រព្យសកម្ម ចំពោះទ្រព្យសកម្មដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ និងទី៣។ ទ្រព្យសកម្មមួយ ត្រូវប្តូរទៅស្ថិតនៅក្នុង ចំណាត់ថ្នាក់ទី២ នៅពេលដែលហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះមានការកើនឡើងជាសារវន្ត ចាប់តាំងពីពេលទទួលស្គាល់ជាលើកដំបូង។ ដើម្បីវាយតម្លៃថាតើ ហានិភ័យឥណទានរបស់ទ្រព្យសកម្មមួយ មានការកើនឡើង ជាសារវន្តដែរឬទេ សម្ព័ន្ធធនាគារ និងធនាគារត្រូវពិចារណានូវព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខ ដែលព័ត៌មាននោះមានលក្ខណៈអាចទ្រទ្រង់បាន និងសមហេតុផលទាំងបរិមាណ និងគុណភាព។

ការបង្កើតក្រុមទ្រព្យសកម្មដែលមានចរិតលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា

នៅពេលដែល ការខាតបង់ឥណទានដែលរំពឹងទុក ត្រូវវាស់វែងតាមមូលដ្ឋានជាក្រុម ឧបករណ៍ហិរញ្ញវត្ថុត្រូវបានប្រមូលផ្តុំតាមមូលដ្ឋានចរិតលក្ខណៈហានិភ័យ។ សម្ព័ន្ធធនាគារ និងធនាគារធ្វើការតាមដានភាពសមស្របនៃចរិតលក្ខណៈហានិភ័យឥណទាន ដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ដើម្បីវាយតម្លៃថាតើហានិភ័យទាំងនោះ នៅតែបន្តលក្ខណៈ ស្រដៀងគ្នាទៀតដែរឬទេ។ កិច្ចការនេះ ត្រូវធ្វើដើម្បីធានាថា ប្រសិនបើចរិតលក្ខណៈហានិភ័យឥណទានមានការ ផ្លាស់ប្តូរ គឺត្រូវធ្វើការប្រមូលផ្តុំទ្រព្យសកម្មឲ្យបានសមស្របឡើងវិញ។ ការប្រមូលផ្តុំឡើងវិញនេះអាចនាំឲ្យមាននូវ ការបង្កើតក្រុមទ្រព្យសកម្មថ្មី ឬក៏ទ្រព្យសកម្មត្រូវប្តូរទៅក្រុមទ្រព្យសកម្មដែលមានស្រាប់ផ្សេងទៀតដែលអាចឆ្លុះបញ្ចាំងនូវចរិតលក្ខណៈហានិភ័យឥណទានស្រដៀងគ្នាទៅនឹងក្រុមទ្រព្យសកម្មនោះ។

**ធនាគារ ហ្វីស៊ី ប.ក (ពីមុនត្រូវបានស្គាល់ថា ហ្វីស៊ី កម្ពុជា លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ ឆ្នាំ ២០២០ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៣ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពសំខាន់ៗនៃការប៉ាន់ស្មានភាពមិនប្រាកដប្រជា (ត)

ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ (ត)

ការបង្កើតក្រុមទ្រព្យសកម្មដែលមានចរិតលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា (ត)

ការប្រមូលផ្តុំទ្រព្យសកម្មឡើងវិញ និងការប្តូរពីក្រុមទ្រព្យសកម្មមួយទៅក្រុមទ្រព្យសកម្មមួយទៀតគឺជារឿងធម្មតា នៅពេលមានការកើនឡើងជាសារវន្តនូវ ហានិភ័យឥណទាន (ឬក៏នៅពេលការកើនឡើងជាសារវន្តនោះ មានភាពបញ្ញត្តិសមកិរិយា) ដូច្នេះទ្រព្យសកម្ម ត្រូវប្តូរពីក្រុមទ្រព្យសកម្មដែលត្រូវធ្វើសំវិធានធនស្មើ១២ខែ ទៅជាទ្រព្យសកម្មដែលត្រូវធ្វើសំវិធានធនស្មើនឹង អាយុកាលរបស់ទ្រព្យសកម្មនោះ ឬក៏បញ្ញត្តិសមកិរិយា ប៉ុន្តែវាក៏អាចកើតឡើងផងដែរចំពោះក្រុមទ្រព្យសកម្ម ដែលនៅតែបន្តរស់រវើកតាមមូលដ្ឋានសំវិធានធនស្មើ ១២ខែ ឬសំវិធានធនស្មើនឹងអាយុកាលរបស់ក្រុមទ្រព្យសកម្មនោះ គ្រាន់តែចំនួនសំវិធានធនត្រូវផ្លាស់ប្តូរដោយសារហានិភ័យឥណទានរបស់ក្រុមទ្រព្យសកម្មនោះ មានការប្រែប្រួល។

ម៉ូដែល និងការសន្មតដែលបានប្រើ

សម្ព័ន្ធធនាគារ និងធនាគារប្រើម៉ូដែល និងការសន្មតផ្សេងៗ ដើម្បីវាស់វែងតម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ព្រមទាំងការប៉ាន់ស្មាននូវ ការខាតបង់ឥណទានដែលរំពឹងទុក។ ការវិនិច្ឆ័យត្រូវប្រើប្រាស់ ដើម្បីកំណត់ម៉ូដែលដែលសាកសមបំផុត សម្រាប់ប្រភេទទ្រព្យសកម្មនីមួយៗ និងដើម្បីកំណត់នូវការសន្មតដែលត្រូវប្រើក្នុងម៉ូដែលទាំងនេះរួមទាំងការសន្មត ពាក់ព័ន្ធនឹងចលករសំខាន់ៗរបស់ហានិភ័យ។

ប្រភពសំខាន់ៗនៃការប៉ាន់ស្មានភាពមិនប្រាកដ

ព័ត៌មានអំពីការសន្មត និងការប៉ាន់ស្មានភាពមិនប្រាកដសំខាន់ៗ ដែលមានការប៉ះពាល់ជាសារវន្ត លើចំនួនដែលបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មានដូចខាងក្រោម៖

ការបង្កើតនូវចំនួននិងការផ្លឹងរបស់សេណារីយ៉ូនៃការរំពឹងទុកទៅថ្ងៃខាងមុខ សម្រាប់ប្រភេទផលិតផលនីមួយៗ និងការកំណត់នូវព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខពាក់ព័ន្ធនឹងសេណារីយ៉ូនីមួយៗ

នៅពេលវាស់វែង ការខាតបង់ឥណទានដែលរំពឹងទុក សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់នូវព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខ ដែលមានលក្ខណៈអាចទ្រទ្រង់បាន និងសមហេតុផល ដោយផ្អែកលើការសន្មតចំពោះការផ្លាស់ប្តូរនាពេលអនាគតនូវចលករសេដ្ឋកិច្ចផ្សេងៗគ្នា និងរបៀបដែលចលករទាំងនេះ មានការប៉ះពាល់គ្នាទៅវិញទៅមក។

ភាពដែលអាចខកខានក្នុងការសង (PD)

ភាពដែលអាចខកខានក្នុងការសង គឺជាធាតុចូលដ៏សំខាន់ក្នុងការវាស់វែង ការខាតបង់ឥណទានដែលរំពឹងទុក។ ភាពដែលអាចខកខានក្នុងការសង គឺជាការប៉ាន់ស្មាននូវភាពប្រហាក់ប្រហែលក្នុងការខកខានសងក្នុងរយៈពេលណាមួយ ដែលការគណនារបស់វាត្រូវការនូវទិន្នន័យពីមុនៗ ការសន្មត និងការរំពឹងទុកនូវលក្ខខណ្ឌនាពេលអនាគត។

**ធនាគារ ហ្គីភី ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គីភី ហ្វីនេស៊ីយ៉ាស៊ី) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ ឆ្នាំ ២០២០ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៣ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពសំខាន់ៗនៃការប៉ាន់ស្មានភាពមិនប្រាកដប្រជា (ត)

ប្រភពសំខាន់ៗនៃការប៉ាន់ស្មានភាពមិនប្រាកដ (ត)

ការខាតបង់ដោយសារខកខានក្នុងការសង (LGD)

ការខាតបង់ដោយសារខកខានក្នុងការសង គឺជាការប៉ាន់ស្មាននូវការខាតបង់ដែលកើតចេញពីការខកខានក្នុងការសង។ វាផ្អែកទៅលើភាពខុសគ្នារវាង លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលដល់កាលកំណត់ត្រូវបង់សង និងលំហូរសាច់ប្រាក់ដែលម្ចាស់កម្ចីរំពឹងថានឹងទទួលបានដោយគិតទាំងលំហូរសាច់ប្រាក់ពីទ្រព្យដាក់ធានា និងការធ្វើឲ្យប្រសើរឡើងនូវឥណទានទាំងមូល។

ការបញ្ចូលព័ត៌មានព្យាករណ៍នាពេលអនាគត

សម្ព័ន្ធធនាគារ និងធនាគារ វិភាគព័ត៌មានព្យាករណ៍នាពេលអនាគត ដោយប្រើម៉ូដែលស្ថិតិនៃនិន្នាការនាពេលអនាគត ក្នុងការវាយតម្លៃថាតើហានិភ័យឥណទានមានការកើនឡើងជាសារវន្ត ទៅលើឧបករណ៍ហិរញ្ញវត្ថុដើម្បីគណនាការវាស់វែង ការខាតបង់ឥណទានដែលរំពឹងទុក (ECL)។

សម្ព័ន្ធធនាគារ និងធនាគារ បង្កើតសេណារីយ៉ូសេដ្ឋកិច្ចចំនួន ៣៖ កម្រិតមូលដ្ឋាន ដែលជាសេណារីយ៉ូមូលដ្ឋាន ដែលមានប្រូបាប៊ីលីតេនៃការកើតឡើងចំនួន ៣៥% និងសេណារីយ៉ូពីរទៀត ដែលមានប្រូបាប៊ីលីតេនៃការកើតឡើងចំនួន ២៥% និងមិនល្អចំនួន ៤០%។ កម្រិតមូលដ្ឋាននេះ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងព័ត៌មាន ដែលបានប្រើប្រាស់ដោយសម្ព័ន្ធធនាគារ និងធនាគារ ក្នុងគោលបំណងផ្សេងទៀត ដូចជាការរៀបចំផែនការយុទ្ធសាស្ត្រ និងគម្រោងថវិកា។ ព័ត៌មានខាងក្រៅផ្សេងទៀត រួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ផ្សេងៗ ដែលបានចេញផ្សាយដោយស្ថាប័ន រាជរដ្ឋាភិបាល (ធនាគារជាតិនៃកម្ពុជា) និងស្ថាប័នអន្តរជាតិ ដូចជាធនាគារពិភពលោក និង Bloomberg ។

ការថ្លឹងសេណារីយ៉ូ	មូលដ្ឋាន	មិនល្អ	ល្អ
	៣៥%	៤០%	២៥%

ផ្អែកលើការវិភាគនៃការព្យាករណ៍នាពេលអនាគត ធនាគារប្រើមេគុណបម្រែបម្រួលនៅឆ្នាំទី ១ (១,៤២) សម្រាប់ ECL ១២ខែ និង ECL មួយអាណត្តិ ។

ការខាតបង់ឥណទានរំពឹងទុកត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច ដែលបានព្យាករណ៍មួយចំនួននៅក្នុងកាលបរិច្ឆេទរាយការណ៍។ ការផ្ទុះឡើងនៃល្បឿនវិសក្សណា (“កូវីដ-១៩”) បានរាលដាលលើប្រទេសចិនដ៏គោក កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត បណ្តាលឲ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ៗផ្សេងៗត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ការខាតបង់ឥណទានដែលរំពឹងទុក។

**ធនាគារ ហ្គីភី ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គីភីកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ ២០២០ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៣ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពសំខាន់ៗនៃការប៉ាន់ស្មានភាពមិនប្រាកដប្រជា (ត)

ប្រភពសំខាន់ៗនៃការប៉ាន់ស្មានភាពមិនប្រាកដ (ត)

ការបញ្ចូលព័ត៌មានព្យាករណ៍នាពេលអនាគត (ត)

ការគណនាការខាតបង់ឥណទានរំពឹងទុកនៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់ជាសារវន្ត។ អ្នកគ្រប់គ្រងបានប៉ាន់ស្មានទៅលើផលប៉ះពាល់របស់វិស័យក្នុងការទៅលើ សម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែការប៉ាន់ស្មាននេះអាចនឹងប្រែប្រួលជាសារវន្តពេលមានព្រឹត្តិការណ៍កើតឡើង។ ជាលទ្ធផល តួលេខនេះគួរតែមិនអាចយកជាការណែនាំជាក់លាក់ ឬការព្យាករណ៍នៃផលប៉ះពាល់ហិរញ្ញវត្ថុចុងក្រោយដែលបានរំពឹងទុកនោះទេ។ នៅពេលដែលផលប៉ះពាល់នោះកាន់តែមានសភាពធ្ងន់ធ្ងរ និងយូរជាងការរំពឹងទុក នោះនឹងបណ្តាលឲ្យមានផលប៉ះពាល់ទៅលើខាតបង់ឥណទានរំពឹងទុក ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។

តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើមានទីផ្សារដែលមានការរីកចម្រើនបំផុតដែល សម្ព័ន្ធធនាគារ និងធនាគារ បានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ គឺជាឯកសារប្រើប្រាស់ប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ អត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៧៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប ។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការវិនិយោគទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ការវិនិយោគជាបំណុល ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ បំណុលផ្សេងៗ និងកម្ចីរយៈពេលខ្លី គឺមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

**ធនាគារ ហ្គាតា ម.ក (ព័រមុនត្រូវបានស្គាល់ថា ហ្គាតាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ និង ៩ ខែ ៩ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៣ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពសំខាន់ៗនៃការប៉ាន់ស្មានភាពមិនប្រាកដប្រជា (ត)

ឋានានុក្រមតម្លៃសមស្រប

ស.រ.ហ.អ.ក ៧ បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេស
វាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបានឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារ
ដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបានឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់សម្ព័ន្ធ
ធនាគារ និងធនាគារ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

កម្រិតទី ១៖ តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុល
ដូចគ្នា ។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។

កម្រិតទី២៖ ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត ១ ដែលអាចអង្កេតបានចំពោះ
ទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍៖ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍៖ កើតចេញពីតម្លៃ)។

កម្រិតទី៣៖ ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន
(ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមាន
សមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍៖ ប្រាក់បញ្ញើ
ចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួន
ទឹកប្រាក់អាចត្រូវបានបង់។

សម្ព័ន្ធធនាគារ និងធនាគារ ទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុង
ការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

**ធនាគារ ហ្គីឡា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គីឡាភីអិលស៊ីភីអិល) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៤ សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ប្រាក់តម្កល់តាមច្បាប់				
ប្រាក់តម្កល់ធានាលើដើមទុន	១១ ៥០២ ៦០២	៥៧ ១៦០ ៦៦៨	១១ ៥៣១ ៣០៥	៥៦ ៩៩០ ០៦៨
ទុនបម្រុងកាតព្វកិច្ច	៨០ ៧៧៩ ០៨១	៣៣១ ១៩៥ ២៣២	៤៩ ៥២៤ ៩៤៣	២០១ ៨១៤ ១៤៣
	៩២ ២៨១ ៦៨៣	៣៧៨ ៣៥៥ ៩០០	៦១ ០៥៦ ២៤៨	២៥៨ ៨០៤ ២១១
គណនីចរន្ត	៤ ៧១៦ ១៩៨	១៩ ៣៣៦ ៤១២	៣០ ៦៥២ ៥៨២	១២៤ ៩០៩ ២៧២
មូលបត្រអាចជួញដូរបាន (NCD)	៤ ១៥៧ ៥៥០	១៧ ០៤៥ ៩៥៥	៤ ២២៥ ៧៥៥	១៧ ២១៩ ៩៥១
	១០១ ១៥៥ ៤៣១	៤១៤ ៧៣៧ ២៦៧	៩៥ ៩៣៤ ៥៨៥	៣៩០ ៩៣៣ ៤៣៤

៥ សមតុល្យនៅធនាគារនានា

សមតុល្យនៅធនាគារនានាត្រូវបានវាស់វែងតាមតម្លៃដករំលស់ ដោយសារតែឧបករណ៍ទាំងនេះ បានបំពេញលក្ខខណ្ឌ SPPI និងត្រូវបានរក្សាទុកដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា។

សម្ព័ន្ធធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
សមតុល្យនៅធនាគារនានា				
វាស់វែងតាមរំលស់ថ្លៃដើម	១០១ ៧៤៦ ២២៥	៤១៧ ១៥៩ ៥២៣	៩ ៦៧២ ៧៩៥	៣៩ ៤១៦ ៦៣៩
សំវិធានធនលើការខាតបង់ពី				
ឱនភាពតម្លៃ	(៣៥៧ ៩៩៩)	(១ ៤៦៧ ៧៩៦)	(១៤ ៩៩២)	(៦១ ០៩២)
	១០១ ៣៨៨ ២២៦	៤១៥ ៦៩១ ៧២៧	៩ ៦៥៧ ៨០៣	៣៩ ៣៥៥ ៥៤៧

ធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
សមតុល្យនៅធនាគារនានា				
វាស់វែងតាមរំលស់ថ្លៃដើម	១០១ ៦២៤ ៤២៩	៤១៦ ៦៦០ ១៥៩	៩ ៦៧២ ៧៩៥	៣៩ ៤១៦ ៦៣៩
សំវិធានធនលើការខាតបង់ពី				
ឱនភាពតម្លៃ	(៣៥៧ ៩៩៩)	(១ ៤៦៧ ៧៩៦)	(១៤ ៩៩២)	(៦១ ០៩២)
	១០១ ២៦៦ ៤៣០	៤១៥ ១៩២ ៣៦៣	៩ ៦៥៧ ៨០៣	៣៩ ៣៥៥ ៥៤៧

ធនាគារ ហ្គីឡា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គីឡា កសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ ឆ្នាំ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៥ សមតុល្យនៅធនាគារនានា (ត)

សមតុល្យនៅធនាគារនានាត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

សម្ព័ន្ធធនាគារ	តម្លៃដុល	ECL សំវិធានធន	តម្លៃយោង	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
				(កំណត់សម្គាល់ ២.៣)
គណនីចរន្ត	២៨ ៦៣៧ ៧១៩	(១០៧ ៦០០)	២៨ ៥៣០ ១១៩	១១៦ ៩៧៣ ៤៨៧
គណនីសន្សំ	៤៣ ៦៥៥ ៨៤៣	(១០៦ ០៨១)	៤៣ ៥៤៩ ៧៦២	១៧៨ ៥៥៤ ០២៥
គណនីមានកាលកំណត់	២៩ ៤៥២ ៦៦៣	(១៤៤ ៣១៨)	២៩ ៣០៨ ៣៤៥	១២០ ១៦៤ ២១៥
	១០១ ៧៤៦ ២២៥	(៣៥៧ ៩៩៩)	១០១ ៣៨៨ ២២៦	៤១៥ ៦៩១ ៧២៧

ធនាគារ	តម្លៃដុល	ECL សំវិធានធន	តម្លៃយោង	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
				(កំណត់សម្គាល់ ២.៣)
គណនីចរន្ត	២៨ ៦៣៧ ៧១៩	(១០៧ ៦០០)	២៨ ៥៣០ ១១៩	១១៦ ៩៧៣ ៤៨៧
គណនីសន្សំ	៤៣ ៥៣៤ ០៤៧	(១០៦ ០៨១)	៤៣ ៤២៧ ៩៦៦	១៧៨ ០៥៤ ៦៦១
គណនីមានកាលកំណត់	២៩ ៤៥២ ៦៦៣	(១៤៤ ៣១៨)	២៩ ៣០៨ ៣៤៥	១២០ ១៦៤ ២១៥
	១០១ ៦២៤ ៤២៩	(៣៥៧ ៩៩៩)	១០១ ២៦៦ ៤៣០	៤១៥ ១៩២ ៣៦៣

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

សម្ព័ន្ធធនាគារ និងធនាគារ	តម្លៃដុល	ECL សំវិធានធន	តម្លៃយោង	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
				(កំណត់សម្គាល់ ២.៣)
គណនីចរន្ត	៤ ៥០៥ ៧៩៩	(៩ ១៣៨)	៤ ៤៩៦ ៦៦១	១៨ ៣២៣ ៨៩៣
គណនីសន្សំ	៥ ១៦៦ ៩៩៦	(៥ ៨៥៤)	៥ ១៦១ ១៤២	២១ ០៣១ ៦៥៤
	៩ ៦៧២ ៧៩៥	(១៤ ៩៩២)	៩ ៦៥៧ ៨០៣	៣៩ ៣៥៥ ៥៤៧

ធនាគារ ហ្គោល ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គោលកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៦ ឥណទានផ្តល់ដល់អតិថិជន

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ឥណទានផ្តល់ដល់អតិថិជនរស់រវើក				
តាមរំលស់ថ្លៃដើម	១ ១២៧ ៩៤៩ ៦៨៩	៤ ៦២៤ ៥៩៣ ៧២៥	១ ០៤១ ៤៤១ ២២៨	៤ ២៤៣ ៨៧៣ ០០៤
សំវិធានធនលើការខាតបង់ពី				
ឱនភាពតម្លៃ	(១៩ ៩៦៧ ៣១២)	(៨១ ៨៦៥ ៩៧៩)	(៥ ១៦៨ ២៩៨)	(២១ ០៦០ ៨១៤)
	<u>១ ១០៧ ៩៨២ ៣៧៧</u>	<u>៤ ៥៤២ ៧២៧ ៧៤៦</u>	<u>១ ០៣៦ ២៧២ ៩៣០</u>	<u>៤ ២២២ ៨១២ ១៩០</u>

ឥណទានផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

សម្ព័ន្ធធនាគារ និងធនាគារ	តម្លៃដុល	ECL សំវិធានធន	តម្លៃយោង	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់ ២.៣)	
ឥណទានឯកត្តជន				
អតិថិជនខាងក្រៅ				
ឥណទានគេហដ្ឋាន	៦៧ ៩៥៧ ៥០០	(២ ០៣៧ ៤៣៣)	៦៥ ៩២០ ០៦៧	២៧០ ២៧២ ២៧៦
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	១ ០៥៣ ៧០០ ៤១៨	(១៧ ៩១៩ ០៩៧)	១ ០៣៥ ៧៨១ ៣២១	៤ ២៤៦ ៧០៣ ៤១៥
ឥណទានបុគ្គលិក	៦ ២៩១ ៧៧១	(១០ ៧៨២)	៦ ២៨០ ៩៨៩	២៥ ៧៥២ ០៥៥
	<u>១ ១២៧ ៩៤៩ ៦៨៩</u>	<u>(១៩ ៩៦៧ ៣១២)</u>	<u>១ ១០៧ ៩៨២ ៣៧៧</u>	<u>៤ ៥៤២ ៧២៧ ៧៤៦</u>

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

សម្ព័ន្ធធនាគារ និងធនាគារ	តម្លៃដុល	ECL សំវិធានធន	តម្លៃយោង	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់ ២.៣)	
ឥណទានឯកត្តជន				
អតិថិជនខាងក្រៅ				
ឥណទានគេហដ្ឋាន	៧០ ២៣១ ២៥៨	(៤០៨ ៣៣២)	៦៩ ៨២២ ៩២៦	២៨៤ ៥២៨ ៤២៤
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	៩៦៥ ៣៤០ ៣៤៦	(៤ ៧៥៥ ៨០០)	៩៦០ ៥៨៤ ៥៤៦	៣ ៩១៤ ៣៨២ ០២៥
ឥណទានបុគ្គលិក	៥ ៨៦៩ ៦២៤	(៤ ១៦៦)	៥ ៨៦៥ ៤៥៨	២៣ ៩០១ ៧៤១
	<u>១ ០៤១ ៤៤១ ២២៨</u>	<u>(៥ ១៦៨ ២៩៨)</u>	<u>១ ០៣៦ ២៧២ ៩៣០</u>	<u>៤ ២២២ ៨១២ ១៩០</u>

ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៦ ឥណទានផ្តល់ដល់អតិថិជន (ត)

តារាងខាងក្រោមនេះបង្ហាញពីតម្លៃអំពីគុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ លុះត្រាតែបានបញ្ជាក់ច្បាស់លាស់ ចំនួនទឹកប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ នៅក្នុងតារាងខាងក្រោមបង្ហាញជាតម្លៃដុល្លារ។ សម្រាប់កិច្ចសន្យាឥណទាន ចំនួនទឹកប្រាក់ក្នុងតារាងជាចំនួនទឹកប្រាក់ដែលបានសន្យា។

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
ឥណទានផ្តល់ដល់អតិថិជន					
ធម្មតា	១ ១០៧ ៩៧៨ ៦៦៣	-	-	១ ១០៧ ៩៧៨ ៦៦៣	៤ ៥៤២ ៧១២ ៥១៩
ឃ្លាំមើល	៥ ៩២៩	៦ ៤៩៣ ២៩៧	-	៦ ៤៩៩ ២២៦	២៦ ៦៤៦ ៨២៧
ក្រោមស្តង់ដារ	-	១០ ៧២៧	៨ ២១៩ ៥៦៨	៨ ២៣០ ២៩៥	៣៣ ៧៤៤ ២១០
សង្ស័យ	-	២៨៥	៤ ២៦៣ ០៦៦	៤ ២៦៣ ៣៥១	១៧ ៤៧៩ ៧៣៩
បាត់បង់	-	-	៩៧៨ ១៥៤	៩៧៨ ១៥៤	៤ ០១០ ៤៣០
	១ ១០៧ ៩៨៤ ៥៩២	៦ ៥០៤ ៣០៩	១៣ ៤៦០ ៧៨៨	១ ១២៧ ៩៤៩ ៦៨៩	៤ ៦៦៤ ៥៩៣ ៧២៥
សំវិធានធនលើការខាតបង់លើឱនភាពតម្លៃ	(២ ២៣២ ៧២៧)	(៤ ២៧៣ ៧៩៧)	(១៣ ៤៦០ ៧៨៨)	(១៩ ៩៦៧ ៣១២)	(៨១ ៦៦៥ ៩៧៩)
តម្លៃយោង	១ ១០៥ ៧៥១ ៨៦៥	២ ២៣០ ៥១២	-	១ ១០៧ ៩៨២ ៣៧៧	៤ ៥៨២ ៧២៧ ៧៤៦
កិច្ចសន្យាឥណទាន					
ធម្មតា	១ ៣២១ ៨៤០	-	-	១ ៣២១ ៨៤០	៥ ៤១៩ ៥៤៤
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	៣ ៦៧១	៣ ៦៧១	១៥ ០៥១
សង្ស័យ	-	-	៦៨ ៨០០	៦៨ ៨០០	២៨២ ០៨០
បាត់បង់	-	-	-	-	-
	១ ៣២១ ៨៤០	-	៧២ ៤៧១	១ ៣៩៤ ៣១១	៥ ៧១៦ ៦៧៥
សំវិធានធនលើការខាតបង់លើឱនភាពតម្លៃ (កំណត់សម្គាល់ ១៨)	(២ ៦០៧)	-	(៧២ ៤៧១)	(៧៥ ០៧៨)	(៣០៧ ៨២០)
តម្លៃយោង	១ ៣១៩ ២៣៣	-	-	១ ៣១៩ ២៣៣	៥ ៤០៨ ៨៥៥

ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៦ ឥណទានផ្តល់ដល់អតិថិជន (ត)

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
ឥណទានផ្តល់ដល់អតិថិជន					
ធម្មតា	១ ០៣៦ ៧៧៣ ៣១៤	-	-	១ ០៣៦ ៧៧៣ ៣១៤	៤ ២២៤ ៨៥១ ២៥៥
ឃ្លាំមើល	៥៨៩	១ ៣៣៧ ០៥៩	-	១ ៣៣៧ ៦៤៨	៥ ៤៥០ ៩១៦
ក្រោមស្តង់ដារ	-	២៤១	១ ២៦៣ ៩៥៥	១ ២៦៤ ១៩៦	៥ ១៥១ ៥៩៩
សង្ស័យ	-	៤ ៨១៤	១ ៨៨៦ ៦៧៤	១ ៨៩១ ៤៨៨	៧ ៧០៧ ៨១៣
បាត់បង់	-	-	១៧៤ ៥៨២	១៧៤ ៥៨២	៧១១ ៤២១
	១ ០៣៦ ៧៧៣ ៩០៣	១ ៣៤២ ១១៤	៣ ៣២៥ ២១១	១ ០៤១ ៤៤១ ២២៨	៤ ២៤៣ ៨៧៣ ០០៤
សំវិធានធនលើការខាតបង់លើ ឱនភាពនៃតម្លៃ	(៩១១ ០២៦)	(៩៣២ ០៦១)	(៣ ៣២៥ ២១១)	(៥ ១៦៨ ២៩៨)	(២១ ០៦០ ៨១៤)
តម្លៃយោង	១ ០៣៥ ៨៦២ ៨៧៧	៤១០ ០៥៣	-	១ ០៣៦ ២៧២ ៩៣០	៤ ២២២ ៨១២ ១៩០
កិច្ចសន្យាឥណទាន					
ធម្មតា	១ ២១៣ ៨៣៨	-	-	១ ២១៣ ៨៣៨	៥ ៩៤៦ ៣៩០
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	១ ៦៨១	១ ៦៨១	៦ ៨៥០
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	១ ២១៣ ៨៣៨	-	១ ៦៨១	១ ២១៥ ៥១៩	៥ ៩៥៣ ២៤០
សំវិធានធនលើការខាតបង់លើ ឱនភាពតម្លៃ (កំណត់សម្គាល់ ១៨)	(១ ០៣៦)	-	(១ ៦៨១)	(២ ៧២៣)	(១១ ០៧២)
តម្លៃយោង	១ ២១២ ៨០២	-	-	១ ២១២ ៨០២	៥ ៩៤២ ១៦៨

ធនាគារ ហ្គីឡា ម.ក (ព័ត៌មានត្រូវបានស្គាល់ថា ហ្គីឡាភីអិលស៊ីអិល) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៦ ឥណទានផ្តល់ដល់អតិថិជន (ត)

តារាងខាងក្រោមនេះបង្ហាញពីតម្លៃអំពីស្ថានភាពការហួសកាលកំណត់សង នៃឥណទានផ្តល់ដល់អតិថិជន នៅដំណាក់កាលទី១ ទី២ និងទី៣។

សម្ព័ន្ធធនាគារនិងធនាគារ	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
					(កំណត់សម្គាល់ ២.៣)
ឥណទានផ្តល់ដល់អតិថិជន					
មិនហួសកាលកំណត់សង	១ ០៩៦ ២៩៥ ២៩១	១ ២០២ ៧០១	១ ៦៧៣ ៨២៦	១ ០៩៩ ១៧១ ៨១៨	៥ ៥០៦ ៦០៥ ៥៥៣
ហួសកំណត់ ≤ ៣០ ថ្ងៃ	១១ ៦៨៩ ៣០១	៣០០ ៤៣១	៣៧៥ ៣២៣	១២ ៣៦៤ ០៥៥	៥០ ៦៩៦ ៧២៦
ហួសកំណត់ > ៣០ ថ្ងៃ	-	៥ ០០១ ១៧៧	១១ ៤១១ ៦៣៩	១៦ ៤១២ ៨១៦	៦៧ ២៩២ ៥៤៦
សរុប	១ ១០៧ ៩៨៤ ៥៩២	៦ ៥០៤ ៣០៩	១៣ ៤៦០ ៧៨៨	១ ១២៥ ៩៤៩ ៦៨៩	៥ ៦២៤ ៥៩៤ ៧២៥

	ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
					(កំណត់សម្គាល់ ២.៣)
ឥណទានផ្តល់ដល់អតិថិជន					
មិនហួសកាលកំណត់សង	១ ០៣៦ ៤០៧ ៥១០	៦៦៤ ៦៣៣	៥៦៦ ២៨៥	១ ០៣៧ ៦៣៨ ៤២៨	៤ ២២៨ ៣៧៦ ៥៩៤
ហួសកំណត់ ≤ ៣០ ថ្ងៃ	៣៦៦ ៣៩៣	៥៧ ៤៣៩	៧ ៦៦៦	៤៣១ ៥០៨	១ ៧៥៦ ៣៥៤
ហួសកំណត់ > ៣០ ថ្ងៃ	-	៦២០ ០៤២	២ ៧៥១ ២៦០	៣ ៣៧១ ៣០២	១៣ ៧៣៨ ០៥៦
សរុប	១ ០៣៦ ៧៧៣ ៩០៣	១ ៣៤២ ១១៤	៣ ៣៤៥ ២១១	១ ០៧៤ ១២៧ ២២៨	៤ ២៧៤ ៤៧៣ ០០៤

សម្ព័ន្ធធនាគារនិងធនាគារ	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០		ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩	
	សំវិធានធនលើការ		សំវិធានធនលើការ	
	សរុបតម្លៃយោង	ខាតបង់លើឱនភាពតម្លៃ	សរុបតម្លៃយោង	ខាតបង់លើឱនភាពតម្លៃ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជន				
០-២៩ ថ្ងៃ	១ ១១១ ៣៤៦ ៣៧៦	៥១៣៨ ៧១៥	១ ០៣៨ ០២៥ ២២៧	១ ៩៥២ ៨០៣
៣០-៥៩ ថ្ងៃ	៣ ៧២៥ ៦៣២	២ ៥២៣ ៨៣២	៣៧០ ០៥០	២៥៦ ៨៣២
៦០-៨៩ ថ្ងៃ	១ ៨៥៥ ៧៧៨	១ ២៨២ ៨៦២	៣៤៤ ០៧៩	២៥៦ ៧៩១
៩០-១៨០ ថ្ងៃ	៦ ១៤៣ ២៤៤	៦ ១៤៣ ២៤៤	៨៧៦ ៦៧៤	៨៧៦ ៦៧៤
ច្រើនជាង ១៨០ ថ្ងៃ	៤ ៨៧៨ ៦៥៩	៤ ៨៧៨ ៦៥៩	១ ៨២៥ ១៩៨	១ ៨២៥ ១៩៨
សរុប	១ ១២៥ ៩៤៩ ៦៨៩	១៩ ៩៦៧ ៣១២	១ ០៧៤ ១២៧ ២២៨	៥ ១៦៨ ២៩៨
សម្បូលជាពាន់រៀល				
(កំណត់សម្គាល់ ២.៣)	៥ ៦២៤ ៥៩៤ ៧២៥	៨១ ៨៦៥ ៩៧៩	៤ ២៧៤ ៤៧៣ ០០៤	២១ ០៦០ ៨១៤

ធនាគារ ហ្គីឡា ម.ក (ព័ត៌មានត្រូវបានស្គាល់ថា ហ្គីឡា កសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៧ ទ្រព្យ និងបរិក្ខារ

ក្នុងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារ បានទិញទ្រព្យ និងបរិក្ខារ ចំនួន ៣០ ៥៩៥ ៥០២ ដុល្លារអាមេរិក និង ១ ១៦៥ ០៤៤ ដុល្លារអាមេរិក (សម្ព័ន្ធធនាគារ និងធនាគារ រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩៖ ១ ២៥៥ ៤២៨ ដុល្លារអាមេរិក) រៀងៗខ្លួន ហើយការចំណាយរំលស់ចំនួន ១ ៤៨៤ ៥៩៧ ដុល្លារអាមេរិក និង ១ ៤៨៤ ៣៨៦ ដុល្លារអាមេរិក (សម្ព័ន្ធធនាគារ និងធនាគារ រយៈពេល ៩ខែ គិតត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩៖ ១ ៦៥១ ៨២៧ ដុល្លារអាមេរិក) ត្រូវបានកត់ត្រាចូលក្នុងរបាយការណ៍ចំណេញ ឬខាតរួម និងដោយឡែកសង្ខេបបណ្តោះអាសន្ន។

៨ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

សម្ព័ន្ធធនាគារ បានចុះកិច្ចសន្យាជួលទីស្នាក់ការកណ្តាល ការិយាល័យសាខា និងទីតាំងម៉ាស៊ីន អេ ជី អឹម តាមទីសាធារណៈ។

សម្ព័ន្ធធនាគារ

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	ទីតាំងម៉ាស៊ីន			
	អគារការិយាល័យ		សរុប	
	ដុល្លារអាមេរិក	អេ ជី អឹម ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)

តម្លៃដើម

ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	១៧ ២៩៤ ២៨០	៥០៤ ៧២៥	១៧ ៧៩៩ ០០៥	៧២ ៥៣០ ៩៤៥
ការទិញបន្ថែម	១ ៤៧៨ ៥១៥	១៥៤ ៣៧៦	១ ៦៣២ ៨៩១	៦ ៦៦៥ ៤៦១
ការលុបចេញ	(៥០ ៦២២)	(២៧ ៦៧៣)	(៧៨ ២៩៥)	(៣១៩ ៦០០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៤៧២ ៩៥៨
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	១៨ ៧២២ ១៧៣	៦៣១ ៤២៨	១៩ ៣៥៣ ៦០១	៧៩ ៣៤៩ ៧៦៤

ដកៈរំលស់បង្គរ

ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៥ ២៤៦ ០៥៣	២៧១ ៦៩៥	៥ ៥១៧ ៧៤៨	២២ ៤៨៤ ៨២៣
រំលស់	២ ១០១ ២៥៨	១២៩ ៣៤៦	២ ២៣០ ៦០៤	៩ ១០៥ ៣២៦
ការលុបចេញ	(២៣ ៧៤៧)	(១៣ ៨៣៧)	(៣៧ ៥៨៤)	(១៥៣ ៤១៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១៧៧ ៤១៨
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	៧ ៣២៣ ៥៨៤	៣៨៧ ២០៤	៧ ៧១០ ៧៦៨	៣១ ៦១៤ ១៤៩

តម្លៃយោង

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	១១ ៣៩៨ ៦០៩	២៤៤ ២២៤	១១ ៦៤២ ៨៣៣	៤៧ ៧៣៥ ៦១៥
----------------------------	------------	---------	------------	------------

ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៩ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៨ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ត)

ធនាគារ បានចុះកិច្ចសន្យាជួលដី ទីស្នាក់ការកណ្តាល ការិយាល័យសាខា និងទីតាំងម៉ាស៊ីន អេ ធី អឹម តាម ទីសាធារណៈ។

ធនាគារ

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	ទីតាំងម៉ាស៊ីន				
	ដី	អគារការិយាល័យ	អេ ធី អឹម		សរុប
			ដុល្លារអាមេរិក	ដុល្លារអាមេរិក	
	(កំណត់សម្គាល់ ២៩)	(កំណត់សម្គាល់ ២៩)	(កំណត់សម្គាល់ ២៩)	(កំណត់សម្គាល់ ២៩)	(កំណត់សម្គាល់ ២.៣)
តម្លៃដើម					
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	-	១៧ ២៩៤ ២៨០	៥០៤ ៧២៥	១៧ ៧៩៩ ០០៥	៧២ ៥៣០ ៩៨៥
ការទិញបន្ថែម	១០ ៤៥៧ ៥៣៤	១ ៤៧៨ ៥១៥	១៥៤ ៣៧៦	១២ ០៩០ ៤២៥	៤៩ ៣៥៣ ១១៥
ការលុបចេញ	-	(៥០ ៦២២)	(២៧ ៦៧៣)	(៧៨ ២៩៥)	(៣១៩ ៦០០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	៦៦១ ១៩៣
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	១០ ៤៥៧ ៥៣៤	១៨ ៧២២ ១៧៣	៦៣១ ៤២៨	២៩ ៨១១ ១៣៥	១២២ ២២៥ ៦៥៣
ដកៈ រំលស់បង្គរ					
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	-	៥ ២៤៦ ០៥៣	២៧១ ៦៩៥	៥ ៥១៧ ៧៤៨	២២ ៤៨៤ ៨២៣
រំលស់	៤៣ ៥៧៣	២ ១០១ ២៥៨	១២៩ ៣៤៦	២ ២៧៤ ១៧៧	៩ ២៨៣ ១៩១
ការលុបចេញ	-	(២៣ ៧៤៧)	(១៣ ៨៣៧)	(៣៧ ៥៨៤)	(១៥៣ ៤១៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	១៧៨ ២០២
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	៤៣ ៥៧៣	៧ ៣២៣ ៥៦៤	៣៨៧ ២០៤	៧ ៧៥៤ ៣៤១	៣១ ៧៩២ ៧៩៨
តម្លៃយោង					
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	១០ ៤១៣ ៩៦១	១១ ៣៩៨ ៦០៩	២៤៤ ២២៤	២២ ០៥៦ ៧៩៤	៩០ ៤៣២ ៨៥៥

ធនាគារ ហ្គីភា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គីភាភសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ កើត ២០២០ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៨ សិទ្ធិប្រើប្រាស់ប្រព័ន្ធសកម្ម (ត)

សម្ព័ន្ធធនាគារ និងធនាគារ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ទីតាំងម៉ាស៊ីន			
	អគារការិយាល័យ	អេឌី អឹម	សរុប	
			ដុល្លារអាមេរិក	ពាន់រៀល
				(កំណត់សម្គាល់ ២.៣)
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	១៥ ០៩៥ ៨៣៥	៣៨៦ ៨៣០	១៥ ៤៨២ ៦៦៥	៦២ ០៤៨ ៦២៨
ការទិញបន្ថែម				
ថ្ងៃទី១ ខែមករា ដល់ ៣០ ខែកញ្ញា	១ ៥១៣ ២៥៣	១៧៥ ៩៧៣	១ ៦៨៩ ២២៦	៦ ៨៣៧ ៩៨៧
ថ្ងៃទី១ ខែតុលា ដល់ ៣១ ខែធ្នូ	៧២០ ៨៦២	៩ ៧៣៥	៧៣០ ៥៩៧	២ ៩៦៧ ១៣៦
ការលុបចេញ	(៣៥ ៦៧០)	(២៧ ៨១៣)	(៦៣ ៤៨៣)	(២៥៧ ២៣៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៩៣៤ ៤២៧
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	១៧ ២៩៤ ២៨០	៥០៤ ៧២៥	១៧ ៧៩៩ ០០៥	៧២ ៥៣០ ៩៤៥
ដកៈរំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	២ ៥៤០ ៤០១	១១៣ ៩៩៩	២ ៦៥៤ ៤០០	១០ ៦៦៥ ៣៧៩
រំលស់				
ថ្ងៃទី១ ខែមករា ដល់ ៣០ ខែកញ្ញា	២ ០២៦ ៨៩៤	១៣៤ ៤៥៧	២ ១៦១ ៣៥១	៨ ៧៤៩ ១៤៩
ថ្ងៃទី១ ខែតុលា ដល់ ៣១ ខែធ្នូ	៦៩១ ៧៣២	៤៣ ២១១	៧៣៤ ៩៤៣	២ ៩៨៦ ៦៣៤
ការលុបចេញ	(១២ ៩៧៤)	(១៩ ៩៧២)	(៣២ ៩៤៦)	(១៣៣ ៤៩៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	២១៧ ១៥៨
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៥ ២៩៦ ០៥៣	២៧១ ៦៩៥	៥ ៥៦៧ ៧៤៨	២២ ៤៨៤ ៨២៣
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	១២ ០៩៨ ២២៧	២៣៣ ០៣០	១២ ២៣១ ២៥៧	៥០ ០៤៦ ១២២

**ធនាគារ ហត្ថា ម.ក (ព័ត៌មានត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៩ ទ្រព្យសកម្មអរូបី

ក្នុងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារ បានទិញទ្រព្យអរូបី ២ ៤២២ ១៧០ ដុល្លារអាមេរិក ដែលទ្រព្យអរូបីកំពុងសាងសង់មានចំនួន ២ ៣៧៤ ៨៩៦ ដុល្លារអាមេរិក (រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩៖ ទ្រព្យទិញចំនួន ១២២ ៨៦០ ដុល្លារអាមេរិក និងទ្រព្យកំពុងសាងសង់ចំនួន ១ ២៣០ ៧៥៦ ដុល្លារអាមេរិក) និងចំណាយរំលស់ចំនួន ២០៧ ២៤៦ ដុល្លារអាមេរិក (រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩៖ ១៦២ ៦៤៣ ដុល្លារអាមេរិក) ត្រូវបានកត់ត្រាចូលក្នុងរបាយការណ៍ចំណេញឬខាតរួម និងដោយ ឡែកសង្ខេបបណ្តោះអាសន្ន។

១០ ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់ ក្នុងការកាត់កង រវាងពន្ធបច្ចុប្បន្នជាទ្រព្យសកម្ម និងបំណុលពន្ធប្រាក់ចំណេញបច្ចុប្បន្ន និងពន្ធដែលស្ថិតក្រោមអាជ្ញាធរពន្ធតែមួយ។ ចំនួនដែលបានកាត់កងរួចហើយ មានដូចខាងក្រោម៖

សម្ព័ន្ធធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ពន្ធពន្យារជាទ្រព្យសកម្ម	១១ ៨០៥ ៥៨៩	៤៨ ៤០២ ៩១៥	៦ ១៤១ ១៩៦	២៥ ០២៥ ៣៧៣
ពន្ធពន្យារជាបំណុល	(៥ ១៤២ ៧៩៨)	(១៦ ៩៨៥ ៤៧២)	(២ ២៣៨ ៥១៣)	(៩ ១២១ ៩៤០)
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	៧ ៦៦២ ៧៩១	៣១ ៤១៧ ៤៤៣	៣ ៩០២ ៦៨៣	១៥ ៩០៣ ៤៣៣

ធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ពន្ធពន្យារជាទ្រព្យសកម្ម	១១ ៨៤០ ៤៦០	៤៨ ៥៤៥ ៨៨៦	៦ ១៤១ ១៩៦	២៥ ០២៥ ៣៧៣
ពន្ធពន្យារជាបំណុល	(៥ ១៦៤ ៩៣៩)	(១៧ ០៧៦ ២៥០)	(២ ២៣៨ ៥១៣)	(៩ ១២១ ៩៤០)
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	៧ ៦៧៥ ៥២១	៣១ ៤៦៩ ៦៣៦	៣ ៩០២ ៦៨៣	១៥ ៩០៣ ៤៣៣

ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៩ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១០ ពន្ធលើប្រាក់ចំណេញ (ត)

(ក) ពន្ធពន្យារជាប្រភេទសកម្មសុទ្ធ (ត)

បម្រែបម្រួលបំណុលពន្ធលើប្រាក់ចំណេញមានដូចខាងក្រោម៖

សម្ព័ន្ធធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
នាដើមគ្រា	៣ ៩០២ ៦៨៣	១៥ ៩០៣ ៤៣៣	៣ ១០០ ២១២	១២ ៤៥៦ ៦៥២
កត់ត្រាក្នុងចំណេញឬខាត				
ថ្ងៃទី១ ខែមករា ដល់ ៣០ ខែកញ្ញា	២ ៤៥៤ ២៥៨	១០ ០១៨ ២៨១	៥៥១ ៣៩៩	២ ២៣២ ០៦៤
ថ្ងៃទី១ ខែតុលា ដល់ ៣១ ខែធ្នូ	-	-	២៥១ ០៧២	១ ០១៩ ៥៤៩
កត់ត្រាក្នុងលទ្ធផលលម្អិតផ្សេងៗ				
ថ្ងៃទី១ ខែមករា ដល់ ៣០ ខែកញ្ញា	១ ៣០៥ ៨៥០	៥ ៣៣០ ៤៨០	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៦៥ ២៤៩	-	១៩៥ ១៦៨
នាចុងគ្រា	៧ ៦៦២ ៧៩១	៣១ ៤១៧ ៤៤៣	៣ ៩០២ ៦៨៣	១៥ ៩០៣ ៤៣៣

ធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
នាដើមគ្រា	៣ ៩០២ ៦៨៣	១៥ ៩០៣ ៤៣៣	៣ ១០០ ២១២	១២ ៤៥៦ ៦៥២
កត់ត្រាក្នុងចំណេញឬខាត				
ថ្ងៃទី១ ខែមករា ដល់ ៣០ ខែកញ្ញា	២ ៤៦៦ ៩៨៨	១០ ០៧០ ២៤៥	៥៥១ ៣៩៩	២ ២៣២ ០៦៤
ថ្ងៃទី១ ខែតុលា ដល់ ៣១ ខែធ្នូ	-	-	២៥១ ០៧២	១ ០១៩ ៥៤៩
កត់ត្រាក្នុងលទ្ធផលលម្អិតផ្សេងៗ				
ថ្ងៃទី១ ខែមករា ដល់ ៣០ ខែកញ្ញា	១ ៣០៥ ៨៥០	៥ ៣៣០ ៤៨០	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៦៥ ៤៧៨	-	១៩៥ ១៦៨
នាចុងគ្រា	៧ ៦៧៥ ៥២១	៣១ ៤៦៩ ៦៣៦	៣ ៩០២ ៦៨៣	១៥ ៩០៣ ៤៣៣

ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៩ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១០ ពន្ធលើប្រាក់ចំណេញ (ត)

(ខ) បំណុលពន្ធលើប្រាក់ចំណេញ

បម្រែបម្រួលបំណុលពន្ធលើប្រាក់ចំណេញមានដូចខាងក្រោម៖

សម្ព័ន្ធធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
នាដើមគ្រា	២ ៦៣២ ៨៩៩	១០ ៧២៩ ០៦៣	៤ ៨៦២ ៥៤២	១៩ ៥៣៧ ៦៩៤
ចំណាយពន្ធលើប្រាក់ចំណេញ				
ថ្ងៃទី១ ខែមករា ដល់ ៣០ ខែកញ្ញា	៦ ៦៣៤ ៧២៩	២៧ ០៨២ ៩៦៤	៥ ៨៥១ ៥៨៨	២៣ ៦៨៧ ២២៩
ថ្ងៃទី១ ខែតុលា ដល់ ៣១ ខែធ្នូ	-	-	(១ ៦៧២ ៦២៩)	(៦ ៧៥៤ ០៨៧)
ពន្ធបានបង់				
ថ្ងៃទី១ ខែមករា ដល់ ៣០ ខែកញ្ញា	(២ ៩៨៨ ២១២)	(១២ ១៩៧ ៨៨១)	(៦ ០២៣ ៩៤៥)	(២៤ ៣៨៤ ៩២៩)
ថ្ងៃទី១ ខែតុលា ដល់ ៣១ ខែធ្នូ	-	-	(៣៨៤ ៦៥៧)	(១ ៥៨២ ៧២៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៣១ ៤៦០	-	២២៥ ៨៨២
នាចុងគ្រា	៦ ២៧៩ ៤១៦	២៥ ៧៤៥ ៦០៦	២ ៦៣២ ៨៩៩	១០ ៧២៩ ០៦៣

ធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
នាដើមគ្រា	២ ៦៣២ ៨៩៩	១០ ៧២៩ ០៦៣	៤ ៨៦២ ៥៤២	១៩ ៥៣៧ ៦៩៤
ចំណាយពន្ធលើប្រាក់ចំណេញ				
ថ្ងៃទី១ ខែមករា ដល់ ៣០ ខែកញ្ញា	៦ ៦១៧ ៩៤៤	២៧ ០១៤ ៤៤៧	៥ ៨៥១ ៥៨៨	២៣ ៦៨៧ ២២៩
ថ្ងៃទី១ ខែតុលា ដល់ ៣១ ខែធ្នូ	-	-	(១ ៦៧២ ៦២៩)	(៦ ៧៥៤ ០៨៧)
ពន្ធបានបង់				
ថ្ងៃទី១ ខែមករា ដល់ ៣០ ខែកញ្ញា	(២ ៩៨៧ ៦៥៨)	(១២ ១៩៥ ៦២០)	(៦ ០២៣ ៩៤៥)	(២៤ ៣៨៤ ៩២៩)
ថ្ងៃទី១ ខែតុលា ដល់ ៣១ ខែធ្នូ	-	-	(៣៨៤ ៦៥៧)	(១ ៥៨២ ៧២៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៣១ ១៦៩	-	២២៥ ៨៨២
នាចុងគ្រា	៦ ២៦៣ ១៨៥	២៥ ៦៧៩ ០៥៩	២ ៦៣២ ៨៩៩	១០ ៧២៩ ០៦៣

ធនាគារ ហត្ថា ម.ក (ព័ត៌មានត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១០ ពន្ធលើប្រាក់ចំណេញ (ត)

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

សម្ព័ន្ធធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ពន្ធលើប្រាក់ចំណេញ	២ ០១៤ ៥៦០	៨ ២៥១ ១៥៥	២ ១១៨ ៩១៣	៨ ៦៤៨ ២៨១
ពន្ធពន្យារ	១ ២២១ ១០៣	៥ ៩៦២ ៤៩១	(១៣២ ០១៤)	(៥៤២ ៣៦១)
ចំណាយពន្ធលើប្រាក់ចំណេញ	៣ ២៣៥ ៦៦៣	១៣ ២១៣ ៦៤៦	១ ៩៨៦ ៨៩៩	៨ ១០៥ ៩២០
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ពន្ធលើប្រាក់ចំណេញ	៦ ៦៣៤ ៧២៩	២៧ ០៨២ ៩៦៤	៥ ៨៥១ ៥៨៨	២៣ ៦៨៧ ២២៩
ពន្ធពន្យារ	(២ ៤៥៤ ២៥៤)	(១០ ០១៨ ២៨១)	(៥៥១ ៣៩៩)	(២ ២៣២ ០៦៤)
ចំណាយពន្ធលើប្រាក់ចំណេញ	៤ ១៨០ ៤៧៥	១៧ ០៦៤ ៦៨៣	៥ ៣០០ ១៨៩	២១ ៤៥៥ ១៦៥
ធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ពន្ធលើប្រាក់ចំណេញ	១ ៩៩៧ ៧៧៥	៨ ១៨២ ៦៣៨	២ ១១៨ ៩១៣	៨ ៦៤៨ ២៨១
ពន្ធពន្យារ	១ ២០៨ ៣៧៣	៥ ៩១០ ៥២៧	(១៣២ ០១៤)	(៥៤២ ៣៦១)
ចំណាយពន្ធលើប្រាក់ចំណេញ	៣ ២០៦ ១៤៨	១៣ ០៩៣ ១៦៥	១ ៩៨៦ ៨៩៩	៨ ១០៥ ៩២០
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ពន្ធលើប្រាក់ចំណេញ	៦ ៦១៧ ៩៤៤	២៧ ០១៤ ៤៤៧	៥ ៨៥១ ៥៨៨	២៣ ៦៨៧ ២២៩
ពន្ធពន្យារ	(២ ៤៦៦ ៩៨៨)	(១០ ០៧០ ២៤៥)	(៥៥១ ៣៩៩)	(២ ២៣២ ០៦៤)
ចំណាយពន្ធលើប្រាក់ចំណេញ	៤ ១៥០ ៩៥៦	១៦ ៩៤៤ ២០២	៥ ៣០០ ១៨៩	២១ ៤៥៥ ១៦៥

**ធនាគារ ហ៊ាន ម.ក (ពិមុខត្រូវបានស្គាល់ថា ហ៊ានកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ មិថុនា ២០២០ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

១០ ពន្ធលើប្រាក់ចំណេញ (ត)

(ត) ចំណាយពន្ធលើប្រាក់ចំណេញ (ត)

អនុលោមទៅតាមច្បាប់ពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយ
គណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា ១% នៃប្រាក់ចំណូល
សរុប ដោយកំណត់យកចំនួនពន្ធត្រូវបង់ណាដែលធំជាង។

យោងទៅតាមអនុក្រឹត្យស្តីពីការអនុគ្រោះពន្ធនៅក្នុងទីផ្សារមូលបត្រកម្ពុជា ធនាគារ មានសិទ្ធិទទួល បាននូវ
ការកាត់បន្ថយពន្ធលើប្រាក់ចំណេញចំនួនពាក់កណ្តាលនៅក្នុងអំឡុងពេលនៃការអនុគ្រោះពន្ធ។ ដើម្បីទទួលបានការ
អនុគ្រោះពន្ធនេះ ធនាគារត្រូវស្នើសុំទៅអគ្គនាយកដ្ឋានពន្ធដារ តាមរយៈគណៈកម្មការមូលបត្រកម្ពុជា។ នៅថ្ងៃទី២០ ខែ
ធ្នូ ឆ្នាំ២០១៩ ធនាគារទទួលបានលិខិតពីគណៈកម្មការមូលបត្រកម្ពុជា បញ្ជាក់ពីការស្នើសុំរបស់ធនាគារលើការ
អនុគ្រោះពន្ធទៅកាន់អគ្គនាយកដ្ឋានពន្ធដារ។ ធនាគារបានចេញលិខិតស្នើសុំបញ្ជាក់បន្ថែមទៅកាន់អគ្គនាយកដ្ឋាន
ពន្ធដារទាក់ទងនឹងការអនុម័តលើការអនុគ្រោះពន្ធនេះ។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ធនាគារ ទទួលបានការអនុម័ត
ពីអគ្គនាយកដ្ឋានពន្ធដារលើការអនុគ្រោះពន្ធ និងបានកាត់ត្រាកាត់បន្ថយចំនួនពាក់កណ្តាលនៃប្រាក់ពន្ធលើប្រាក់
ចំណេញសម្រាប់ឆ្នាំសារពើពន្ធ២០១៩។

សម្រាប់ឆ្នាំសារពើពន្ធ២០២០ និង២០២១ ធនាគារនឹងអនុវត្តប្រកាសថ្មីលេខ ១៨៣ លើគោលការណ៍អនុវត្តពី
ការអនុគ្រោះពន្ធលើប្រាក់ចំណេញចំពោះសហគ្រាសដែលបោះផ្សាយមូលបត្រថ្មី ដែលចេញដោយក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ។ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ធនាគារបានដាក់លិខិតជូនគណៈកម្មការមូលបត្រកម្ពុជា ដើម្បីស្នើសុំការ
លើកទឹកចិត្តពន្ធលើប្រាក់ចំណេញសម្រាប់ឆ្នាំសារពើពន្ធ២០២០ និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល១% សម្រាប់ឆ្នាំ
សារពើពន្ធ២០២១។ រហូតដល់ថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ធនាគារមិនទាន់ទទួលបានលិខិតអនុម័តពីគណៈ
កម្មការមូលបត្រកម្ពុជាឡើយ។

១១ ទ្រព្យសកម្មផ្សេងៗ

សម្ព័ន្ធធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៣)
ចំណាយនិយោជិតពន្យារ	៧ ៧៣៥ ៨៥៧	៣១ ៧១៧ ០១៤	៧ ០១៣ ៦៩៣	២៨ ៥៨០ ៧៩៩
ប្រាក់កក់លើការជួល	១ ៤៤២ ៧១០	៥ ៩១៥ ១១១	១ ៣៥៦ ៨០៨	៥ ៥២៨ ៩៩៣
សេវាកម្មលើការប្រើប្រាស់មុន	៤៥៨ ១៦០	១ ៨៧៨ ៤៥៦	៣៨១ ៧៩៩	១ ៥៥៥ ៨៣១
ប្រាក់កក់សម្រាប់ទិញដី	-	-	១៧ ៦៦១ ៤១៦	៧១ ៩៧០ ២៧០
ទ្រព្យត្រូវទទួលផ្សេងៗទៀត	២ ៩៤១ ៦១៩	១២ ០៦០ ៦៣៨	១ ៦៥២ ៨០០	៦ ៧៣៥ ១៦១
	១២ ៥៧៨ ៣៤៦	៥១ ៥៧១ ២១៩	២៨ ០៦៦ ៥១៦	១១៤ ៣៧១ ០៥៤

ធនាគារ ហ៊ាន ម.ក (ពីមុនត្រូវបានស្គាល់ថា ហ៊ានកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៩ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១១ ទ្រព្យសកម្មផ្សេងៗ (ត)

ធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ទឹកប្រាក់ត្រូវទទួលពីសម្ព័ន្ធម្នាតិ (កំណត់សម្គាល់ ២៩)	២៩ ៤៥៩ ៥៣៨	១២០ ៧៨៤ ១០៦	១៧ ៦៦៦ ០៦៦	៧១ ៩៨៩ ២១៩
ចំណាយនិយោជិតពន្យារ	៧ ៧៣៥ ៨៥៧	៣១ ៧១៧ ០១៤	៧ ០១៣ ៦៩៣	២៨ ៥៨០ ៧៩៩
ប្រាក់កក់លើការជួល	១ ៩៤១ ៤៧៨	៧ ៩៦០ ០៦០	១ ៣៥៦ ៨០៨	៥ ៥២៨ ៩៩៣
សេវាកម្មលើការប្រើប្រាស់បង់ប្រាក់	៤៥៨ ១៦០	១ ៨៧៨ ៤៥៦	៣៨១ ៧៩៩	១ ៥៥៥ ៨៣១
ទ្រព្យត្រូវទទួលផ្សេងៗទៀត	២ ៩៣៩ ១១៨	១២ ០៥០ ៣៨៤	១ ៦៥៣ ៣១០	៦ ៧៣៧ ២៣៩
	៤២ ៥៣៤ ១៥១	១៧៤ ៣៩០ ០២០	២៨ ០៧១ ៦៧៦	១១៤ ៣៩២ ០៨១

១២ ប្រាក់បញ្ញើរបស់អតិថិជន

សម្ព័ន្ធធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
វាស់វែងតាមរំលស់ថ្លៃដើម				
ប្រាក់បញ្ញើសន្សំ	១២៥ ៩៨២ ៨៧២	៥១៦ ៣៦៥ ៧៧៥	១៤២ ៨៩៥ ៤៩៥	៥៨២ ២៩៩ ១៤៣
ប្រាក់បញ្ញើមានកាលកំណត់	៥៥៩ ៦៩៤ ៩៩៦	២ ២៩៤ ៧៤៩ ៤៨៤	៤៦៧ ២០២ ៨៣២	១ ៩០៣ ៨៥១ ៥៤០
	៦៨៥ ៦៧៧ ៨៦៨	២ ៨១១ ១១៥ ២៥៩	៦១០ ០៩៨ ៣២៧	២ ៤៨៦ ១៥០ ៦៨៣

ធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
វាស់វែងតាមរំលស់ថ្លៃដើម				
ប្រាក់បញ្ញើសន្សំ	១២៥ ៩៨៣ ៨៩០	៥១៦ ៣៦៩ ៩៤៩	១៤២ ៨៩៦ ៤៩៥	៥៨២ ៣០៣ ២១៨
ប្រាក់បញ្ញើមានកាលកំណត់	៥៥៩ ៦៩៤ ៩៩៦	២ ២៩៤ ៧៤៩ ៤៨៤	៤៦៧ ២០២ ៨៣២	១ ៩០៣ ៨៥១ ៥៤០
	៦៨៥ ៦៧៨ ៨៨៦	២ ៨១១ ១១៩ ៤៣៣	៦១០ ០៩៩ ៣២៧	២ ៤៨៦ ១៥៤ ៧៥៨

ធនាគារ ហ៊ាតា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ៊ាតាកសិករ លីមីតធីត) និងក្រុមហ៊ុនមូលបត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៩ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៣ មូលបត្របំណុល

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
មូលបត្របំណុលវាស់វែងតាម រំលស់ថ្លៃដើម	២៩ ៨៧៨ ១០៧	១២២ ៥០០ ២៣៩	២៩ ១៩៦ ០៧២	១១៨ ៩៧៣ ៩៩៣

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ធនាគារទទួលបានលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម។

នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ធនាគារទទួលបានការអនុញ្ញាត និងចុះបញ្ជីជាស្ថាពរ ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) លើទម្រង់ពាក្យស្នើសុំរួម និងឯកសារផ្តល់ព័ត៌មាន សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មជាសាធារណៈ។ សញ្ញាបណ្ណត្រូវបានផ្សាយលក់ទៅឲ្យវិនិយោគិននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ធនាគារបានចុះបញ្ជីជាស្ថាពរក្នុងផ្សារមូលបត្រកម្ពុជា (“CSX”) និងជាក្រុមហ៊ុន មុនដំបូងគេ ដែលបានចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួនក្នុងទីផ្សារមូលបត្រកម្ពុជា។

សញ្ញាបណ្ណសាជីវកម្មទីមួយ ត្រូវបានបោះចេញដោយធនាគារ ក្នុងតម្លៃសរុប ១២០ ពាន់លានរៀល។ សញ្ញាបណ្ណសាជីវកម្មនេះមានអាយុកាល ៣ឆ្នាំ និងមានអត្រាការប្រាក់ ៨,៥០% ក្នុងមួយឆ្នាំ។

១៤ ប្រាក់កម្ចី

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
វាស់វែងតាមរំលស់ថ្លៃដើម				
អត្រាការប្រាក់ប្រែប្រួល	៣៧ ២៩៣ ៦៣៩	១៥២ ៩០៣ ៩២០	៤៧ ៤០៣ ២៩៩	១៩៣ ១៦៨ ៤៤៣
អត្រាការប្រាក់ថេរ	៣៦៤ ៩៤៦ ១៩៩	១ ៤៩៦ ២៧៩ ៤១៦	២៦៤ ០៨២ ៦៨៣	១ ០៧៦ ១៣៦ ៩៣៤
	៤០២ ២៣៩ ៨៣៨	១ ៦៤៩ ១៨៣ ៣៣៦	៣១១ ៤៨៥ ៩៨២	១ ២៦៩ ៣០៥ ៣៧៧

ធនាគារ ហ្គីឡា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គីឡា កសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ កើត ២០២០ និង ៩ ខែ កើត ២០១៩ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៥ អនុបំណុល

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
វាស់វែងតាមលំដាប់ថ្លៃដើម				
អត្រាការប្រាក់ប្រែប្រួល	២ ៥៨៩ ៥៦៦	១០ ៦១៧ ២២១	៥ ០៤៧ ៨៤១	២០ ៥៦៩ ៩៥២
អត្រាការប្រាក់ថេរ	៤ ៧៨២ ៦២៤	១៩ ៦០៨ ៧៥៨	៦ ៩២៧ ០៨០	២៨ ២២៧ ៨៥១
	៧ ៣៧២ ១៩០	៣០ ២២៥ ៩៧៩	១១ ៩៧៤ ៩២១	៤៨ ៧៩៧ ៨០៣

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ អនុបំណុលដែលមានចំនួន ២ ៥០០ ០០០ ដុល្លារអាមេរិក ១ ០០០ ០០០ ដុល្លារអាមេរិក និង ១ ០០០ ០០០ ដុល្លារអាមេរិក ត្រូវបានទូទាត់ដោយមានការអនុម័តពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ និងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

១៦ ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ឧបករណ៍អត្រាការប្រាក់ក្នុងការការពារ				
លំហូរសាច់ប្រាក់ -				
កំណត់សម្គាល់ ៣១	៨ ១៣០ ៥២៦	៣៣ ៣៣៥ ១៥៧	-	-
ឧបករណ៍អត្រាការប្រាក់មិនប្រើប្រាស់				
ក្នុងការការពារលំហូរសាច់ប្រាក់ -				
កំណត់សម្គាល់ ៣១	១ ១២៩ ៧៩៦	៤ ៦៣២ ១៦៤	១ ៨៦៨ ១៣២	៧ ៦១២ ៦៣៨
ឧបករណ៍អត្រាប្តូរប្រាក់ -				
កំណត់សម្គាល់ ៣១	២៩ ២៦៩	១២០ ០០២	១៩ ៤៥២	៧៩ ២៦៧
	៩ ២៨៩ ៥៩១	៣៨ ០៨៧ ៣២៣	១ ៨៨៧ ៥៨៤	៧ ៦៩១ ៩០៥

ធនាគារ បានប្រើឧបករណ៍និស្សន្ទខាងលើ ដើម្បីទប់ស្កាត់ហានិភ័យអត្រាការប្រាក់ និងហានិភ័យរូបិយប័ណ្ណ។ ឧបករណ៍ដែលប្រើប្រាស់ជាចម្បង រួមមាន ឧបករណ៍ផ្លាស់ប្តូរអត្រាការប្រាក់ (Interest Rate Swap) និងឧបករណ៍ផ្លាស់ប្តូរអត្រាប្តូរប្រាក់ (Currency Swap)។

ឧបករណ៍ផ្លាស់ប្តូរអត្រាការប្រាក់ដែលប្រើដើម្បីការពារលំហូរសាច់ប្រាក់ ត្រូវបានអនុវត្តចាប់ពីនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០។ ការកំណត់ ការការពារហានិភ័យគឺមានចំនួន ៨០ ០០០ ០០០ ដុល្លារអាមេរិក នៃប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិករបស់ ធនាគារ។ ចំនួននេះ ត្រូវបានផ្គូផ្គងនឹងចំនួនកំណត់នៃឧបករណ៍ការពារហានិភ័យ ហើយទទួលបានលទ្ធផល សមាមាត្រការពារហានិភ័យ ១:១ ឬ ១០០% ។

ធនាគារ ហ្គីឡា ម.ក (ក្រុមហ៊ុនធានាស្តាប់ថា ហ្គីឡាភីអិលធីអិល) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ កើត ២០២០ និង ២០១៩ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៦ ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ (ត)

សមាមាត្រនេះគឺស្របជាមួយនឹងយុទ្ធសាស្ត្រ ដើម្បីការពារការប៉ះពាល់សរុប ដែលកើតឡើងពីការផ្តល់ ហិរញ្ញប្បទានដល់ប្រាក់បញ្ញើមានកាលកំណត់។ ទុនបម្រុងលើការការពារលំហូរសាច់ប្រាក់មានចំនួន ៦ ៥២៩ ២៤៦ ដុល្លារអាមេរិក និងពន្ធពន្យារដែលជាប់ទាក់ទងមានចំនួន ១ ៣០៥ ៨៥០ ដុល្លារអាមេរិកត្រូវបានទទួលស្គាល់នៅក្នុង លទ្ធផលលម្អិតផ្សេងៗ។

១៧ បំណុលតតិសន្យា

សម្ព័ន្ធធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
មិនលើសពី ១ ឆ្នាំ	២ ៦៥៩ ៣៦២	១០ ៩០៣ ៣៨៤	២ ៥៤៣ ៧៩៦	១០ ៣៦៥ ៩៦៩
លើសពី ១ ឆ្នាំ និងតិចជាង ៥ ឆ្នាំ	៧ ៩៨១ ៦៦២	៣២ ៧២៤ ៨១៤	៧ ៦៨៧ ៨៦៦	៣១ ៣២៨ ០៥៤
លើសពី ៥ ឆ្នាំ	១ ៩០៩ ៨៧២	៧ ៨៣០ ៤៧៦	២ ៧៧៣ ៥៤៨	១១ ៣០២ ២០៨
	<u>១២ ៥៥០ ៨៩៦</u>	<u>៥១ ៤៥៨ ៦៧៤</u>	<u>១៣ ០០៥ ២១០</u>	<u>៥២ ៩៩៦ ២៣១</u>

ធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
មិនលើសពី ១ ឆ្នាំ	២ ៥៣៣ ៦២៣	១០ ៣៨៧ ៨៥៤	២ ៥៤៣ ៧៩៦	១០ ៣៦៥ ៩៦៩
លើសពី ១ ឆ្នាំ និងតិចជាង ៥ ឆ្នាំ	៧ ៤៥១ ០៩៨	៣០ ៥៤៩ ៥០២	៧ ៦៨៧ ៨៦៦	៣១ ៣២៨ ០៥៤
លើសពី ៥ ឆ្នាំ	១៣ ០៤៣ ៧៦៧	៥៣ ៤៧៩ ៤៤៥	២ ៧៧៣ ៥៤៨	១១ ៣០២ ២០៨
	<u>២៣ ០២៨ ៤៨៨</u>	<u>៩៤ ៤១៦ ៨០១</u>	<u>១៣ ០០៥ ២១០</u>	<u>៥២ ៩៩៦ ២៣១</u>

១៨ សំវិធានធន

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
កិច្ចសន្យាឥណទាន	<u>៧៥ ០៧៨</u>	<u>៣០៧ ៨២០</u>	<u>២ ៧១៧</u>	<u>១១ ០៧២</u>

ចំនួននេះ តំណាងឲ្យសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុកលើកិច្ចសន្យាឥណទាន។

ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៩ បំណុលផ្សេងៗ

សម្ព័ន្ធធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ទឹកប្រាក់ជំពាក់សម្ព័ន្ធព្យាតិ (*)	៤២ ៤១០	១៧៣ ៨៨១	៤០ ០៨០ ៩៦៦	១៦៣ ៣២៩ ៩៣៦
អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី	៥ ១២២ ២៧០	២១ ០០១ ៣០៧	៤ ៧៦៧ ៥៩១	១៩ ៤២៧ ៩៣៣
អត្ថប្រយោជន៍ក្រោយឈប់ពីការងារ	២ ៣៨៧ ៧១៩	៩ ៧៨៩ ៦៤៨	១ ២៦៦ ៤៨៩	៥ ១៦០ ៩៤៣
អ្នកផ្គត់ផ្គង់ និងការបង្គរ	៦២៨ ៣៥៦	២ ៥៧៦ ២៦០	៥២៦ ៤៧២	២ ១៤៥ ៣៧៣
ផ្សេងៗ	១ ៧៨០ ៨៨៥	៧ ១៣៧ ៦២៦	១ ៥៤២ ៥៦៧	៦ ២៨៥ ៩៦១
	៩ ៩២១ ៦៤០	៤០ ៦៧៨ ៧២២	៤៨ ១៨៤ ០៨៥	១៩៦ ៣៥០ ១៤៦

ធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ទឹកប្រាក់ជំពាក់សម្ព័ន្ធព្យាតិ (*)	៤២ ៤១០	១៧៣ ៨៨១	៤០ ០៨០ ៩៦៦	១៦៣ ៣២៩ ៩៣៦
អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី	៥ ១២២ ២៧០	២១ ០០១ ៣០៧	៤ ៧៦៧ ៥៩១	១៩ ៤២៧ ៩៣៣
អត្ថប្រយោជន៍ក្រោយឈប់ពីការងារ	២ ៣៨៧ ៧១៩	៩ ៧៨៩ ៦៤៨	១ ២៦៦ ៤៨៩	៥ ១៦០ ៩៤៣
អ្នកផ្គត់ផ្គង់ និងការបង្គរ	៦២៨ ៤៦៩	២ ៥៦៤ ៤២៣	៥២១ ៦៤៧	២ ១២៥ ៧១២
ផ្សេងៗ	២ ២៣៣ ៥៩៣	៩ ១៥៧ ៧៣០	១ ៥៤២ ៥៦៧	៦ ២៨៥ ៩៦១
	១០ ៤១១ ៤៦១	៤២ ៦៨៦ ៩៨៩	៤៨ ១៧៩ ២៦០	១៩៦ ៣៣០ ៤៨៥

(*) ក្នុងអំឡុងពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារ បានបង្វែរប្រាក់ចំនួន ៤០ ០០០ ០០០ ដុល្លារអាមេរិកទៅជាដើមទុន (កំណត់សម្គាល់ ២០)។

២០ ដើមទុន

សម្ព័ន្ធធនាគារនិងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ភាគហ៊ុនបានចុះបញ្ជីបែងចែកនិងបង់				
គ្រប់ចំនួនមានតម្លៃដុល្លារអាមេរិក				
ក្នុង១ហ៊ុន	១១៥ ០០០ ០០០	៤៧១ ៥០០ ០០០	៧៥ ០០០ ០០០	៣០៥ ៦២៥ ០០០

**ធនាគារ ហាត្លា ម.ក (ពីមុនត្រូវបានស្គាល់ថា ហាត្លាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

២០ ដើមទុន (ត)

ធនាគារត្រូវបានកាន់កាប់ទាំងស្រុងដោយ Bank of Ayudhya PCL (“Krungsri”) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅប្រទេសថៃ ដែលមានសុពលភាពពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ធនាគារបានដាក់សំណើសុំការអនុម័តពីធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនចំនួន ៥០ លានដុល្លារអាមេរិកពី ៧៥ លានដុល្លារអាមេរិកដល់ ១១៥ លានដុល្លារអាមេរិក។ សំណើនេះត្រូវបានអនុម័ត ដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានអនុម័តលក្ខន្តិកៈធនាគារ ដែលមានដើមទុនសរុបចំនួន ១១៥ លានដុល្លារអាមេរិក។

២១ ទុនបម្រុង

សម្ព័ន្ធធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ទុនបម្រុងតាមច្បាប់	៦៨២ ៤៥៩	២ ៧៩៨ ០៨២	៦៨២ ៤៥៩	២ ៧៨១ ០២០
ទុនបម្រុងតាមបទប្បញ្ញត្តិ	៦៥៨ ១៩១	២ ៦៩៨ ៥៨៣	៦ ៧២៤ ៤៨៩	២៧ ៤០២ ២៩៣
ទុនបម្រុងផ្សេងៗ	៣១ ៤១១ ៤៤៤	១២៨ ៧៨៦ ៩២១	១ ៤១១ ៤៤៤	៥ ៧៥១ ៦៣៤
ទុនបម្រុងលើការការពារលំហូរសាច់ប្រាក់	(៥ ២២៣ ៣៩៦)	(២១ ៣២១ ៩០២)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦ ៦៥៦ ២០០	-	៤ ៤៩៩ ៨៣១
	២៧ ៥២៨ ៦៩៨	១១៩ ៦១៧ ៨៨៤	៨ ៨១៨ ៣៩២	៤០ ៤៣៤ ៧៧៨

ធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ទុនបម្រុងតាមច្បាប់	៦៨២ ៤៥៩	២ ៧៩៨ ០៨២	៦៨២ ៤៥៩	២ ៧៨១ ០២០
ទុនបម្រុងតាមបទប្បញ្ញត្តិ	៦៥៨ ១៩១	២ ៦៩៨ ៥៨៣	៦ ៧២៤ ៤៨៩	២៧ ៤០២ ២៩៣
ទុនបម្រុងផ្សេងៗ	៣១ ៤១១ ៤៤៤	១២៨ ៧៨៦ ៩២១	១ ៤១១ ៤៤៤	៥ ៧៥១ ៦៣៤
ទុនបម្រុងលើការការពារលំហូរសាច់ប្រាក់	(៥ ២២៣ ៣៩៦)	(២១ ៣២១ ៩០២)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦ ៦៥៤ ៣០២	-	៤ ៥០០ ០៤៩
	២៧ ៥២៨ ៦៩៨	១១៩ ៦១៥ ៩៨៦	៨ ៨១៨ ៣៩២	៤០ ៤៣៤ ៩៩៦

ធនាគារ ហ្គីភា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គីភាភសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២២ ចំណូលសុទ្ធពីការប្រាក់

សម្ព័ន្ធធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	៤២ ៦៩៥ ៣៧៩	១៧៤ ៧៨៣ ៤៣៨	៣៦ ៥៤៨ ៦១៥	១៤៩ ១៩៧ ១១១
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៧ ០៨៨	២៩ ១៨៤	៣៥ ០២៤	១៤៣ ០៣៦
សមតុល្យនៅធនាគារនានា	៣៩ ៩២៤	១៦៣ ០៦៩	១៦ ០២២	៦៦ ២១២
	៤២ ៧៨២ ៣៩១	១៧៤ ៩៧៥ ៦៩១	៣៦ ៥៩៩ ៦៦១	១៤៩ ៤០៦ ៣៥៩
ចំណាយលើការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	១០ ១៩១ ៦៤៤	៤១ ៧១៣ ៥២៤	៩ ៣២៧ ២៤៤	៣៨ ០៨២ ៥០១
ប្រាក់កម្ចី	៦ ៥៣៤ ៣១៥	២៦ ៧៥១ ៨៤១	៤ ៧៤២ ៦៦៣	១៩ ៣៥០ ៦០០
មូលបត្របំណុល	៦៩៩ ៤១៧	២ ៨៦៣ ៨១៦	៧០០ ៨២៧	២ ៨៦៣ ៣៦៦
អនុបំណុល	១៩៨ ៧៣០	៨១៤ ៧៦៤	៤២១ ៨៨៨	១ ៧២៩ ៨១៨
បំណុលភតិសន្យា	២៣៩ ២០៩	៩៧៩ ៣៤២	២៤៣ ៩១២	៩៩៦ ៤៩២
	១៧ ៨៦៣ ៣១៥	៧៣ ១២៣ ២៨៧	១៥ ៤៣៦ ៥៣៤	៦៣ ០២២ ៧៧៧
ចំណូលសុទ្ធពីការប្រាក់	២៤ ៩១៩ ០៧៦	១០១ ៨៥២ ៤០៤	២១ ១៦៣ ១២៧	៨៦ ៣៨៣ ៥៨២
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	១២៦ ១៧៨ ៨០៦	៥១៥ ០៦១ ៨៨៦	១០២ ២៤៩ ៤៩៩	៤១៣ ៩០៥ ៩៧២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤៨ ៧៧៦	១៩៩ ១០៤	១០១ ២៩៨	៤១០ ០៥៤
សមតុល្យនៅធនាគារនានា	៥៦ ៥៣៩	២៣០ ៧៩២	៨៧ ៣២៨	៣៥៣ ៥០៤
	១២៦ ២៨៤ ១២១	៥១៥ ៤៩១ ៧៨២	១០២ ៤៣៨ ១២៥	៤១៤ ៦៦៩ ៥៣០
ចំណាយលើការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	២៨ ៧៣០ ៥០០	១១៧ ២៧៧ ៩០១	២៦ ៤៧៥ ៥៤៦	១០៧ ១៧៣ ០១០
ប្រាក់កម្ចី	១៩ ៦៦២ ១៨៥	៨០ ២៦១ ០៣៩	១២ ៧៥៨ ៥០៨	៥១ ៦៤៦ ៤៤០
មូលបត្របំណុល	២ ១៦៥ ២៦៤	៨ ៨៣៨ ៦០៨	២ ០៩១ ២៦១	៨ ៤៦៥ ៤២៥
អនុបំណុល	៧៨៩ ៩៨៥	៣ ២២៤ ៧១៩	១ ៥៨០ ៦០០	៦ ៣៨៨ ២៦៩
បំណុលភតិសន្យា	៧២១ ០៩៨	២ ៩៤៣ ៥២២	៧២៤ ៧១០	២ ៩៣៣ ៦២៦
	៥២ ០៦៩ ០៣២	២១២ ៥៤៥ ៧៨៩	៤៣ ៦៣០ ៦២៥	១៧៦ ៦១៦ ៧៧០
ចំណូលសុទ្ធពីការប្រាក់	៧៤ ២១៥ ០៨៩	៣០២ ៩៤៥ ៩៩៣	៥៨ ៨០៧ ៥០០	២៣៨ ០៥២ ៧៦០

ធនាគារ ហ៊ាន ម.ក (ពីមុនត្រូវបានស្គាល់ថា ហ៊ានកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២២ ចំណូលសុទ្ធពីការប្រាក់ (ត)

ធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	៤២ ៦៩៥ ៣៧៩	១៧៤ ៧៨៣ ៤៣៨	៣៦ ៥៤៨ ៦១៥	១៤៩ ១៩៧ ១១១
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៧ ០៨៨	២៩ ១៨៤	៣៥ ០២៤	១៤៣ ០៣៦
សមតុល្យនៅធនាគារនានា	៣៩ ៩២៤	១៦៣ ០៦៩	១៦ ០២២	៦៦ ២១២
	៤២ ៧៤២ ៣៩១	១៧៤ ៩៧៥ ៦៩១	៣៦ ៥៩៩ ៦៦១	១៤៩ ៤០៦ ៣៥៩
ចំណាយលើការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	១០ ១៩១ ៦៤៩	៤១ ៧១៣ ៥៤៤	៩ ៣២៧ ២៤៤	៣៨ ០៨២ ៥០១
ប្រាក់កម្ចី	៦ ៥៣៤ ៣១៥	២៦ ៧៥១ ៨៤១	៤ ៧៤២ ៦៦៣	១៩ ៣៥០ ៦០០
មូលបត្របំណុល	៦៩៩ ៤១៧	២ ៨៦៣ ៨១៦	៧០០ ៨២៧	២ ៨៦៣ ៣៦៦
អនុបំណុល	១៩៨ ៧៣០	៨១៤ ៧៦៤	៤២១ ៨៨៨	១ ៧២៩ ៨១៨
បំណុលភក្តិសន្យា	៣៦៩ ៩៩១	១ ៥១៣ ១៩៤	២៤៣ ៩១២	៩៩៦ ៤៩២
	១៧ ៩៩៤ ១០២	៧៣ ៦៥៧ ១៤៩	១៥ ៤៣៦ ៥៣៤	៦៣ ០២២ ៧៧៧
ចំណូលសុទ្ធពីការប្រាក់	២៤ ៧៤៨ ២៨៩	១០១ ៣១៨ ៥៤២	២១ ១៦៣ ១២៧	៨៦ ៣៨៣ ៥៨២
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	១២៦ ១៧៨ ៨០៦	៥១៥ ០៦១ ៨៨៦	១០២ ២៤៩ ៤៩៩	៤១៣ ៩០៤ ៩៧២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤៨ ៧៧៦	១៩៩ ១០៤	១០១ ២៩៨	៤១០ ០៥៤
សមតុល្យនៅធនាគារនានា	៥៦ ៥៣៩	២៣០ ៧៩២	៨៧ ៣២៨	៣៥៣ ៥០៤
	១២៦ ២៨៤ ១២១	៥១៥ ៤៩១ ៧៨២	១០២ ៤៣៨ ១២៥	៤១៤ ៦៦៩ ៥៣០
ចំណាយលើការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	២៨ ៧៣០ ៥១៨	១១៧ ២៧៧ ៩៧៤	២៦ ៤៧៥ ៥៤៦	១០៧ ១៧៣ ០១០
ប្រាក់កម្ចី	១៩ ៦៦២ ១៨៥	៨០ ២៦១ ០៣៩	១២ ៧៥៨ ៥០៨	៥១ ៦៤៦ ៤៤០
មូលបត្របំណុល	២ ១៦៥ ២៦៤	៨ ៨៣៨ ៦០៨	២ ០៩១ ២៦១	៨ ៤៦៥ ៤២៥
អនុបំណុល	៧៨៩ ៩៨៥	៣ ២២៤ ៧១៩	១ ៥៨០ ៦០០	៦ ៣៩៨ ២៦៩
បំណុលភក្តិសន្យា	៨៥១ ៨៨០	៣ ៤៧៧ ៣៧៤	៧២៤ ៧១០	២ ៩៣៣ ៦២៦
	៥២ ១៩៩ ៨៣២	២១៣ ០៧៩ ៧១៤	៤៣ ៦៣០ ៦២៥	១៧៦ ៦១៦ ៧៧០
ចំណូលសុទ្ធពីការប្រាក់	៧៤ ០៨៤ ២៨៩	៣០២ ៤១២ ០៦៨	៥៨ ៨០៧ ៥០០	២៣៨ ០៥២ ៧៦០

ធនាគារ ហ៊ាន ម.ក (ពីមុនត្រូវបានស្គាល់ថា ហ៊ានកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៣ ចំណូលពីកម្រៃជើងសារសុទ្ធ

សម្ព័ន្ធធនាគារ និងធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណូលពីកម្រៃជើងសារ				
កម្រៃលើសេវាឥណទានផ្សេងៗ	៨១០ ២៨៤	៣ ៣១៥ ៤៨៦	៨៣៧ ២០៦	៣ ៤១៥ ៦២១
កម្រៃពីការណែនាំ	៦២២ ០១៩	២ ៥៤២ ៩១៤	៤៦៣ ៥៧៨	១ ៨៨៩ ២២៣
កម្រៃលើសេវាគណនីបញ្ញើ	៦១ ២៧១	២៥០ ៨៦០	៥៧ ៩៣៨	២៣៦ ៨៥៥
កម្រៃពីការផ្ទេរប្រាក់	១៩ ៤៨១	៧៩ ៧៨៩	៣០ ៤២៤	១២៤ ៤២៨
កម្រៃផ្សេងៗ	២៦ ២០៨	១០៧ ៣៥០	៤០ ៨៩៦	១៦៦ ៨៣៧
	១ ៥៣៩ ២៦៣	៦ ២៩៦ ៣៩៩	១ ៤៣០ ០៤២	៥ ៨៣២ ៩៦៤
ចំណាយលើកម្រៃជើងសារ				
កម្រៃជើងសារលើប្រាក់កម្ចី	១០៨ ៨១៥	៤៤៤ ៨៩១	១១៧ ៧៨៣	៤៨០ ៨២៨
សោហ៊ុយធនាគារ	៥៤ ២៤៧	២២២ ១៩៣	៣៩ ១៥៦	១៦០ ៧៤៤
កម្រៃជើងសារលើមូលបត្របំណុល	៤ ៧៩៣	១៩ ៦២៤	៤ ៥៥៤	១៨ ៦០៥
កម្រៃពីការណែនាំ	៩ ៦៨៨	៣៩ ៦៥១	១១ ៨១៩	៤៨ ៣៨៦
កម្រៃជើងសារលើអនុបំណុល	១ ៣២០	៥ ៤០៣	១ ៣២០	៥ ៣៩៣
	១៧៨ ៨៦៣	៧៣១ ៧៦២	១៧៤ ៦៣២	៧១៣ ៩៥៦
ចំណូលពីកម្រៃជើងសារសុទ្ធ	១ ៣៦០ ៤០០	៥ ៥៦៤ ៦៣៧	១ ២៥៥ ៤១០	៥ ១១៩ ០០៨

ធនាគារ ហ៊ាន ម.ក (ពីមុនត្រូវបានស្គាល់ថា ហ៊ានកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៣ ចំណូលពីកម្រៃជើងសារសុទ្ធ (ត)

សម្ព័ន្ធធនាគារ និងធនាគារ	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណូលពីកម្រៃជើងសារ				
កម្រៃលើសេវាឥណទានផ្សេងៗ	២ ១២៨ ២១២	៨ ៦៨៧ ៣៦១	២ ២៣៧ ៨១២	៩ ០៥៨ ៦៦៣
កម្រៃពីការណែនាំ	១ ២៦០ ៧៦៨	៥ ១៤៦ ៤៥៥	១ ១២៩ ៨៨៥	៤ ៥៧៣ ៧៧៤
កម្រៃលើសេវាគណនីបញ្ញើ	១៨៦ ៦៤៦	៧៦១ ៨៨៩	១៨០ ១១៨	៧២៩ ១១៨
កម្រៃពីការផ្ទេរប្រាក់	៦៤ ១៣៩	២៦១ ៨១៥	៩៧ ៣៣៦	៣៩៤ ០១៦
កម្រៃផ្សេងៗ	៨៧ ៣១៨	៣៥៦ ៤៣៣	១០៨ ៧៨៥	៤៤០ ៣៦២
	៣ ៧២៧ ០៨៣	១៥ ២១៣ ៩៥៣	៣ ៧៥៣ ៩៣៦	១៥ ១៩៥ ៩៣៣
ចំណាយលើកម្រៃជើងសារ				
កម្រៃជើងសារលើប្រាក់កម្ចី	២២៦ ៧៦៣	៩២៥ ៦៤៧	៣៣០ ៥៦៣	១ ៣៣៨ ១១៩
សេវាហ៊ុយធនាគារ	១៨០ ៤០៣	៧៣៦ ៤០៥	១៥៧ ០២៤	៦៣៥ ៦៣៣
កម្រៃពីការណែនាំ	២៦ ៩៨៣	១១០ ១៤៥	៤០ ៤២៤	១៦៣ ៦៣៦
កម្រៃជើងសារលើមូលបត្របំណុល	១៤ ៥៩៩	៥៩ ៥៩៣	១៣ ៥១១	៥៤ ៦៩៣
កម្រៃជើងសារលើអនុបំណុល	៣ ៩៣២	១៦ ០៥០	៣ ៩១៨	១៥ ៨៦០
	៤៥២ ៦៨០	១ ៨៤៧ ៨៤០	៥៤៥ ៤៤០	២ ២០៧ ៩៤១
ចំណូលពីកម្រៃជើងសារសុទ្ធ	៣ ២៧៤ ៤០៣	១៣ ៣៦៦ ១១៣	៣ ២០៨ ៤៩៦	១២ ៩៨៧ ៩៩២

ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៤ ការខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាម FVTPL

សម្ព័ន្ធធនាគារ និងធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ឧបករណ៍ផ្លាស់ប្តូរអត្រាការប្រាក់	៦២ ៥៥៧	២៥៩ ៤០៩	៣៥ ៣៧០	១៥៨ ៩២១
ឧបករណ៍ផ្លាស់ប្តូរអត្រាប្តូរប្រាក់	៥១ ២៥៧	២០៨ ៩៨៣	(២១ ៩៣០)	(៨៨ ៨៨៥)
	១១៣ ៨១៤	៤៦៨ ៣៩២	១៣ ៤៤០	៧០ ០៣៦
សម្ព័ន្ធធនាគារ និងធនាគារ	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ឧបករណ៍ផ្លាស់ប្តូរអត្រាការប្រាក់	៧៣៧ ៧៩២	៣ ០១១ ៦៦៧	៨៦៣ ៩៥៨	៣ ៤៩៧ ៣០២
ឧបករណ៍ផ្លាស់ប្តូរអត្រាប្តូរប្រាក់	៩ ៨១៥	៤០ ០៦៥	(២៧ ៨៥៨)	(១១២ ៧៦៩)
	៧៤៧ ៦០៧	៣ ០៥១ ៧៣២	៨៣៦ ១០០	៣ ៣៨៤ ៥៣៣

២៥ ការ(ចំណេញ)/ខាតសុទ្ធលើឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ឥណទានផ្តល់ដល់អតិថិជន (*)	(៣ ៩២១ ៤៤៥)	(១៥ ៨៩១ ៥០២)	១២៧ ៨០៨	៥២៣ ៥១៧
សមតុល្យនៅធនាគារនានា	២៥៤ ៨៤៧	១ ០៤០ ៨១៨	៤២ ៥៩០	១៧៣ ០៤៦
កិច្ចសន្យាឥណទាន	២៨ ១៥២	១១៥ ១៨១	(២៣ ០៦០)	(៩២ ៩១៣)
	(៣ ៦៣៨ ៤៤៦)	(១៤ ៧៣៥ ៥០៣)	១៤៧ ៣៣៨	៦០៣ ៦៥០

ធនាគារ ហ្គីភា ម.ក (ព័ត៌មានត្រូវបានស្គាល់ថា ហ្គីភា កសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៥ ការ (ចំណេញ)/ខាតសុទ្ធលើឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

	ដំណាច់ការិយបរិច្ឆេទ ៩ខែ		ដំណាច់ការិយបរិច្ឆេទ ៩ខែ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ឥណទានផ្តល់ដល់អតិថិជន (*)	១៥ ៣៨៤ ៦៤៦	៦២ ៨០០ ១២៥	៤៥១ ៤៧៣	១ ៨២៧ ៥៦៣
សមតុល្យនៅធនាគារនានា	៣៤៣ ៥៥៥	១ ៤០២ ៣៩២	៧៦ ៤០៩	៣០៩ ៣០៣
កិច្ចសន្យាឥណទាន	៧២ ៣៧៤	២៩៥ ៤៣០	(២៣៨)	(៩៦៣)
	១៥ ៨០០ ៥៧៥	៦៤ ៤៩៧ ៩៤៧	៥២៧ ៦៤៤	២ ១៣៥ ៩០៣

(*) ចំនួននេះ រួមបញ្ចូលការទទួលបានមកវិញនូវឥណទានដែលបានលុបចោលពីបញ្ជីចំនួន ៥៦០ ៧៣៥ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩៖ ៦៣៣ ៦៧២ ដុល្លារអាមេរិក)។

២៦ ចំណាយលើបុគ្គលិក

សម្ព័ន្ធធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ		ដំណាច់ការិយបរិច្ឆេទ ៣ខែ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ប្រាក់បៀវត្សរ៍ និងបុព្វលាភ	៨ ៤៦៥ ៥៨៩	៣៤ ៦៥៤ ៤២២	៧ ៣៣៦ ៩៩៥	២៩ ៩៥៨ ៨០០
អត្ថប្រយោជន៍ ក្រោយឈប់ពីការងារ	៣៨២ ៧៤៤	១ ៥៦៦ ៨២៩	៣៣០ ៨១៣	១ ៣៥០ ៧១៦
ប្រាក់បំណាច់អតីតភាពការងារ	៣៥០ ២៤៨	១ ៤៣៥ ០៧៩	៣០៨ ២៤១	១ ២៦១ ០៣៦
ចំណាយបុគ្គលិកផ្សេងៗ	៧៧៥ ៥៧៦	៣ ១៧៥ ៨២៦	៦៩៨ ៣៨៧	២ ៨៥២ ៨៧១
	៩ ៩៧៤ ១៥៧	៤០ ៨៣២ ១៥៦	៨៦៧៤ ៤៣៦	៣៥ ៤២៣ ៤២៣
	ដំណាច់ការិយបរិច្ឆេទ ៩ខែ		ដំណាច់ការិយបរិច្ឆេទ ៩ខែ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ប្រាក់បៀវត្សរ៍ និងបុព្វលាភ	២៤ ៧៨០ ២០៥	១០១ ១៥២ ៧៩៧	២០ ៩៤៩ ៨៣៤	៨៤ ៨០៤ ៩២៨
អត្ថប្រយោជន៍ ក្រោយឈប់ពីការងារ	១ ១២៧ ៤១៥	៤ ៦០២ ១០៨	៩៤០ ៥១៧	៣ ៨០៧ ២១៣
ប្រាក់បំណាច់អតីតភាពការងារ	១ ២៤៤ ៦១២	៥ ០៨០ ៥០៦	១ ០០៦ ៩៨០	៤ ០៧៦ ២៥៥
ចំណាយបុគ្គលិកផ្សេងៗ	២ ៤២៩ ៧៤០	៩ ៩១៨ ១៩៩	២ ០៥៦ ៣៦០	៨ ៣២៥ ១៤៥
	២៩ ៥៨១ ៩៧២	១២០ ៧៥៣ ៦១០	២៤ ៩៥៣ ៦៩១	១០១ ០១២ ៥៤១

ធនាគារ ហ៊ាន ម.ក (ពីមុនត្រូវបានស្គាល់ថា ហ៊ានកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៦ ចំណាយលើបុគ្គលិក (ត)

ធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ប្រាក់បៀវត្ស និងបុព្វលាភ	៨ ៤៦៤ ២៥៥	៣៤ ៦៤៨ ៩៦៦	៧ ៣៣៦ ៩៩៥	២៩ ៩៥៨ ៨០០
អត្ថប្រយោជន៍ក្រោយឈប់ពីការងារ	៣៨២ ៧៤៤	១ ៥៦៦ ៨២៩	៣៣០ ៨១៣	១ ៣៥០ ៧១៦
ប្រាក់បំណាច់អតីតភាពការងារ	៣៥០ ២៤៨	១ ៤៣៥ ០៧៩	៣០៨ ២៤១	១ ២៦១ ០៣៦
ចំណាយបុគ្គលិកផ្សេងៗ	៧៧៥ ៥៧៦	៣ ១៧៥ ៨២៦	៦៩៨ ៣៨៧	២ ៨៥២ ៨៧១
	៩ ៩៧២ ៨២៣	៤០ ៨២៦ ៧០០	៨ ៦៧៤ ៤៣៦	៣៥ ៤២៣ ៤២៣
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ប្រាក់បៀវត្ស និងបុព្វលាភ	២៤ ៧៧៧ ២៧១	១០១ ១៤០ ៨២០	២០ ៩៤៩ ៨៣៤	៨៤ ៨០៤ ៩២៨
អត្ថប្រយោជន៍ក្រោយឈប់ពីការងារ	១ ១២៧ ៤១៥	៤ ៦០២ ១០៨	៩៤០ ៥១៧	៣ ៨០៧ ២១៣
ប្រាក់បំណាច់អតីតភាពការងារ	១ ២៤៨ ៤៧៦	៥ ០៧៩ ៩៥១	១ ០០៦ ៩៨០	៤ ០៧៦ ២៥៥
ចំណាយបុគ្គលិកផ្សេងៗ	២ ៤២៩ ៧៤០	៩ ៩១៨ ១៩៩	២ ០៥៦ ៣៦០	៨ ៣២៤ ១៤៥
	២៩ ៥៨៣ ៩០២	១២០ ៧៤១ ០៧៨	២៤ ៩៥៣ ៦៩១	១០១ ០១២ ៥៤១

ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៧ ចំណាយផ្សេងៗ

សម្ព័ន្ធធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ការធ្វើដំណើរ	៦៤៨ ៨២៤	២ ៦៥៦ ៥៨៧	៥៩៤ ៨៦៣	២ ៤២៦ ៨៦៨
ការជួសជុល និងថែទាំ	៤២២ ៣៩៤	១ ៧២៧ ៦៤៦	៣១០ ២៨៤	១ ២៦៧ ៣២៤
ទឹក-ភ្លើង	២០០ ២៣៦	៨១៩ ៨១៩	២១០ ០៩៤	៨៥៧ ១៨០
កម្រៃអាជ្ញាប័ណ្ណ ពន្ធប៉ាតង់ និងពន្ធផ្សេងៗ	១៩៩ ៧៥៦	៨១៧ ៥៤៣	១៧៤ ០៩៥	៧១០ ៩៥៧
ការរក្សាសន្តិសុខ	១៩១ ៨៣៣	៧៨៥ ៣២១	១៨៣ ៤១៥	៧៤៩ ០៧៤
ទំនាក់ទំនង	១៧៣ ៦៨១	៧១០ ៩៩៥	១៦៥ ៧០៣	៦៧៦ ៨៤៣
សម្ភារៈការិយាល័យ និងបរិក្ខារ	១៥៨ ៦៤២	៦៥០ ៣៧២	១៨៩ ១៦០	៧៧១ ៤៨៣
ភតិសន្យា និងការជួល	១៣៥ ៩២៩	៥៥៦ ២៧២	១០៨ ៨៩០	៤៤៤ ៦៦៦
ការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារ	៩៩ ៥២០	៤០៦ ៩៧៧	៣១៩ ៣២៤	១ ២៩៨ ៤៨៥
សេវាវិជ្ជាជីវៈ	៨៧ ៤៣៩	៣៥៨ ៤៧១	៦៣ ៣៩៧	២៥៨ ៧៦៤
ថ្លៃឈ្នួល និងការប្រជុំក្រុមប្រឹក្សាភិបាល	១៧ ៨១៥	៧២ ៩៦៩	២៣ ០១៥	៩៤ ០៨២
ផ្សេងៗ	៩៥ ៥១៧	៣៩០ ៥១៥	៦៣ ៨០៤	២៦០ ២៩១
	២ ៤៣១ ៥៨៦	៩ ៩៥៣ ៤៨៧	២ ៤០៦ ០៤៤	៩ ៨១៦ ០១៧

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ការធ្វើដំណើរ	១ ៩៩៦ ៧៦០	៨ ១៥០ ៧៧៤	១ ៥៨៧ ៦៧៥	៦ ៤២៦ ៩០៨
ការជួសជុល និងថែទាំ	៩៩៤ ៧៥៨	៤ ០៦០ ៦០២	៩០៤ ៧០៧	៣ ៦៦៦ ២៥៤
សម្ភារៈការិយាល័យ និងបរិក្ខារ	៦២៤ ៥៩៦	២ ៥៤៩ ៦០១	៤៩២ ៥១០	១ ៩៩៣ ៦៨០
ទឹក-ភ្លើង	៦០៩ ៦០៣	២ ៤៨៨ ៣៩៩	៥៦៣ ៧៦៨	២ ២៨២ ១៣៣
ការរក្សាសន្តិសុខ	៥៦៨ ៣២២	២ ៣១៩ ៨៩០	៥៣១ ៣១៥	២ ១៥០ ៧៦៣
កម្រៃអាជ្ញាប័ណ្ណ ពន្ធប៉ាតង់ និងពន្ធផ្សេងៗ	៥៥៦ ៥០១	២ ២៧១ ៦៣៧	៥០១ ៤៨៩	២ ០៣០ ០២៧
ទំនាក់ទំនង	៥១១ ៨៤០	២ ០៨៩ ៣៣១	៤៨៥ ៥៣៦	១ ៩៦៥ ៤៥០
ភតិសន្យា និងការជួល	៣៧០ ៨៣៧	១ ៥១៣ ៧៥៧	៣១៣ ០៨៩	១ ២៦៧ ៣៨៤
សេវាវិជ្ជាជីវៈ	៣៤៤ ៩០០	១ ៤០៧ ៨៨២	១៧៥ ៦៧៤	៧១១ ១២៨
ការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារ	២២២ ២១៦	៩០៧ ០៨៦	៦២៧ ៨១៤	២ ៥៤១ ៣៩១
ថ្លៃឈ្នួល និងការប្រជុំក្រុមប្រឹក្សាភិបាល	៥៩ ០៧១	២៤១ ១២៨	៧១ ៣១៨	២៨៨ ៦៩៥
ផ្សេងៗ	១៩៧ ៨២២	៨០៧ ៥០៨	១៦៩ ៥៩៨	៦៨៦ ៥៣៥
	៧ ០៥៧ ២២៦	២៨ ៨០៧ ៥៩៥	៦ ៤២៤ ៤៩៣	២៦ ០០៦ ៣៨៨

ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៧ ចំណាយផ្សេងៗ (ត)

ធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ		ដំណាច់ការិយបរិច្ឆេទ ៣ខែ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ការធ្វើដំណើរ	៦៤៨ ៨២៤	២ ៦៥៦ ៥៨៧	៥៩៤ ៨៦៣	២ ៤២៦ ៨៦៨
ការជួសជុល និងថែទាំ	៤២២ ៣៩៤	១ ៧២៧ ៦៤៦	៣១០ ២៨៤	១ ២៦៧ ៣២៤
ទឹក-ភ្លើង	២០០ ២៣៦	៨១៩ ៨១៩	២១០ ០៩៤	៨៥៧ ១៨០
កម្រៃអាជ្ញាប័ណ្ណ ពន្ធប៉ាតង់ និងពន្ធផ្សេងៗ	១៩៩ ៧៥៦	៨១៧ ៥៤៣	១៧៤ ០៩៥	៧១០ ៩៥៧
ការរក្សាសន្តិសុខ	១៩១ ៨៣៣	៧៨៥ ៣២១	១៨៣ ៤១៥	៧៤៩ ០៧៤
ទំនាក់ទំនង	១៧៣ ៦៨១	៧១០ ៩៩៥	១៦៥ ៧០៣	៦៧៦ ៨៤៣
សម្ភារៈការិយាល័យ និងបរិក្ខារ	១៥៨ ៦៤២	៦៥០ ៣៧២	១៨៩ ១៦០	៧៧១ ៤៨៣
ភតិសន្យា និងការជួល	១៣៥ ៩២៩	៥៥៦ ២៧២	១០៨ ៨៩០	៤៤៤ ៦៦៦
ការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារ	៩៩ ៥២០	៤០៦ ៩៧៧	៣១៩ ៣២៤	១ ២៩៨ ៤៨៥
សេវាវិជ្ជាជីវៈ	៨៦ ១៧៧	៣៥៣ ២៧៩	៦៣ ៣៩៧	២៥៨ ៧៦៤
ថ្លៃឈ្នួល និងការប្រជុំក្រុមប្រឹក្សាភិបាល	១៧ ៨១៥	៧២ ៩៦៩	២៣ ០១៥	៩៤ ០៨២
ផ្សេងៗ	៩៣ ០៦៣	៣៨០ ៤៩៧	៦៣ ៨០៤	២៦០ ២៩១
	២ ៤២៧ ៨៧០	៩ ៩៣៨ ២៧៧	២ ៤០៦ ០៤៤	៩ ៨១៦ ០១៧

	ដំណាច់ការិយបរិច្ឆេទ ៩ខែ		ដំណាច់ការិយបរិច្ឆេទ ៩ខែ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ការធ្វើដំណើរ	១ ៩៩៦ ៧៦០	៨ ១៥០ ៧៧៤	១ ៥៨៧ ៦៧៥	៦ ៤២៦ ៩០៨
ការជួសជុល និងថែទាំ	៩៩៤ ៧៥៨	៤ ០៦០ ៦០២	៩០៤ ៧០៧	៣ ៦៦៦ ២៥៤
សម្ភារៈការិយាល័យ និងបរិក្ខារ	៦២៤ ៥៩៦	២ ៥៤៩ ៦០១	៤៩២ ៥១០	១ ៩៩៣ ៦៨០
ទឹក-ភ្លើង	៦០៩ ៦០៣	២ ៤៨៨ ៣៩៩	៥៦៣ ៧៦៨	២ ២៨២ ១៣៣
ការរក្សាសន្តិសុខ	៥៦៨ ៣២២	២ ៣១៩ ៨៩០	៥៣១ ៣១៥	២ ១៥០ ៧៦៣
កម្រៃអាជ្ញាប័ណ្ណ ពន្ធប៉ាតង់ និងពន្ធផ្សេងៗ	៥៥៦ ២០៦	២ ២៧០ ៤៣៣	៥០១ ៤៨៩	២ ០៣០ ០២៧
ទំនាក់ទំនង	៥១១ ៨៤០	២ ០៨៩ ៣៣១	៤៨៥ ៥៣៦	១ ៩៦៥ ៤៥០
ភតិសន្យា និងការជួល	៣៧០ ៨៣៧	១ ៥១៣ ៧៥៧	៣១៣ ០៨៩	១ ២៦៧ ៣៨៤
សេវាវិជ្ជាជីវៈ	៣៣៦ ៨៦១	១ ៣៧៥ ០៦៧	១៧៥ ៦៧៤	៧១១ ១២៨
ការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារ	២២២ ២១៦	៩០៧ ០៨៦	៦២៧ ៨១៤	២ ៥៤១ ៣៩១
ថ្លៃឈ្នួល និងការប្រជុំក្រុមប្រឹក្សាភិបាល	៥៩ ០៧១	២៤១ ១២៨	៧១ ៣១៨	២៨៨ ៦៩៥
ផ្សេងៗ	១៩៥ ២៩១	៧៩៧ ១៧៨	១៦៩ ៥៩៨	៦៨៦ ៥៣៥
	៧ ០៤៦ ៣៦១	២៨ ៧៦៣ ២៤៦	៦ ៤២៤ ៤៩៣	២៦ ០០៦ ៣៤៨

**ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

២៨ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន៖

សម្ព័ន្ធធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
សមតុល្យនៅធនាគារនានា	១០១ ៧៤០ ៧៧៥	៤១៧ ១៣៧ ១៧៧	៦១ ៩៦៥ ៦៤២	២៥៣ ៧៤៩ ៣០៤
សាច់ប្រាក់ក្នុងដៃ	៣២ ៤៩៩ ៦៨៦	១៣៣ ២៤៨ ៧១៣	២០ ៥១០ ០៨៥	៨៣ ៩៨៨ ៧៩៨
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៨ ៨៦៤ ៩៧៩	៣៦ ៣៤៦ ៤១៤	៦ ៩៧៣ ៧៦០	២៨ ៥៤៧ ៥៤៧
	១៤៣ ១០៥ ៤៤០	៥៨៦ ៧៣២ ៣០៤	៨៩ ៤៤៩ ៤៨៧	៣៦៦ ២៩៥ ៦៤៩
ធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
សមតុល្យនៅធនាគារនានា	១០១ ៦១៨ ៩៧៩	៤១៦ ៦៣៧ ៨១៣	៦១ ៩៦៥ ៦៤២	២៥៣ ៧៤៩ ៣០៤
សាច់ប្រាក់ក្នុងដៃ	៣២ ៤៩៩ ៦៨៦	១៣៣ ២៤៨ ៧១៣	២០ ៥១០ ០៨៥	៨៣ ៩៨៨ ៧៩៨
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៨ ៨៦៤ ៩៧៩	៣៦ ៣៤៦ ៤១៤	៦ ៩៧៣ ៧៦០	២៨ ៥៤៧ ៥៤៧
	១៤២ ៩៨៣ ៦៤៤	៥៨៦ ២៣២ ៩៤០	៨៩ ៤៤៩ ៤៨៧	៣៦៦ ២៩៥ ៦៤៩

២៩ ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធភាគី

(ក) សម្ព័ន្ធភាគី និងទំនាក់ទំនង

សម្ព័ន្ធភាគី និងទំនាក់ទំនងសម្ព័ន្ធភាគី ជាមួយសម្ព័ន្ធធនាគារ និងធនាគារមានដូចខាងក្រោម៖

សម្ព័ន្ធភាគី	ទំនាក់ទំនង
Mitsubishi UFJ Financial Group Inc.	ក្រុមហ៊ុនមេធំបំផុត
Bank of Ayudhya Public Company Limited (“Krungsri”)	ក្រុមហ៊ុនមេផ្ទាល់/ភាគទុនិក
ហត្ថា ស៊ីវិស ឯ.ក	ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ
ក្រុមហ៊ុនសម្ព័ន្ធភាគី	ក្រុមហ៊ុនទាំងអស់ដែលស្ថិតនៅក្រោមក្រុមហ៊ុនមេធំបំផុតតែមួយ
ក្រុមប្រឹក្សាភិបាល	បុគ្គលដែលគ្រប់គ្រង សកម្មភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ។
គណៈគ្រប់គ្រងសំខាន់ៗ	គណៈគ្រប់គ្រងសំខាន់ៗ ដែលចូលរួមក្នុងការគ្រប់គ្រង ដឹកនាំ ផ្ដួចផ្ដើម ឬអនុវត្តគោលនយោបាយរបស់សម្ព័ន្ធធនាគារ និងធនាគារ។ គណៈគ្រប់គ្រងសំខាន់ៗរបស់សម្ព័ន្ធធនាគារ និងធនាគារ រួមមានសមាជិក EXCOM ទាំងអស់ដែលបានតែងតាំងដោយក្រុមប្រឹក្សាភិបាល។

**ធនាគារ ហ៊ាតា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ៊ាតាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

២៩ ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្រាម (ត)

(ខ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ និងក្រុមប្រឹក្សាភិបាល

សម្ព័ន្ធធនាគារ និងធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ក្រុមប្រឹក្សាភិបាល ថ្លៃឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	១៧ ៨១៥	៧២ ៩៦៩	២៣ ០១៥	៩៤ ០៨២
គណៈគ្រប់គ្រងសំខាន់ៗ ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ រយៈពេលខ្លី	៤៣០ ០១១	១ ៧៦៣ ៦៤០	៣៧៦ ៨០៦	១ ៥៤៧ ០១៨
អត្ថប្រយោជន៍ក្រោយឈប់ពីការងារ	២៥ ៨០៦	១០៥ ៦៤៥	២២ ២៦៤	៩១ ០៣៣
	៤៥៥ ៨១៧	១ ៨៦៩ ២៨៥	៣៩៩ ០៧០	១ ៦៣៨ ០៥១
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ក្រុមប្រឹក្សាភិបាល ថ្លៃឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	៥៩ ០៧១	២៤១ ១២៨	៧១ ៣១៨	២៨៨ ៦៩៥
គណៈគ្រប់គ្រងសំខាន់ៗ ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ រយៈពេលខ្លី	១ ៨១៩ ២១៣	៧ ៤២៦ ០២៧	១ ៥១៩ ២៩២	៦ ១៥០ ០៩៤
អត្ថប្រយោជន៍ក្រោយឈប់ពីការងារ	៧៦ ៧០១	៣១៣ ០៩៣	៧០ ០៧៧	២៨៣ ៦៧២
	១ ៨៩៥ ៩៨៥	៧ ៧៣៩ ២៤៨	១ ៦៤០ ៦៨៧	៦ ៧៣២ ៤៦១
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
អត្ថប្រយោជន៍ក្រោយឈប់ពីការងារត្រូវបង់	១៧៣ ៩៦៣	៧១៣ ២៤៨	៩៤ ១៩០	៣៨៣ ៨២៤

**ធនាគារ ហ៊ាតា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ៊ាតាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

២៩ ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្រាតិ (ត)

(គ) ឥណទានផ្តល់ដល់គណៈគ្រប់គ្រងសំខាន់ៗ និងចំណូលការប្រាក់

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ឥណទានផ្តល់ដល់គណៈគ្រប់គ្រងសំខាន់ៗ	៦៧៧ ២៦៨	២ ៧៧៦ ៧៩៩	៤៧០ ២៤៩	១ ៩១៦ ២៦៥

ឥណទានផ្តល់ដល់គណៈគ្រប់គ្រងសំខាន់ៗ នៃសម្ព័ន្ធធនាគារ និងធនាគារ មានអត្រាការប្រាក់កិច្ចសន្យា ចាប់ពី ៧% ទៅ ៨% ក្នុងមួយឆ្នាំ (២០១៩: ៨% ក្នុងមួយឆ្នាំ)។

សម្ព័ន្ធធនាគារ និងធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណូលការប្រាក់ពី គណៈគ្រប់គ្រងសំខាន់ៗ	១០ ១៥៥	៤១ ៥៥៩	១៤០ ៨៧	៥៧ ៣៩១

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណូលការប្រាក់ពី គណៈគ្រប់គ្រងសំខាន់ៗ	២៧ ៨៧៦	១១៣ ៧៩០	៣៣ ៣៧៥	១៣៥ ១០២

(ឃ) ប្រាក់បញ្ញើរបស់គណៈគ្រប់គ្រងសំខាន់ៗ និងចំណាយការប្រាក់

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ប្រាក់បញ្ញើរបស់គណៈគ្រប់គ្រងសំខាន់ៗ	២ ៤៩៤ ៤០៩	១០ ២២៧ ០៧៧	២ ០៥៤ ០០៩	៨ ៣៧០ ០៨៧

ប្រាក់បញ្ញើរបស់គណៈគ្រប់គ្រងសំខាន់ៗ នៃសម្ព័ន្ធធនាគារ និងធនាគារ ទទួលបានអត្រាការប្រាក់ចាប់ពី ២,៥% ទៅ ១០% ក្នុងមួយឆ្នាំ (២០១៩: ២,៥% ទៅ ១០% ក្នុងមួយឆ្នាំ) អាស្រ័យលើរយៈពេល និងរូបិយប័ណ្ណនៃប្រាក់បញ្ញើ។

ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានស្គាល់ថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនមុនប្រកបសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៩ ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្រាម (ត)

(ឃ) ប្រាក់បញ្ញើរបស់គណៈគ្រប់គ្រងសំខាន់ៗ និងចំណាយការប្រាក់ (ត)

សម្ព័ន្ធធនាគារ និងធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណាយលើការប្រាក់ផ្តល់ដល់ គណៈគ្រប់គ្រងសំខាន់ៗ	៤៣ ០៤០	១៧៦ ០៧៥	១៦ ៤៦២	៦៧ ២៨៩
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណាយលើការប្រាក់ផ្តល់ដល់ គណៈគ្រប់គ្រងសំខាន់ៗ	១០៧ ២០២	៤៣៧ ៥៩៩	៥០ ៧២១	២០៥ ៣១៩

(ង) ប្រាក់បញ្ញើរបស់ក្រុមប្រឹក្សាភិបាល និងចំណាយការប្រាក់

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ប្រាក់បញ្ញើរបស់ក្រុមប្រឹក្សាភិបាល	៦០៤ ៣៨២	២ ៤៧៧ ៩៦៦	៤ ៦០៧ ០៦១	១៨ ៧៧៣ ៧៧៤
ប្រាក់បញ្ញើរបស់ក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធធនាគារ និងធនាគារ ទទួលបានអត្រាការប្រាក់ចាប់ពី ២,៥% ទៅ ៨,៧% ក្នុងមួយឆ្នាំ (២០១៩: ចាប់ពី ២,៥% ទៅ ៨,៧% ក្នុងមួយឆ្នាំ) អាស្រ័យលើរយៈពេល និងរូបិយប័ណ្ណរបស់ប្រាក់បញ្ញើ។				
	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណាយលើការប្រាក់ផ្តល់ដល់ ក្រុមប្រឹក្សាភិបាល	(៩៨ ២០៧)	(៤០០ ១១២)	១៣ ៩២៩	៥៨ ៣៤៤
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណាយលើការប្រាក់ផ្តល់ដល់ ក្រុមប្រឹក្សាភិបាល	២៩ ៩២៨	១២២ ១៦៦	១១៧ ០៣៣	៤៧៣ ៧៥០

**ធនាគារ ហ្វាសា ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្វាសាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

២៩ ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

(ប) ការជួលការិយាល័យពីគណៈគ្រប់គ្រងសំខាន់ៗ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ		ដំណាច់ការិយបរិច្ឆេទ ៣ខែ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណាយលើការជួលការិយាល័យ	១៦ ៩៨០	៦៩ ៥១៦	១៦ ៩៨០	៦៩ ៣៨០
សម្ព័ន្ធធនាគារ និងធនាគារ	ដំណាច់ការិយបរិច្ឆេទ ៩ខែ		ដំណាច់ការិយបរិច្ឆេទ ៩ខែ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
ចំណាយលើការជួលការិយាល័យ	៥០ ៩៤០	២០៧ ៩៣៧	៥០ ៩៤០	២០៦ ២០៥

(ឆ) ប្រតិបត្តិការ និងសមតុល្យជាមួយនិងភាគទុនិក និងក្រុមហ៊ុនសម្ព័ន្ធព្យាបាល

(i) ប្រតិបត្តិការជាមួយនិងភាគទុនិក និងក្រុមហ៊ុនសម្ព័ន្ធព្យាបាល

សម្ព័ន្ធធនាគារ និងធនាគារ	ដំណាច់ការិយបរិច្ឆេទ ៣ខែ		ដំណាច់ការិយបរិច្ឆេទ ៣ខែ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
<i>ភាគទុនិក</i>				
ការទូទាត់សងប្រាក់កម្ចីពីក្រុមហ៊ុនមេ	(២៥ ០០០ ០០០)	(១០២ ១១០ ០០០)	-	-
ចំណាយលើការប្រាក់ និងកម្រៃសេវា	(៩៤១ ៩៥០)	(៣ ៨៥៥ ២៩៨)	(១ ៩៨៣ ៥៦១)	(៨ ០១៤ ៦០២)
<i>ក្រុមហ៊ុនសម្ព័ន្ធព្យាបាល</i>				
ចំណាយជួលដី	(១១០ ៧២៤)	(៤៥១ ៩៧៥)	-	-

ធនាគារ ហ្គីឡា ម.ក (ព័ត៌មានត្រូវបានស្គាល់ថា ហ្គីឡាភីអិលស៊ីអិលអិល) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៩ ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

(ឆ) ប្រតិបត្តិការ និងសមតុល្យជាមួយនិងភាគទុនិក និងក្រុមហ៊ុនសម្ព័ន្ធព្យាបាល (ត)

(i) ប្រតិបត្តិការជាមួយនិងភាគទុនិក និងក្រុមហ៊ុនសម្ព័ន្ធព្យាបាល (ត)

សម្ព័ន្ធធនាគារ និងធនាគារ	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
<u>ភាគទុនិក</u>				
ការទូទាត់សងកម្ចីតាមរយៈ IFC (*)	(២ ៨៥៧ ១៤៣)	(១១ ៦៦២ ៨៥៨)	(២ ៨៥៧ ១៤៣)	(១១ ៥៦៥ ៧១៥)
សាច់ប្រាក់ទទួលបានពីកម្ចីពីក្រុមហ៊ុនមេ	១៥ ០០០ ០០០	៦១ ២៣០ ០០០	-	-
ការទូទាត់សងប្រាក់កម្ចីពីក្រុមហ៊ុនមេ	(៣៥ ០០០ ០០០)	(១៤២ ៨៧០ ០០០)	-	-
ចំណាយលើការប្រាក់ និងកម្រៃសេវា	(២ ៦៥១ ៦៨៩)	(១០ ៨២៤ ១៩៤)	(១ ២០១ ៨៣៤)	(៤ ៨៦៥ ០២៤)
<u>ក្រុមហ៊ុនសម្ព័ន្ធព្យាបាល</u>				
ចំណាយជួលដី	(១១០ ៧២៤)	(៤៥១ ៩៧៥)	-	-

(ii) សមតុល្យជាមួយនិងភាគទុនិក និងក្រុមហ៊ុនសម្ព័ន្ធព្យាបាល

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
<u>ភាគទុនិក</u>				
ការប្រាក់ត្រូវទូទាត់លើឧបករណ៍ផ្លាស់ប្តូរអត្រាការប្រាក់	៧៧៥ ៨៤៦	៣ ១៨០ ៩៦៩	២៨ ៦៦៨	១១៧ ៦៣៧
ការប្រាក់ត្រូវទទួលលើឧបករណ៍ផ្លាស់ប្តូរអត្រាការប្រាក់	១ ៣៤១	៥ ៤៩៨	៧៤	៣០២
ទឹកប្រាក់ជំពាក់លើការទូទាត់របស់ Krungsri ជំនួសឱ្យធនាគារ	៤១ ៤៣៨	១៦៩ ៨៩៦	៨០ ១៣២	៣២៦ ៥៣៨
ទឹកប្រាក់ជំពាក់លើការបន្ថែមដើមទុន	-	-	៤០ ០០០ ០០០	១៦៣ ០០០ ០០០
កម្ចីតាមរយៈ IFC (*)	៥ ៧១៤ ២៨៦	២៣ ៤២៨ ៥៧៣	៨ ៥៧១ ៤២៩	៣៤ ៩២៨ ៥៧៣
ការប្រាក់ត្រូវទូទាត់លើកម្ចីតាមរយៈ IFC	១៣៦ ២៦៤	៥៥៨ ៦៨២	៨៣ ០៦៧	៣៣៨ ៤៩៨
កិច្ចសន្យាចំណាយឧបករណ៍ផ្លាស់ប្តូរអត្រាការប្រាក់ (**)	១១៩ ៦៤៣ ២៨៦	៤៩០ ៥៣៧ ៤៧៣	១៣២ ៨៥៧ ៤២៩	៥៤១ ៣៩៤ ០២៣
កិច្ចសន្យាទទួលឧបករណ៍ផ្លាស់ប្តូរអត្រាការប្រាក់ (**)	(១១៩ ៦៤៣ ២៨៦)	(៤៩០ ៥៣៧ ៤៧៣)	(១៣២ ៨៥៧ ៤២៩)	(៥៤១ ៣៩៤ ០២៣)
កម្ចី	-	-	២០ ០០០ ០០០	៨១ ៥០០ ០០០
ការប្រាក់ និងកម្រៃសេវាត្រូវទូទាត់លើកម្ចី	៩៧២	៣ ៩៨៥	៨៣៣	៣ ៣៩៤
	៦ ៦៧០ ១៤៧	២៧ ៣៤៧ ៦០៣	៦៨ ៧៦៤ ៤០៣	២៨០ ២១៤ ៩៥២

**ធនាគារ ហ្គាន់ ម.ក (ពីមុនត្រូវបានស្គាល់ថា ហ្គាន់កសិករ លីមីតធីត) និងក្រុមហ៊ុនធុនសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ កើត ២០២០ និង ២០១៩ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

២៩ ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

(ឆ) ប្រតិបត្តិការ និងសមតុល្យជាមួយនិងភាគទុនិក និងក្រុមហ៊ុនសម្ព័ន្ធព្យាបាល (ត)

(iii) សមតុល្យជាមួយនិងភាគទុនិក និងក្រុមហ៊ុនសម្ព័ន្ធព្យាបាល (ត)

សម្ព័ន្ធធនាគារនិងធនាគារ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៣)		(កំណត់សម្គាល់ ២.៣)	
<u>ក្រុមហ៊ុនសម្ព័ន្ធព្យាបាល</u>				
ទឹកប្រាក់ត្រូវទទួលពីហ្គាន់ ស៊ីសង់.ក				
(កំណត់សម្គាល់ ១១)	២៩ ៤៥៩ ៥៣៨	១២០ ៧៨៤ ១០៦	១៧ ៦៦៦ ០៦៦	៧១ ៩៨៩ ២១៩
ប្រាក់បញ្ញើពីហ្គាន់ ស៊ីសង់.ក	(១ ០១៨)	(៤ ១៧៤)	-	-
ទឹកប្រាក់ជំពាក់សម្ព័ន្ធព្យាបាល	(៤៩៨ ២៥៨)	(២ ០៤២ ៨៥៨)	-	-
ប្រាក់កក់តម្កល់នៅហ្គាន់ ស៊ីសង់.ក	៤៩៨ ២៥៨	២ ០៤២ ៨៥៨	-	-
	២៩ ៤៥៨ ៥២០	១២០ ៧៧៩ ៩៣២	១៧ ៦៦៦ ០៦៦	៧១ ៩៨៩ ២១៩

(*) តំណាងឲ្យពហុឥណទានពី IFC ដែល Krungsri គឺជាម្ចាស់បំណុល ដែលផ្តល់មូលនិធិទៅឲ្យ IFC។

(**) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ សម្ព័ន្ធធនាគារ និងធនាគារ បានចុះកិច្ចសន្យាជាមួយ Krungsri លើឧបករណ៍ផ្លាស់ប្តូរអត្រាការប្រាក់ ចំនួន ៥៥ លានដុល្លារអាមេរិក មានសុពលភាពចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ព័ន្ធធនាគារ និងធនាគារបានចុះកិច្ចសន្យាមួយទៀតជាមួយ Krungsri លើឧបករណ៍ផ្លាស់ប្តូរអត្រាការប្រាក់ ចំនួន ៥៥ លានដុល្លារអាមេរិក មានសុពលភាពចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សម្ព័ន្ធធនាគារ និងធនាគារ បានចុះកិច្ចសន្យាជាមួយ Krungsri លើឧបករណ៍ផ្លាស់ប្តូរអត្រាការប្រាក់ ចំនួន ៨០ លានដុល្លារអាមេរិក មានសុពលភាពចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីទប់ស្កាត់ហានិភ័យទៅលើអត្រាការប្រាក់នៃហិរញ្ញប្បទាន។

៣០ បម្រែបម្រួលតាមរដូវកាលនៃប្រតិបត្តិការលើវិវកម្ម

សកម្មភាពចម្បងរបស់សម្ព័ន្ធធនាគារ និងធនាគារ ជាទូទៅពាក់ព័ន្ធនឹងការផ្តល់សេវាធនាគារ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗ និងសេវាផ្សេងៗ។ វាពុំមានបច្ច័យដែលនាំឲ្យមានបម្រែបម្រួលតាមរដូវកាលជាសារវន្ត ដែលពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មទាំងនេះទេ។

៣១ ឧបករណ៍ហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញពីតម្លៃយោង និងតម្លៃសមរម្យនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរាប់បញ្ចូលទាំងកម្រិត និងឋានានុក្រមតម្លៃសមរម្យ។ វាមិនរាប់បញ្ចូលព័ត៌មានតម្លៃសមរម្យសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុណាដែលមិនត្រូវបានវាស់វែងតាមតម្លៃសមរម្យទេ ប្រសិនបើតម្លៃយោងប៉ាន់ស្មានប្រហាក់ប្រហែលនឹងតម្លៃសមស្រប។

ធនាគារ ហត្ថា ម.ក (ក៏មុនត្រូវបានដាស់តឿនថា ហត្ថាភសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

សម្ព័ន្ធធនាគារ និងធនាគារ

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	តម្លៃយោង				តម្លៃសមស្រប			
	FVOCI-ឧបករណ៍មូលធន	FV-ឧបករណ៍ការពារហានិភ័យ	FVTPL	សរុប	កម្រិត១	កម្រិត២	កម្រិត៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<i>ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប</i>								
ការវិនិយោគលើមូលបត្រ	២០ ០០០	-	-	២០ ០០០	-	-	២០ ០០០	២០ ០០០
សមមូលជាពាន់រៀល								
(កំណត់សម្គាល់ ២.៣)	៨២ ០០០	-	-	៨២ ០០០	-	-	៨២ ០០០	៨២ ០០០
<i>បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប</i>								
ឧបករណ៍ផ្លាស់ប្តូរអត្រាការប្រាក់ -								
កំណត់សម្គាល់ ១៦	-	៨ ១៣០ ៥២៦	១ ១២៩ ៧៩៦	៩ ២៦០ ៣២២	-	៩ ២៦០ ៣២២	-	៩ ២៦០ ៣២២
ឧបករណ៍ផ្លាស់ប្តូរអត្រាប្តូរប្រាក់ -								
កំណត់សម្គាល់ ១៦	-	-	២៩ ២៦៩	២៩ ២៦៩	-	២៩ ២៦៩	-	២៩ ២៦៩
សរុប	-	៨ ១៣០ ៥២៦	១ ១៥៩ ០៦៥	៩ ២៨៩ ៥៩១	-	៩ ២៨៩ ៥៩១	-	៩ ២៨៩ ៥៩១
សមមូលជាពាន់រៀល								
(កំណត់សម្គាល់ ២.៣)	-	៣៣ ៣៣៥ ១៥៧	៥ ៧៥២ ១៦៦	៣៩ ០៨៧ ៣២៣	-	៣៩ ០៨៧ ៣២៣	-	៣៩ ០៨៧ ៣២៣

ធនាគារ ហត្ថា ម.ក (ពីមុនត្រូវបានដាក់ឈ្មោះថា ហត្ថាកសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

សម្ព័ន្ធធនាគារ និងធនាគារ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩

	តម្លៃយោង			តម្លៃសមស្រប			
	FVOCI-ឧបករណ៍មូលធន	FVTPL	សរុប	កម្រិត ១	កម្រិត ២	កម្រិត ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<i>ទ្រព្យសម្បត្តិហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប</i>							
ការិនិយោគលើមូលបត្រ	២០ ០០០	-	២០ ០០០	-	-	២០ ០០០	២០ ០០០
សមមូលជាពាន់រៀល							
(កំណត់សម្គាល់ ២.៣)	៨១ ៥០០	-	៨១ ៥០០	-	-	៨១ ៥០០	៨១ ៥០០
<i>បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប</i>							
ឧបករណ៍ ផ្លាស់ប្តូរអត្រាការប្រាក់ -							
កំណត់សម្គាល់ ១៦	-	១ ៨៦៨ ១៣២	១ ៨៦៨ ១៣២	-	១ ៨៦៨ ១៣២	-	១ ៨៦៨ ១៣២
ឧបករណ៍ ផ្លាស់ប្តូរអត្រាប្តូរប្រាក់ -							
កំណត់សម្គាល់ ១៦	-	១៩ ៤៥២	១៩ ៤៥២	-	១៩ ៤៥២	-	១៩ ៤៥២
សរុប	-	១ ៨៨៧ ៥៨៤	១ ៨៨៧ ៥៨៤	-	១ ៨៨៧ ៥៨៤	-	១ ៨៨៧ ៥៨៤
សមមូលជាពាន់រៀល							
(កំណត់សម្គាល់ ២.៣)	-	៧ ៦៩១ ៩០៥	៧ ៦៩១ ៩០៥	-	៧ ៦៩១ ៩០៥	-	៧ ៦៩១ ៩០៥

**ធនាគារ ហ្គាតា ម.ក (ព័ត៌មានត្រូវបានស្គាល់ថា ហ្គាតាភសិករ លីមីតធីត) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ កើត ៩៩ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៣២ យថាភាពពន្ធ

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ ដែលតម្រូវឲ្យសម្ព័ន្ធធនាគារ និងធនាគារ បង់ពន្ធសរុបចំនួន ៣១ ២៥៥ ៦៧៧ ៦៥១ រៀល (ប្រហែល ៧,៧ លាន ដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០១៦។

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ សម្ព័ន្ធធនាគារ និងធនាគារបានដាក់លិខិតតវ៉ាទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជំទាស់ទៅនឹងចំនួនពន្ធដែលបានកំណត់ឡើងវិញ។ ជាលទ្ធផល សម្ព័ន្ធធនាគារ និងធនាគារបានទទួលលិខិតជូនដំណឹងជាលើកទីពីរស្តីពីការកំណត់ពន្ធឡើងវិញ ពីអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។ អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ពន្ធសារជាថ្មី ដែលមានចំនួនសរុប ៣០ ៩៥៨ ៨៩៩ ៥៦៧ រៀល (ប្រហែល ៧,៦ លាន ដុល្លារអាមេរិក)។ សម្ព័ន្ធធនាគារ និងធនាគារ មិនទាន់បានកត់ត្រាជាសំវិធានធននៅឡើយទេ ពីព្រោះសម្ព័ន្ធធនាគារ និងធនាគារ ជឿជាក់ថាមានហេតុផលសមរម្យ ដើម្បីតវ៉ាទៅលើការវាយតម្លៃពន្ធនេះ ដោយផ្អែកលើច្បាប់ពន្ធ និងបទប្បញ្ញត្តិផ្សេងៗដូចបានបង្ហាញនៅក្នុងលិខិតតវ៉ា។

សម្ព័ន្ធធនាគារ និងធនាគារបានទាក់ទងអ្នកប្រឹក្សាផ្នែកពន្ធដារ ដើម្បីជួយដោះស្រាយបញ្ហាពន្ធនេះ ហើយបានដាក់លិខិតតវ៉ាជាលើកទីពីរទៅអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារ បានទទួលការឆ្លើយតបចំពោះលិខិតតវ៉ាលើកទី២ពីអគ្គនាយកដ្ឋានពន្ធដារ ដោយបានបញ្ជាក់ថាមិនមានការផ្លាស់ប្តូរលើចំនួននៃការវាយតម្លៃពន្ធនោះទេ។ ក៏ប៉ុន្តែ សម្ព័ន្ធធនាគារ និងធនាគារ បានពិភាក្សាជាមួយភ្នាក់ងារពន្ធដារ និងជឿជាក់ថាសម្ព័ន្ធធនាគារ និងធនាគារ មានហេតុផលត្រឹមត្រូវក្នុងការតវ៉ាលើករណីនេះ។ ដូច្នេះ សម្ព័ន្ធធនាគារ និងធនាគារ បានសម្រេចចិត្តបន្តការតវ៉ាជាលើកទី៣ ដោយបានស្នើសុំ អគ្គនាយកដ្ឋានពន្ធដារ បង្វែរករណីនេះទៅនាយកដ្ឋានផ្នែកវិវាទ។ លិខិតតវ៉ានេះត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ និងដាក់ជូនភ្នាក់ងារពន្ធដារដើម្បីបន្តដំណើរការជាមួយអគ្គនាយកដ្ឋានពន្ធដារ។ សម្ព័ន្ធធនាគារ និងធនាគារ មិនបានកត់ត្រាបំណុលពន្ធយថាភាព សម្រាប់ដំណាច់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ លទ្ធផលនៃ បំណុលពន្ធចុងក្រោយនៃការវាយតម្លៃពន្ធនេះគឺមិនទាន់អាចកំណត់បាននៅឡើយ។

៣៣ ព្រឹត្តិការណ៍សំខាន់ៗ

ផលប៉ះពាល់នៃការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ ទៅលើសម្ព័ន្ធធនាគារ និងធនាគារ

ចាប់តាំងពីខែ មករា ឆ្នាំ ២០២០ ការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ បានជះឥទ្ធិពលលើបរិយាកាសអាជីវកម្មសកលរួមទាំងប្រទេសកម្ពុជា ។ ជម្ងឺកូវីដ-១៩ បានជះឥទ្ធិពលខ្លាំងលើលទ្ធភាពសងប្រាក់របស់អតិថិជនមួយចំនួនរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ការធ្លាក់ចុះនៃលក្ខខណ្ឌសេដ្ឋកិច្ចបន្ថែមទៀត ដែលកើតឡើងពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងការឆ្លើយតបរបស់រាជរដ្ឋាភិបាល អាចមានផលប៉ះពាល់ដល់លទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយទំហំនៃផលប៉ះពាល់នៅមិនទាន់អាចបានស្មានបាននៅឡើយទេ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ។ សម្ព័ន្ធធនាគារ និងធនាគារនឹងបន្តរក្សាការយកចិត្តទុកដាក់ទៅលើស្ថានភាពនៃជម្ងឺកូវីដ-១៩ និងឆ្លើយតបយ៉ាងសកម្មចំពោះផលប៉ះពាល់របស់វាលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ។